



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

柬埔寨郵政銀行 CAMBODIA POST BANK PLC.

ឆ្នាំ



របាយការណ៍ប្រចាំឆ្នាំ  
២០២២



**ព័ត៌មានអំពីធនាគារ**

|                                      |    |
|--------------------------------------|----|
| អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ..... | ៥  |
| ចក្ខុវិស័យ និងបេសកកម្ម.....          | ៦  |
| តម្លៃស្នូល “R.I.C.E.”.....           | ៦  |
| ភាគទុនិក.....                        | ៧  |
| ប្រវត្តិជោគជ័យរបស់ធនាគារ.....        | ៨  |
| បណ្តាញប្រតិបត្តិការ.....             | ១០ |
| អភិបាលកិច្ចសាធារណៈ.....              | ១២ |
| ការគ្រប់គ្រងហានិភ័យ.....             | ១៦ |
| អនុលោមភាព.....                       | ២១ |

**គណៈគ្រប់គ្រង**

|                                              |    |
|----------------------------------------------|----|
| សមិទ្ធផលសម្រេចបាន (របាយការណ៍រួម).....        | ២២ |
| យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល..... | ២៤ |
| យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ.....     | ២៦ |
| ក្រុមប្រឹក្សាភិបាល.....                      | ២៨ |
| គណៈគ្រប់គ្រងជាន់ខ្ពស់.....                   | ៣២ |

**ពានរង្វាន់ និងព្រឹត្តិការណ៍ផ្សេងៗ**

|                               |    |
|-------------------------------|----|
| ពានរង្វាន់.....               | ៣៦ |
| ការចូលរួមចំណែកក្នុងសង្គម..... | ៣៨ |
| ព្រឹត្តិការណ៍សំខាន់ៗ.....     | ៤០ |

**របាយការណ៍ហិរញ្ញវត្ថុ**







# អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ** ជាធនាគារពាណិជ្ជកម្មដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ិនវេសមិនហ្គលីនីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡីតុន ហ្វាយណាន់ស៊ីល ខាប៊ីតាល់ គីធីអ៊ី (Fullerton Financial Capital Pte.)។ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ធនាគារបានវិវឌ្ឍន៍ទៅជាធនាគារពាណិជ្ជដ៏ល្អបំផុតមួយសម្រាប់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា ដោយបានទទួលយកការអនុវត្តន៍ជាសកលល្អបំផុត និងស្ថិតនៅជួរមុខគេក្នុងការទទួលយកគំនិតផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកវិទ្យា។ ធនាគារ រាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល៩ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំតំណទាន និងស្នើសុំបើកគណនីតាមប្រព័ន្ធអនឡាញ ទូទាត់វីគ្យុយប្រូត និងធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់នូវមុខងារ QRស្កេន ទូទាត់វីគ្យុយប្រូត សេវាបង់ប្រាក់ពន្ធ-អាគារ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធវីដេលដេ(Retail Pay) និងប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ធនាគារមិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព ២៤/៧ ប៉ុណ្ណោះទេ ធនាគារថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប៊ុន) ប្រព័ន្ធធនាគារស្នូលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។

បច្ចុប្បន្ន ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាសរុបស្ទើរពេញផ្ទៃប្រទេសចំនួន ៦០សាខា ម៉ាស៊ីនអេធីអ៊ីម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជនសរុបជាង៣០០.០០០គណនី ចំនួនប័ណ្ណអេធីអ៊ីម និងប័ណ្ណឥណទាន សរុបជាង ១០០.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង៣០០.០០០កន្លែងទូទាំងប្រទេស។

ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីញបានកាន់តែងាយស្រួល។ ធនាគារ បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតមានដូចជា អេ អ៊ីម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថាប័ននេះ អាចដកប្រាក់ពីម៉ាស៊ីនអេធីអ៊ីមទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញតាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២៣។

ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធភាព និងការរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅក្នុងឆ្នាំ២០២២ ធនាគារ បានទទួលការរង្វាន់ «SME Financier of The Year-Asia» លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) និង វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) សម្រាប់ការរួមចំណែកគាំទ្រឱ្យកំណើនសម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យម និងជាពិសេសសម្រាប់សហគ្រាសស្ត្រីនៅកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានឈ្នះការរង្វាន់ “Quality Achievements Award 2022” លំដាប់ថ្នាក់ “Platinum” ពីស្ថាប័ន European Society for Quality Research (“ESQR”) ប្រទេសស្វីស សម្រាប់ការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការផ្តោតលើការពង្រឹងគុណភាព របស់ខ្លួនក្នុងការផ្តល់សេវាកម្ម និងអភិវឌ្ឍន៍ផលិតផលនានាផងដែរ។

ធនាគារប្តេជ្ញាក្នុងការកសាងគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញាថែទាំ និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្គូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញាថែទាំ និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

# ចក្ខុវិស័យ និងបេសកកម្ម



## ចក្ខុវិស័យ

ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនអតិថិជន គ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាជនកម្ពុជាហើយបង្កើតតម្លៃជានិរន្តរ៍ដល់ ភាគទុនិក បុគ្គលិក និងសង្គម។



## បេសកកម្ម

អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាព ថ្លៃប្រខិតតាមតម្រូវការទីផ្សារព្រមទាំងបម្រើសេវាល្អបំផុតជូន អតិថិជន។

# តម្លៃស្នូល “R.I.C.E.”



## ការជឿទុកចិត្ត

ផ្តល់នូវភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបម្រើសេវាកម្មជូនអតិថិជន ជាពិសេសគុណភាពនៃផលិតផល និង សេវាកម្ម។

## ការច្នៃប្រឌិត


អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើត ផលិតផលដំណើរការផ្តល់សេវាកម្ម បច្ចេកវិទ្យា និងគំនិតថ្មីៗ ដើម្បីផ្តល់នូវ ដំណោះស្រាយសមស្របតាមតម្រូវការ របស់អតិថិជន និងតម្រូវការទីផ្សារ គោលដៅ។

## ការយកចិត្តទុកដាក់

យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជូន សេវាកម្មដ៏ល្អបំផុតជូនអតិថិជនខាងក្នុង និងអតិថិជនខាងក្រៅដើម្បីកសាង និង រក្សាបាននូវទំនាក់ទំនងយូរអង្វែង។

## សហគ្រិនភាព

លើកកម្ពស់ការអនុវត្តន៍គំនិតថ្មីៗ និង ទំនួលខុសត្រូវរវាងបុគ្គលិក ដើម្បីបន្ត ច្នៃប្រឌិតឱ្យស្របតាមផ្នត់គំនិតរបស់ សហគ្រិន។



## កាណាឌីយ៉ា អ៊ិនវេសមិន ហូលឌីង ភីអិលស៊ី

កាណាឌីយ៉ា អ៊ិនវេសមិនហូលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុ និងគ្រប់គ្រងទុននៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមចុងឆ្នាំ២០២២ កាណាឌីយ៉ា អ៊ិនវេសមិនហូលឌីង មានទ្រព្យសកម្មសរុបជាង ៧,២ពាន់លានដុល្លារអាមេរិក។ កាណាឌីយ៉ា អ៊ិនវេសមិនហូលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាទាំងអស់ចំនួន៨ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារ និងហិរញ្ញវត្ថុ (សាធារណៈប្រតិបត្តិការសាធារណៈ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ិនវេសមិនហូលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិទ្យុ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។



## ហ្វូឡីតុន ហ្វាយណាន់ស៊ីវិល ខាប់ពីតាល់ ភីធីអ៊ី

ហ្វូឡីតុន ហ្វាយណាន់ស៊ីវិល ខាប់ពីតាល់ ភីធីអ៊ី គឺជាបុត្រសម្ព័ន្ធរបស់ ហ្វូឡីតុន ហ្វាយណាន់ស៊ីវិល ហូលឌីង។ ហ្វូឡីតុន ហ្វាយណាន់ស៊ីវិល ហូលឌីង បានវិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយផ្ដោតលើការបម្រើសេវាកម្មដល់សហគ្រាស ខ្នាតតូចនិងមធ្យម និងអាជីវកម្មទីផ្សារចម្រុះ។ ហ្វូឡីតុន ហ្វាយណាន់ស៊ីវិល ហូលឌីង គឺជាក្រុមហ៊ុនផលបត្រ គ្រប់គ្រងក្រុមហ៊ុនវិនិយោគ Temasek នៅប្រទេសសិង្ហបុរី ដែលប្តេជ្ញាក្នុងការអភិវឌ្ឍន៍ និងប្រតិបត្តិទូទៅនូវគំរោងអាជីវកម្មផ្សេងៗ ដោយផ្ដោតលើទីផ្សារចម្រុះ និងសហគ្រាស ធុនតូច និងមធ្យម និងប្តេជ្ញាក្នុងការជំរុញឱ្យមានការច្នៃប្រឌិតបែបឌីជីថលសម្រាប់ក្រុមហ៊ុនផលបត្រ។



## ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

ប្រៃសណីយ៍ កម្ពុជា គឺជាសហគ្រាសសាធារណៈ លក្ខណៈជាក្រុមហ៊ុនរបស់រដ្ឋ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

ប្រៃសណីយ៍កម្ពុជា ទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវគោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចក្ខុវិស័យរបស់ប្រៃសណីយ៍កម្ពុជា គឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនអាចប្រើប្រាស់ និងទទួលបានប្រយោជន៍ពីវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ទាំងក្នុងប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

# ប្រវត្តិជោគជ័យរបស់ធនាគារ

២០១៣



- ធនាគារត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

២០១៤



- បានអនុវត្តប្រព័ន្ធធនាគារស្នូល

២០១៦



- ដាក់ឱ្យដំណើរការសេវាឌីជីថល
- ដាក់ឱ្យដំណើរការសេវាអេឌីអឹម

២០១៥



- កែសម្រួលដំណើរការប្រតិបត្តិការឡើងវិញ ដើម្បីពង្រឹងដំណើរការងារ

២០១៧



- ទិញភាគហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណិន ១០០%
- ដាក់ឱ្យដំណើរការសេវាធនាគារចល័ត
- ក្លាយជាសមាជិកនៃប្រព័ន្ធ FAST
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ DBS

២០១៨



- ក្លាយនូវជាសមាជិកឈានមុខគេលើប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (CSS)
- កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ

២០២០



- សម្រេចបានទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក
- ដាក់ដំណើរការផ្លូវការនូវប័ណ្ណឥណទានវិសាមញ្ញទិន្នន័យ សេវាទូទាត់វិក្កយបត្រផ្សេងៗជាច្រើន តាមរយៈសេវាធនាគារចល័ត
- ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ Retail Pay តាមរយៈសេវាធនាគារចល័ត និងប្រព័ន្ធអនុម័តឥណទានស្វ័យប្រវត្តិ

២០១៩



- ដាក់ដំណើរការ “សេវាធនាគារ ៣៦៥ ថ្ងៃ” នៅក្នុងរាជធានីភ្នំពេញ
- ដាក់ដំណើរការប័ណ្ណឥណទាន វិសា ក្នុងទីផ្សារ
- ក្លាយជាសមាជិកដំបូងនៃប្រព័ន្ធ បាគង
- ដាក់ដំណើរការភ្ជាក់ងារបម្រើសេវាអតិថិជនតាមទូរស័ព្ទ និងគេហទំព័រ ២៤ម៉ោងលើ២៤ម៉ោង

២០២១



- អនុវត្តប្រព័ន្ធសុវត្ថិភាព SIEM
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ OCBC
- ក្លាយជាធនាគារដៃគូ សេវាទទួលប្រាក់ពី Eurogiro

២០២២



- បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការប្រមូលសំណងស្វ័យប្រវត្តិ
- សហការជាមួយ អេ អឹម ខេ និង អម្រឹត ក្នុងការប្រើប្រាស់ម៉ាស៊ីនអេឌីអឹមរួមគ្នាដោយឥតគិតថ្លៃ និងជាមួយ ទ្រូម៉ានី សម្រាប់សេវាប្រមូលប្រាក់កម្ចី និងសេវាដកសាច់ប្រាក់



# សេវាធនាគារ ៣៦៥ថ្ងៃ



**365**  
DAYS

សាខាការិយាល័យកណ្តាល  
៨:០០ ព្រឹក – ៤:៣០ ល្ងាច



**365**  
DAYS

សាខាសេនសុខ  
៩:០០ ព្រឹក – ៩:០០ យប់

# បណ្តាញប្រតិបត្តិការ

## ស្នាក់ការកណ្តាល

អគារលេខ ២៦៥-២៦៩ វិថីព្រះអង្គឌួង សង្កាត់វត្តភ្នំ  
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

លេខទូរសព្ទ: (៨៥៥) ៧០ ២០០ ០០២/១៨០០ ២០០ ៨៨៨

អ៊ីម៉ែល: info@cambodiapostbank.com.kh

## ទីតាំងរាជធានីភ្នំពេញ

|                                                                                                                                 |                                                                                                                                       |                                                                                                                                                     |
|---------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------|
| <b>សាខាការិយាល័យកណ្តាល</b><br>អគារលេខ២៦៥-២៦៩ វិថីព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ២០០ ០៨៨     | <b>សាខាសែនសុខ</b> (ផ្សារទំនើបអ៊ីអេសសែនសុខ)<br>ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ<br>(+៨៥៥) ៦៩ ៧០០ ០៩៩             | <b>សាខាបឹងក្របែក</b><br>ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ<br>(+៨៥៥) ៦៩ ៦០០ ០៩២                                                  |
| <b>សាខាកាណាស៊ីដឺ</b><br>ផ្ទះលេខ អា១-អា២ ផ្លូវរងស្រែង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០២៥ | <b>សាខាច្បារអំពៅ</b><br>ផ្ទះលេខ៧១១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០១៤                 | <b>សាខាជ្រោយចង្វារ</b><br>ផ្ទះលេខ ២២៤ អា និងបេ ក្រុមទី១ ផ្ទះលេខ១១១ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៧០០ ០៦៤ |
| <b>សាខាដូនពេញ</b><br>អគារអា ផ្ទះលេខ១៣ កែងផ្លូវលេខ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០២៦              | <b>សាខាអូឡាំពិក</b><br>ផ្ទះលេខ១៥៧-១៥៨-១៥៩ មហាវិថីព្រះសីហនុ សង្កាត់កាលានីយ ខណ្ឌព្រៃនប់ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០១៥             | <b>សាខាអូរក្របី</b><br>ផ្ទះលេខ១១៧ ផ្ទះលេខ១២១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០៩១                                   |
| <b>សាខាឫស្សីកែវ ២</b><br>ផ្ទះលេខ៧១៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០៥៤             | <b>សាខាសុរិយា</b><br>ផ្ទះលេខ៩៣៣ ផ្ទះលេខ៩៣៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០៨៩                            | <b>សាខាទឹកថ្លា</b><br>ផ្ទះលេខ អា១២៧-១២៩ ផ្ទះលេខ១១១ ភូមិ១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ<br>(+៨៥៥) ៧០ ៦០០ ០១៣                              |
| <b>សាខាទួលគោក</b><br>ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ<br>(+៨៥៥) ៩៣ ២០០ ០៧៣                                     | <b>សាខាវិមានឯករាជ្យ</b><br>ផ្ទះលេខ១៣០អ៊ី០ & អ៊ី១ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ<br>(+៨៥៥) ៦៩ ៦០០ ០២៩ |                                                                                                                                                     |

## ទីតាំងតាមបណ្តាខេត្ត

|                                                                                                                     |                                                                                                                    |                                                                                                                    |
|---------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------|
| <b>សាខាខេត្តបន្ទាយមានជ័យ</b><br>ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ<br>(+៨៥៥) ៧០ ៦០០ ០៤៦  | <b>សាខាខេត្តបាត់ដំបង</b><br>ផ្ទះលេខ៧១៥ ភូមិចេក ភូមិស្រែចម្ការ សង្កាត់ស្រែចម្ការ ខេត្តបាត់ដំបង<br>(+៨៥៥) ៧០ ៦០០ ០៩៧ | <b>សាខាខេត្តកំពង់ចាម</b><br>ភូមិទី១ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម<br>(+៨៥៥) ៧០ ៦០០ ០៩២                             |
| <b>សាខាខេត្តកំពង់ឆ្នាំង</b><br>ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង<br>(+៨៥៥) ៦៩ ៦០០ ០៤៥ | <b>សាខាខេត្តកំពង់ស្ពឺ</b><br>ផ្ទះលេខ៧១៥ ភូមិសំណង់ សង្កាត់កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ<br>(+៨៥៥) ៧០ ៦០០ ០៧៤             | <b>សាខាខេត្តកំពង់ធំ</b><br>ផ្ទះលេខ៧១៥ ភូមិសំណង់ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ<br>(+៨៥៥) ៧០ ៦០០ ០២៧                   |
| <b>សាខាខេត្តកំពត</b><br>ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ខេត្តកំពត<br>(+៨៥៥) ៧០ ៦០០ ០៣១                           | <b>សាខាខេត្តកោះកុង</b><br>ផ្ទះលេខ៧១៥ ភូមិភូមិទី១ សង្កាត់ស្រែចម្ការ ខេត្តកោះកុង<br>(+៨៥៥) ១៦ ៦០០ ០៩៤                | <b>សាខាខេត្តក្រចេះ</b><br>វិថីសង្គមរាស្ត្រនិយម ភូមិភូមិ១ សង្កាត់ក្រចេះ ខេត្តក្រចេះ<br>(+៨៥៥) ៧០ ៧០០ ០៨៨            |
| <b>សាខាខេត្តឧត្តរមានជ័យ</b><br>ភូមិសំណង់ សង្កាត់សំណង់ ខេត្តឧត្តរមានជ័យ<br>(+៨៥៥) ៧០ ៦០០ ០៤២                         | <b>សាខាខេត្តប៉ៃលិន</b><br>ភូមិប៉ៃលិន សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន<br>(+៨៥៥) ៧០ ៦០០ ០៧៣                                | <b>សាខាខេត្តព្រះសីហនុ</b><br>ផ្ទះលេខ១៥៩ វិថីឯករាជ្យ ភូមិភូមិ១ សង្កាត់ព្រះសីហនុ ខេត្តព្រះសីហនុ<br>(+៨៥៥) ៧០ ៧០០ ០៨៤ |
| <b>សាខាខេត្តព្រះវិហារ</b><br>ផ្ទះលេខ៧១៥ ភូមិភាគិញ សង្កាត់បាលហាស ក្រុងព្រះវិហារ ខេត្តព្រះវិហារ<br>(+៨៥៥) ៦៩ ៧០០ ២៧២  | <b>សាខាខេត្តព្រៃវែង</b><br>ភូមិលេខ១ សង្កាត់កំពង់លា ក្រុងព្រៃវែង ខេត្តព្រៃវែង<br>(+៨៥៥) ៧០ ៦០០ ០៩៤                  | <b>សាខាខេត្តពោធិ៍សាត់</b><br>ភូមិស្រីស្រី សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់<br>(+៨៥៥) ៧០ ៦០០ ០៧៨      |
| <b>សាខាខេត្តរតនគិរី</b><br>ផ្ទះលេខ៧១៥ ភូមិភូមិ១ សង្កាត់បឹងកន្ទ្រ ក្រុងបាទន្ទរ ខេត្តរតនគិរី<br>(+៨៥៥) ៩៣ ៦០០ ០១២     | <b>សាខាខេត្តសៀមរាប</b><br>ភូមិមណ្ឌល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប<br>(+៨៥៥) ៧០ ៦០០ ០៣៥                 | <b>សាខាខេត្តស្ទឹងត្រែង</b><br>ភូមិភូមិព្រៃក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង<br>(+៨៥៥) ១០ ៦០០ ០១៣     |

**សាខាខេត្តស្វាយរៀង**  
 ភូមិភៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង  
 ☎ (+៨៥៥) ៧០ ៦០០ ០៧៦

**សាខាខេត្តតាកែវ**  
 ផ្ទះលេខ១២ ភូមិពា សង្កាត់កាក្នុង ក្រុងដូនកែវ ខេត្តតាកែវ  
 ☎ (+៨៥៥) ៧០ ៦០០ ០៣៤

**ទីតាំងតាមបណ្តាក្រុង-ស្រុក**

**សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល**  
 ភូមិចូលទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល  
 ☎ (+៨៥៥) ១៥ ៦០០ ០៤៣

**សាខាស្រុកអង្គស្នួល-ឃុំបែកចាន**  
 ផ្ទះលេខ១១ និងលេខ២ ផ្ទះលេខ៤ ភូមិបូរីកម្មរ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  
 ☎ (+៨៥៥) ៧០ ៧០០ ០៤៤

**សាខាស្រុកបាកាន-ឃុំបឹងខ្នារ**  
 ផ្ទះលេខ៤ ភូមិបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់  
 ☎ (+៨៥៥) ៧០ ៦០០ ០៨២

**សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក**  
 ផ្ទះលេខ១២ ភូមិព្រៃតាត្រា ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ  
 ☎ (+៨៥៥) ៩៣ ៧០០ ០៣២

**សាខាស្រុកបាទី-ឃុំត្រពាំងសាប**  
 ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ  
 ☎ (+៨៥៥) ៧០ ៦០០ ០៤១

**សាខាស្រុកជើងព្រៃ-ឃុំសូទិញ**  
 ភូមិស្តង់ ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  
 ☎ (+៨៥៥) ៧០ ៧០០ ០៩៦

**សាខាស្រុកឈូក-ឃុំឈូក**  
 ផ្ទះលេខ១២ ភូមិឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត  
 ☎ (+៨៥៥) ៩៣ ៧០០ ៣៧៩

**សាខាស្រុកកៀនស្វាយ-ឃុំដីគង្គ**  
 ផ្ទះលេខ១២ ភូមិដីគង្គ ឃុំដីគង្គ ស្រុកកៀនស្វាយ ខេត្តកណ្តាល  
 ☎ (+៨៥៥) ៧០ ៦០០ ០៩២

**សាខាស្រុកគងពិសី-ឃុំជង្រុក**  
 ផ្ទះលេខ១២ ភូមិប្រីក្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  
 ☎ (+៨៥៥) ៦៩ ៦០០ ០៧១

**សាខាក្រុងបាត់ដំបង**  
 ភូមិកម្មរ សង្កាត់ស្វាយជ័យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  
 ☎ (+៨៥៥) ៧០ ៧០០ ០៦២

**សាខាក្រុងបារាំង**  
 ផ្ទះលេខ១២ ភូមិបារាំង សង្កាត់បារាំង ក្រុងបារាំង ខេត្តស្វាយរៀង  
 ☎ (+៨៥៥) ៧០ ៧០០ ០៤២

**សាខាក្រុងប៉ោយប៉ែត**  
 ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  
 ☎ (+៨៥៥) ៧០ ៦០០ ០៤៥

**សាខាក្រុងតាខ្មៅ**  
 ផ្ទះលេខ១២ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  
 ☎ (+៨៥៥) ៧០ ៦០០ ០៨៧

**សាខាស្រុកមេមត់-ឃុំមេមត់**  
 ផ្ទះលេខ១២ ភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  
 ☎ (+៨៥៥) ៩៣ ៧០០ ០១៩

**សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ**  
 ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  
 ☎ (+៨៥៥) ៧០ ៦០០ ០៤៧

**សាខាស្រុកពាមរក៍-ឃុំបន្ទីចប្រាសាទ**  
 ភូមិព្រែកវ៉ាន ឃុំបន្ទីចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង  
 ☎ (+៨៥៥) ៧០ ៦០០ ០៥៧

**សាខាស្រុកពញាក្រែក-ឃុំព្រែក**  
 ផ្ទះលេខ១២ ភូមិព្រែកត្នូង ឃុំព្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  
 ☎ (+៨៥៥) ៩៣ ៧០០ ០២៦

**សាខាស្រុកពញាឮ-ឃុំវិហារហ្លួង**  
 ភូមិទេពប្រណម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល  
 ☎ (+៨៥៥) ៦៩ ៦០០ ០៧៣

**សាខាស្រុកពូក-ឃុំពូក**  
 ផ្ទះលេខ១២ ភូមិពូក ឃុំពូក ស្រុកពូក ខេត្តសៀមរាប  
 ☎ (+៨៥៥) ៧០ ៦០០ ០៩៣

**សាខាស្រុកតនមណ្ឌល-ឃុំស្មៅ**  
 ភូមិស្មៅ ឃុំស្មៅ ស្រុកតនមណ្ឌល ខេត្តបាត់ដំបង  
 ☎ (+៨៥៥) ៧០ ៧០០ ០៤០

**សាខាស្រុកស្អាង-ឃុំព្រែកគយ**  
 ផ្ទះលេខ១២ ភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល  
 ☎ (+855) ៧០ ៦០០ ០១៩

**សាខាស្រុកសំពៅលូន-ឃុំសន្តិភាព**  
 ផ្ទះលេខ១២ ភូមិព្រែកព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  
 ☎ (+៨៥៥) ៧០ ៦០០ ០៨៤

**សាខាខេត្តសៀមរាប-ផ្សារលើ**  
 ផ្ទះលេខ១២ ភូមិចុងកៅស៊ូ សង្កាត់ស្នួល ក្រុងសៀមរាប ខេត្តសៀមរាប  
 ☎ (+៨៥៥) ៧០ ៧០០ ០៣៤

**សាខាស្រុកស្នោង-ឃុំកំពង់ចិនត្បូង**  
 ផ្ទះលេខ១២ ភូមិសាបទង ឃុំកំពង់ចិនត្បូង ស្រុកស្នោង ខេត្តកំពង់ធំ  
 ☎ (+៨៥៥) ៧០ ៦០០ ០៤៣

**សាខាស្រុកថ្មគោល-ឃុំតាម៉ឺន**  
 ផ្ទះលេខ១២ ផ្ទះលេខ២៨ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង  
 ☎ (+៨៥៥) ៧០ ៦០០ ០៩១

**សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម**  
 ភូមិព្រៃដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ  
 ☎ (+៨៥៥) ៩៣ ៦០០ ០៨៤

# អភិបាលកិច្ចសាធារណៈ

អភិបាលកិច្ចសាធារណៈកម្ពុជាបង្កើតឡើងដោយរដ្ឋបាល និងសភាព្រឹត្តិការណ៍ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ អភិវឌ្ឍន៍ និងសហគមន៍ប្រកបដោយទំនុកចិត្ត។ ធនាគារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងសេវាសាធារណៈ ដើម្បីធានាបាននូវប្រសិទ្ធភាព។

ការបង្កើតនូវរចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈ គឺជាបញ្ហាដ៏សំខាន់មួយចំនួនដូចជា (ក) បង្កើតឱ្យមានឯករាជ្យភាពនៃមុខងារសរុបក្នុងរដ្ឋបាល ដោយត្រូវរាយការណ៍ផ្ទាល់ទៅកាន់ប្រធានគណៈកម្មាធិការសរុបក្រុមប្រឹក្សាភិបាល (ខ) ក្រុមហ៊ុនសរុបកម្មត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយរាយការណ៍របស់ក្រុមហ៊ុនសរុបកម្មនោះ ត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលផងដែរ (គ) បង្កើតឱ្យមានគណៈកម្មាធិការប្រតិបត្តិក្នុងរដ្ឋបាលគ្រប់គ្រង ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការប្រចាំថ្ងៃ (ឃ) បង្កើតឱ្យមានក្រុមស៊ើបអង្កេតផ្ទៃក្នុងការអនុវត្តន៍ការងារ និងគោលនយោបាយនិរន្តរភាព (ង) គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលមានតួនាទីក្នុងការត្រួតពិនិត្យ និងសម្រេចនូវកិច្ចការសំខាន់ៗដូចជា ផែនការថវិកាប្រចាំឆ្នាំ ផែនការធនធានមនុស្ស ផែនការសរុបកម្ម គោលនយោបាយឥណទាន ដោយការអនុវត្តន៍លើផែនការ និងគោលនយោបាយទាំងនោះ គឺជាភារកិច្ចរបស់គណៈគ្រប់គ្រង (ច) បង្កើតអោយមានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ ដោយរាយការណ៍ផ្ទាល់ទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល។

តួនាទីរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់តាមខ្នាតគំរូអន្តរជាតិដោយអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេស និងតំបន់។ រចនាសម្ព័ន្ធអភិបាលសាធារណៈកម្ពុជាបច្ចុប្បន្នត្រូវបានរួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ។

## ស្ថាប័នការពារសាធារណៈ

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលទាំង ៣ នឹងជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការឆ្លើយតបលើបញ្ហាជាតិលាក់បំពេញតួនាទី និងភារកិច្ចដែលបានធ្វើប្រតិបត្តិកម្មដោយក្រុមប្រឹក្សាភិបាលរាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្ត និងការអនុវត្តន៍នូវផែនការសកម្មភាពតាមដានការអនុវត្តន៍របស់គណៈគ្រប់គ្រង និងផ្តល់អនុសាសន៍ចាំបាច់ផ្សេងៗដល់គណៈគ្រប់គ្រង។ គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលរួមមានដូចខាងក្រោម៖

### ១. គណៈកម្មាធិការសរុបកម្ម

គោលបំណងនៃគណៈកម្មាធិការនេះ គឺដើម្បីត្រួតពិនិត្យ និងធានាថា ព័ត៌មានហិរញ្ញវត្ថុទាំងអស់ ដែលត្រូវបង្ហាញ និងរាយការណ៍ពីធនាគារទៅកាន់ភាគទុនិក មានភាពត្រឹមត្រូវ គ្រប់គ្រាន់ អាចទុកចិត្តបាន និងទាន់ពេលវេលា។ គណៈកម្មាធិការសរុបកម្មត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យមើលបញ្ហានានា ដោយគោរពទៅតាមលក្ខខណ្ឌមុខងារភារកិច្ច។ គណៈកម្មាធិការនេះ អាចធ្វើការសាកសួរ និងស្វែងរកព័ត៌មាននានាពីនិយោជិតគ្រប់រូប ហើយនិយោជិតទាំងអស់នោះត្រូវសហការដោយផ្ទាល់ជាមួយដោយធ្វើតាមសំណើរបស់គណៈកម្មាធិការនេះ។

### សមាជិក

គណៈកម្មាធិការមានសមាជិក ៣រូប។ ប្រធាននៃគណៈកម្មាធិការ គឺសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងធនាគារ។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានឯករាជ្យភាពក្នុងក្រុមហ៊ុន។

- |                                    |        |
|------------------------------------|--------|
| • លោក Giang Sovann                 | ប្រធាន |
| • លោកស្រីវេជ្ជបណ្ឌិត Pung Carolyne | សមាជិក |
| • លោក Teo Meng Poh Philip          | សមាជិក |

### កិច្ចប្រជុំ

កិច្ចប្រជុំនៃគណៈកម្មាធិការសរុបកម្ម នឹងត្រូវប្រារព្ធឡើងជាញឹកញាប់តាមការស្នើសុំ ប៉ុន្តែមិនត្រូវតិចជាង៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការសរុបកម្មអាចកោះប្រជុំបន្ថែមទៀតបាន ប្រសិនបើមានករណីចាំបាច់ណាមួយ។

### ២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការនេះមានសមាជិក ៣រូប ដែលត្រូវបានជ្រើសតាំងដោយ ក្រុមប្រឹក្សាភិបាល។ ប្រធានគណៈកម្មាធិការនេះ គឺជាបុគ្គលដែលមាន បទពិសោធន៍ និងជំនាញក្នុងការគ្រប់គ្រងហានិភ័យវិស័យធនាគារ និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗដូចមានចែងក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងអនុវត្តការកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តន៍គោលនយោបាយគ្រប់គ្រងហានិភ័យ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាលើកិច្ចការពាក់ព័ន្ធនឹងហានិភ័យរបស់ធនាគារស្របតាមស្តង់ដារអន្តរជាតិ។

### សមាជិក

ក្រុមប្រឹក្សាភិបាលជាអ្នកជ្រើសតាំង ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដែលមានអាណត្តិរយៈពេល ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការជ្រើសតាំង។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងមានឯករាជ្យភាពពីគណៈគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងមុខជំនួញណាមួយ ឬទំនាក់ទំនងផ្សេងៗដែលអាចជ្រៀតជ្រែកលើការវិនិច្ឆ័យឯករាជ្យរបស់ពួកគាត់។

- |                           |        |
|---------------------------|--------|
| • លោក Teo Meng Poh Philip | ប្រធាន |
| • លោក Giang Sovann        | សមាជិក |
| • លោក Neo Poh Kiat        | សមាជិក |

### កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាម្យ ប៉ុន្តែយ៉ាងហោចណាស់ ៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យអាចកោះប្រជុំបន្ថែមទៀតប្រសិនបើមានករណីចាំបាច់ណាមួយ។

### ៣. គណៈកម្មាធិការតម្លៃការ និងតែងតាំង

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាលស្របតាមតម្រូវការអភិបាលកិច្ច ដើម្បីផ្តល់នូវការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ធនាគារ។ ប្រធានគណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ គណៈកម្មាធិការនេះទទួលបន្ទុកអនុវត្តគោលនយោបាយតម្លៃការ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងទិសដៅរយៈពេលវែង និងតម្លៃសាធារណៈរបស់ធនាគារ។ គណៈកម្មាធិការនេះ ផ្តល់អនុសាសន៍លើនីតិវិធីជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានសក្តានុពល ដើម្បីក្លាយជាសមាជិកគណៈកម្មាធិការ។ គណៈកម្មាធិការតម្លៃការ និងតែងតាំងគឺជាអ្នកអនុវត្តជ្រើសតាំងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយមានសមាជិក ៣រូប និងលេខាធិការនៃគណៈកម្មាធិការ ១ រូប។ ក្រុមប្រឹក្សាភិបាលមានអំណាចគ្រប់ពេលក្នុងការដកសមាជិកណាមួយចេញពីគណៈកម្មាធិការនេះ និងតែងតាំងសមាជិកថ្មីដើម្បីបំពេញកន្លែងទំនេរក្រោយពីការដកចេញនោះ។

### សមាជិក

- |                                    |        |
|------------------------------------|--------|
| • លោក Neo Poh Kiat                 | ប្រធាន |
| • លោកស្រីវេជ្ជបណ្ឌិត Pung Carolyne | សមាជិក |
| • លោក Yeo Hong Ping                | សមាជិក |



## កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

## គណៈកម្មាធិការនាយក

គណៈកម្មាធិការនាយកទាំង ៨ នឹងជួយដល់ប្រធាននាយកប្រតិបត្តិក្នុងការផ្ដោតទៅលើ បញ្ហាជាក់លាក់តាមរយៈការត្រួតពិនិត្យ និងតាមដាននូវដំណើរការប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារ ព្រមទាំងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធាន នាយកប្រតិបត្តិ និងរាយការណ៍ជូនប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើសេចក្តីសម្រេច និងដោះស្រាយនូវបញ្ហាផ្សេងៗ ត្រួតពិនិត្យលទ្ធផលការងាររបស់ធនាគារ និងផ្តល់ អនុសាសន៍ចាំបាច់មួយចំនួនដើម្បីដោះស្រាយនូវប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

## ១. គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការនេះ រួមមានប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រង នាយកដ្ឋានទាំងអស់ ដែលមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធាននាយក ប្រតិបត្តិ។ បុគ្គលិកផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យចូលរួមប្រសិនបើមានករណី ចាំបាច់។ គណៈកម្មាធិការប្រតិបត្តិ ត្រូវជួយដល់ប្រធាននាយកប្រតិបត្តិ ក្នុងការ ត្រួតពិនិត្យ និងតាមដានដំណើរការការអនុវត្តន៍ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងរាយការណ៍ពីលទ្ធភាពនៃសកម្មភាពការងារប្រចាំថ្ងៃគ្រប់ផ្នែកពាក់ព័ន្ធទៅប្រធាន នាយកប្រតិបត្តិ ព្រមទាំងផ្តល់អនុសាសន៍ ដើម្បីគាំទ្រដល់ការអនុម័តលើបញ្ហាទូទៅ ដែលកើតឡើងក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

## សមាជិក

សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ រួមមាន៖

- |                                           |        |
|-------------------------------------------|--------|
| • ប្រធាននាយកប្រតិបត្តិ                    | ប្រធាន |
| • អនុប្រធាននាយកប្រតិបត្តិ                 | សមាជិក |
| • ប្រធាននាយកប្រតិបត្តិធនធានមនុស្ស         | សមាជិក |
| • ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ         | សមាជិក |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ      | សមាជិក |
| • ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន | សមាជិក |
| • នាយកប្រតិបត្តិគណនេយ្យ                   | សមាជិក |

លេខាធិការគ្រោះ ប្រធានផ្នែកនីតិកម្ម

## កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ គឺត្រូវ ប្រជុំ មួយសប្តាហ៍ម្តង។ កិច្ចប្រជុំអាចត្រូវបានធ្វើឡើងលើសពី មួយដងក្នុងមួយ សប្តាហ៍ ឬមិនត្រូវបានប្រជុំ ប្រសិនបើចាំបាច់ ដោយផ្អែកតាមការសម្រេចរបស់ប្រធាន នៃកិច្ចប្រជុំ។

## ២. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គោលបំណងនៃគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីជួយសម្របសម្រួល ដល់អ្នកគ្រប់គ្រងធនធានខ្ពស់ ក៏ដូចជា ក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រង នូវទ្រព្យសម្បត្តិ និងបំណុលរបស់ធនាគារទាំងមូល និងដើម្បីធ្វើអោយប្រាកដថាធនាគារ មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទៅតាមកាតព្វកិច្ចដែលបានកំណត់ ក្នុងពេលសមស្រប ណាមួយ និងរៀបចំការចំណាយដោយមានប្រសិទ្ធភាពខ្ពស់ មានលក្ខណៈគ្រប់គ្រាន់ ត្រឹមត្រូវតាមតម្រូវការបទប្បញ្ញត្តិ ដោយផ្សារភ្ជាប់ទៅនឹងទិសដៅនៃផលចំណេញ ក៏ដូចជាការរឹតចម្រើនរយៈពេលវែងរបស់ធនាគារ ។

## សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ROC) មានតួនាទី តែងតាំងប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល និងមានសិទ្ធិសម្រេចក្នុង ការផ្លាស់ប្តូរសមាជិក ក្នុងគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គ្រប់ពេលទាំងអស់ ហើយបំពេញបន្ថែមការខ្វះខាតសមាជិកដែលបានកើតឡើងនៅពេលមានការផ្លាស់ប្តូរ សមាជិក ។

- |                                      |                |
|--------------------------------------|----------------|
| • ប្រធាននាយកប្រតិបត្តិ               | ប្រធាន         |
| • ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ    | អនុប្រធាន      |
| • អនុប្រធាននាយកប្រតិបត្តិ            | សមាជិក         |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ | សមាជិក         |
| • នាយករតនាភិបាល                      | សមាជិក         |
| • នាយកប្រតិបត្តិវិភាគហានិភ័យ         | សមាជិក         |
| • លេខាធិការប្រតិបត្តិធានខ្ពស់        | លេខាធិការគ្រោះ |

## កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះអាចរៀបចំឱ្យមានការប្រជុំបន្ថែម ទៀត ប្រសិនបើចាំបាច់។

## ៣. គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម

គោលបំណងរបស់គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម គឺដើម្បីជួយដល់ការគ្រប់គ្រង និង ត្រួតពិនិត្យ ការអភិវឌ្ឍន៍ ការអនុម័ត និងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍អាជីវកម្មនានា ឱ្យស្របតាមផែនការយុទ្ធសាស្ត្រ។

## សមាជិក

- |                                           |                |
|-------------------------------------------|----------------|
| • ប្រធាននាយកប្រតិបត្តិ                    | ប្រធាន         |
| • អនុប្រធាននាយកប្រតិបត្តិ                 | អនុប្រធាន      |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ      | សមាជិក         |
| • ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ         | សមាជិក         |
| • ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន | សមាជិក         |
| • នាយកប្រតិបត្តិគ្រប់គ្រងប្រាក់កម្ចី      | លេខាធិការគ្រោះ |

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម អាចអញ្ជើញសមាជិកដទៃទៀតឱ្យចូលរួម កិច្ចប្រជុំ ក្នុងករណីចាំបាច់ណាមួយ។

## កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់១ដង ក្នុង១ត្រីមាស។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើ ចាំបាច់។

## ៤. គណៈកម្មាធិការតណទាន

គណៈកម្មាធិការតណទាន ត្រូវបានបង្កើតឡើងដើម្បីធានានូវការអនុលោមតាម អភិបាលកិច្ច និងការគ្រប់គ្រងសំពាធតណទានរបស់ធនាគារ។

**គោលបំណងនៃគណៈកម្មាធិការនេះ** អនុម័តគោលការណ៍ណែនាំតណទាន ដែលស្ថិត ក្រោមក្របខ័ណ្ឌអភិបាលកិច្ច និងកម្រិតតណទានដែលបានផ្តល់ជូនអតិថិជន ឬក្រុម អតិថិជន ដែលបានពាក់ព័ន្ធនឹងសិទ្ធិអំណាចដែលផ្តល់ឱ្យពីគណៈកម្មាធិការគ្រប់គ្រង ហានិភ័យ។ ទទួលខុសត្រូវចំពោះការអនុវត្ត និងតាមដានប្រព័ន្ធគ្រប់គ្រងហានិភ័យ តណទាន និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ធនាគារទាំងមូល ធានាឱ្យ បានការអនុលោមតាមកម្មវិធីអភិបាលកិច្ច និងលក្ខខណ្ឌត្រួតពិនិត្យ។

### សមាជិក

សមាសភាពគណៈកម្មាធិការតណទានរួមមាន៖

- |                                      |            |
|--------------------------------------|------------|
| • នាយកប្រតិបត្តិតណទាន                | ប្រធាន     |
| • ប្រធាននាយកប្រតិបត្តិ               | អនុប្រធាន  |
| • អនុប្រធាននាយកប្រតិបត្តិ            | សមាជិក     |
| • ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ    | សមាជិក     |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ | សមាជិក     |
| • នាយកប្រតិបត្តិវិភាគហានិភ័យ         | លេខាតំត្រា |

### កិច្ចប្រជុំ

ការអនុម័តអាចធ្វើឡើងដោយប្រើប្រាស់សារអេឡិចត្រូនិក នៅពេលមាន ករណី ចាំបាច់ណាមួយ។ កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយដែល សមរម្យប៉ុន្តែ យ៉ាងហោចណាស់ធ្វើឡើង ១ ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការតណទានអាច រៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

## ៥. គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន

គោលបំណងនៃការបង្កើតឱ្យមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹង អតិថិជននេះឡើង គឺដើម្បីផ្តល់ព័ត៌មានដល់សមាជិកអំពីសារៈសំខាន់នៃបណ្តឹងរបស់ អតិថិជន និងដើម្បីជួយក្នុងការសម្របសម្រួល ផ្តល់ជាចំណេះដឹងបន្ថែម និងផ្តល់ការ បណ្តុះបណ្តាល ក៏ដូចជាបង្កើតឱ្យមាននូវរបៀបនៃការបម្រើសេវាអតិថិជនដែលល្អ និង ការដោះស្រាយនូវបណ្តឹងជូនអតិថិជនជាលក្ខណៈស្តង់ដារ ក្នុងគោលបំណងដើម្បីពង្រឹង និងផ្តល់ឱ្យអតិថិជននូវសេវាកម្មដែលល្អប្រសើរជាទីទុកចិត្ត។ បន្ថែមពីនេះទៅទៀត គណៈកម្មាធិការនេះនឹងធ្វើការតាមដាន ត្រួតពិនិត្យ រាយការណ៍ និងផ្តល់ជាអនុសាសន៍ នានាទាក់ទងទៅនឹងការយល់ឃើញរបស់អតិថិជន បណ្តឹង និងភាពជឿទុកចិត្តរបស់ អតិថិជន រួមទាំងការផ្តល់សេវាជូនអតិថិជន។

### សមាជិក

- |                                      |            |
|--------------------------------------|------------|
| • នាយិកាប្រតិបត្តិប្រតិបត្តិតាម      | ប្រធាន     |
| • ប្រធាននាយកប្រតិបត្តិ               | អនុប្រធាន  |
| • អនុប្រធាននាយកប្រតិបត្តិ            | សមាជិក     |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ | សមាជិក     |
| • ប្រធាននាយកប្រតិបត្តិធនធានមនុស្ស    | សមាជិក     |
| • នាយកទីផ្សារធានាខ្ពស់               | សមាជិក     |
| • ប្រធានផ្នែកនីតិកម្ម                | លេខាតំត្រា |

### កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

## ៦. គណៈកម្មាធិការវិន័យ

គោលបំណងនៃការបង្កើតគណៈកម្មាធិការវិន័យ៖

- ដើម្បីធានាបានថាគោលនយោបាយធនធានមនុស្សត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ជាមួយគោលបំណងយូរអង្វែង និងគុណតម្លៃរបស់ធនាគារ។
- ផ្តល់អនុសាសន៍លើនីតិវិធីដល់គណៈគ្រប់គ្រង អំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងកិច្ចការ ធនធានមនុស្សណាមួយ ដែលមិនមានចែងក្នុងគោលនយោបាយរបស់ធនាគារ។
- ផ្តល់អនុសាសន៍ជូនដល់គណៈគ្រប់គ្រងអំពីនីតិវិធីវិន័យបុគ្គលិកទៅលើចំណុចដែល ពួកគាត់មិនអាចធ្វើការសម្រេចចិត្តណាមួយនៅក្នុងនាយកដ្ឋានផ្ទាល់។
- ទទួលខុសត្រូវចំពោះបញ្ហាផ្សេងៗដែលទាក់ទងនឹងបុគ្គលិក ដែលចាត់តាំងដោយ ប្រធាននាយកប្រតិបត្តិ។

### សមាជិក

សមាជិកគណៈកម្មាធិការវិន័យ គួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេ ហើយគួរតែដកខ្លួនចេញពីការ សម្រេចចិត្តណាមួយដែលអាចនឹងមានទំនាស់ផលប្រយោជន៍ (ទោះបីជាអាចនឹង កើតមាន ឬកើតមានជាក់ស្តែងក៏ដោយ)។ គណៈកម្មាធិការវិន័យមានសមាជិកអចិន្ត្រៃយ៍ ដែលមានសមាសភាពដូចខាងក្រោម៖

- |                                      |            |
|--------------------------------------|------------|
| • ប្រធាននាយកប្រតិបត្តិធនធានមនុស្ស    | ប្រធាន     |
| • ប្រធាននាយកប្រតិបត្តិ               | សមាជិក     |
| • អ្នកសម្របសម្រួលកិច្ចការធនធានមនុស្ស | លេខាតំត្រា |

សមាជិកផ្សេងទៀតអាចនឹងតែងតាំងជាតំណាងក្នុងករណីសមាជិកខាងលើមិនអាច ចូលរួមការប្រជុំបាន។ ក្នុងករណីដែលប្រធានគណៈកម្មាធិការតែងតាំងតំណាងខ្លួន កិច្ចប្រជុំចាំបាច់ត្រូវបានដឹកនាំដោយសមាជិកណាម្នាក់ផ្សេងទៀត ដែលត្រូវបាន ជ្រើសរើសដោយសមាជិកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

### កិច្ចប្រជុំ

កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើងនៅពេលមួយដ៏សមស្របដែលបានកំណត់។ ប្រធាន គណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

## ៧. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ហេតុការណ៍ហានិភ័យ ប្រតិបត្តិការទាំងអស់របស់ធនាគារ។ គោលបំណងនៃគណៈកម្មាធិការគ្រប់គ្រង ហានិភ័យប្រតិបត្តិការរួមមាន៖

- អនុវត្ត និងរក្សាចន្លោះសម្ព័ន្ធគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។
- ត្រួតពិនិត្យនិងកែលម្អរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការដែលអាចធ្វើឱ្យប៉ះពាល់ ដល់ធនាគារធ្ងន់ធ្ងរ ដើម្បីបញ្ជៀស ឬកាត់បន្ថយឱ្យស្ថិតក្នុងកម្រិតទាបមួយដែលអាច ទទួលយកបាន។
- ទទួលខុសត្រូវលើការអនុវត្ត និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមទាំងគោល នយោបាយនានាដែលសមស្របទៅនឹងអាជីវកម្ម និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង ហានិភ័យ។
- ធ្វើឱ្យប្រាកដថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការអនុលោមតាមគោលនយោបាយ គ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារទាំងមូល។

### សមាជិក

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវដឹកនាំដោយប្រធាន នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងមានសមាជិកដូចខាងក្រោម៖

- |                                        |           |
|----------------------------------------|-----------|
| • អនុប្រធាននាយកប្រតិបត្តិ              | ប្រធាន    |
| • ប្រធាននាយកប្រតិបត្តិ                 | អនុប្រធាន |
| • ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ | សមាជិក    |
| • ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ   | សមាជិក    |

- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន **សមាជិក**
- នាយកហានិភ័យប្រតិបត្តិការ **លេខាធិការ**

## កិច្ចប្រជុំ

កិច្ចប្រជុំផ្លូវការលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវរៀបចំឡើងយ៉ាងហោចណាស់ ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

## ៨. គណៈកម្មាធិការលទ្ធកម្ម

គោលបំណងគណៈកម្មាធិការលទ្ធកម្ម គឺដើម្បីស្វែងយល់លើគុណតម្លៃនៃសាច់ប្រាក់នៅ គ្រប់ការធ្វើលទ្ធកម្ម។ តម្លៃដែលត្រូវបានសម្រេចជ្រើសរើស តាមរយៈការប្រកួតប្រជែង ដោយបើកចំហ នៅពេលដែលអ្នកផ្គត់ផ្គង់ណាមួយ អាចជឿទុកចិត្តបានថា គម្រោង សំណើរបស់ពួកគេ ត្រូវបានរាយការណ៍ទទួលយកបានមិនមានន័យថា “តម្លៃ ទាប” ជាទីពឹងត្រូវបាន ជ្រើសរើសដោយស្វ័យប្រវត្តិទោះទេ ពោលគឺរួមបញ្ចូលទាំង ការពិចារណា ទៅលើភាពសមស្រប និងគោលបំណងតម្លៃលើទីផ្សារ ចំណូលលើការ វិនិយោគ ការចំណាយទាំងអស់ក្នុងមួយរដ្ឋធីត ការផ្គត់ផ្គង់ទាន់ពេលវេលា ការគាំទ្រ បន្ទាប់ពីផ្គត់ផ្គង់រួច និងនិរន្តរភាព បរិស្ថានទំនួលខុសត្រូវសង្គមកស្មតាង នៃបទពិសោធន៍ ដែលបានអនុវត្តពីមុនការធានាបាននូវប្រសិទ្ធភាព និងការអនុលោមទៅតាមច្បាប់។

## សមាជិក

គណៈកម្មាធិការលទ្ធកម្មមានសមាជិកមានដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ **ប្រធាន**
- ប្រធាននាយកប្រតិបត្តិ **អនុប្រធាន**
- អនុប្រធាននាយកប្រតិបត្តិ **សមាជិក**
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ **សមាជិក**
- នាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្ម **លេខាធិការ**

## កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំតាមពេលវេលាសមស្របណាមួយ។ ប្រធានគណៈកម្មាធិការ លទ្ធកម្ម អាចកោះហៅប្រជុំបន្ថែមប្រសិនបើចាំបាច់។

## ៩. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ជាវេទិកាមួយដើម្បីផ្តល់នូវអភិបាលកិច្ច/ការ ត្រួតពិនិត្យលើសកម្មភាព/គម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងការចាំបាច់ផ្នែក បច្ចេកវិទ្យាព័ត៌មាន និងដើម្បីជួយដល់ការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹង បច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន អនុវត្តមុខងារសំខាន់ៗ ក្នុងការកំណត់ទិសដៅ និងការត្រួតពិនិត្យគម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយ ហានិភ័យ និងសម្រេចផែនការអាជីវកម្ម។

## សមាជិក

- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន **ប្រធាន**
- ប្រធាននាយកប្រតិបត្តិ **អនុប្រធាន**
- អនុប្រធាននាយកប្រតិបត្តិ **សមាជិក**
- ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ **សមាជិក**
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ **សមាជិក**
- នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារអេឡិចត្រូនិក **សមាជិក**
- មន្ត្រីបច្ចេកវិទ្យាព័ត៌មាន **លេខាធិការ**

សមាជិកដទៃទៀតត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅពេលមានករណីពាក់ព័ន្ធ។

## កិច្ចប្រជុំ

កិច្ចប្រជុំនេះត្រូវរៀបចំ និងធ្វើឡើងតាមការស្នើសុំពីប្រធាននៃគណៈកម្មាធិការបច្ចេកវិទ្យា ព័ត៌មាន។

# ការគ្រប់គ្រងហានិភ័យ

## វិធីសាស្ត្ររបស់យើងចំពោះហានិភ័យ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលស្គាល់ពីសារៈសំខាន់នៃរបៀបវារៈដ៏រឹងមាំ ដែលសំដៅទៅលើអាកប្បកិរិយា គុណតម្លៃ និងស្តង់ដាររួមរបស់យើង ដែលកំណត់តម្លាបចនាទាំងនឹងការយល់ដឹងអំពីហានិភ័យ ការទទួលយកហានិភ័យ និងការគ្រប់គ្រងហានិភ័យ។ បុគ្គលិករបស់យើងទាំងអស់មានទំនួលខុសត្រូវខ្ពស់ចំពោះការគ្រប់គ្រងហានិភ័យ ជាមួយគ្រូប្រឹក្សាភិបាល។

## សូចនាករកាត់បន្ថយហានិភ័យរបស់យើង

ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើង ចាប់ផ្តើមជាមួយនឹងការកំណត់សូចនាករកាត់បន្ថយហានិភ័យសម្រាប់ធនាគារដែលត្រូវបានណែនាំ និងអនុម័តដោយក្រុមប្រឹក្សាភិបាល ហើយយុទ្ធសាស្ត្រអាជីវកម្មរបស់យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងសូចនាករកាត់បន្ថយហានិភ័យ។ សូចនាករកាត់បន្ថយហានិភ័យរបស់យើងរួមបញ្ចូលទាំងការពិចារណាអំពីហានិភ័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ យើងកំណត់ហានិភ័យហិរញ្ញវត្ថុជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដែលជាលទ្ធផលនៃសកម្មភាពអាជីវកម្ម។ យើងទទួលយកហានិភ័យទាំងនេះយ៉ាងសកម្ម ដើម្បីបង្កើនតម្លៃភាគទុរិក និងប្រាក់ចំណេញ។ ហានិភ័យមិនមែនហិរញ្ញវត្ថុ គឺជាហានិភ័យក្នុងការសម្រេចបាននូវយុទ្ធសាស្ត្រ ឬគោលបំណងរបស់យើង ដែលជាលទ្ធផលនៃដំណើរការផ្ទៃក្នុង មនុស្ស និងប្រព័ន្ធដែលបានបរាជ័យ ឬពិបាកក្នុងការដោះស្រាយ។ សូចនាករកាត់បន្ថយហានិភ័យរបស់យើងបន្តវិវឌ្ឍ និងពង្រីកវិសាលភាពរបស់ខ្លួន ដែលជាផ្នែកនៃដំណើរការត្រួតពិនិត្យប្រចាំឆ្នាំជាប្រចាំរបស់យើង ដើម្បីធានាថាវិធីសាស្ត្ររបស់ធនាគារចំពោះសូចនាករកាត់បន្ថយហានិភ័យនៅតែស្របតាមការអនុវត្តន៍ល្អបំផុតក្នុងវិស័យ។ ការរំពឹងទុកទទួលបានល្អ និងគោលដៅយុទ្ធសាស្ត្រ។ សូចនាករកាត់បន្ថយហានិភ័យរបស់យើងត្រូវបានបង្ហាញទាំងក្នុងន័យបរិមាណ និងគុណភាព ហើយអនុវត្តនៅកម្រិតអាជីវកម្មស្នូល។ ការអនុវត្តន៍ប្រឆាំងនឹង RAS ត្រូវបានរាយការណ៍ទៅកិច្ចប្រជុំគ្រប់គ្រងហានិភ័យ ដើម្បីគាំទ្រការយល់ដឹង និងការពិភាក្សាលើការបំពានលើសូចនាករកាត់បន្ថយហានិភ័យ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធដើម្បីជួយក្នុងការបន្តបន្ថយ។ ការរាយការណ៍នេះអនុញ្ញាតឱ្យយើងអាចកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យបានឆ្លាស់ៗ ហើយយើងអាចជូនដំណឹងអំពីការកែតម្រូវហានិភ័យ ដើម្បីជំរុញឱ្យមានរបៀបវារៈគ្រប់គ្រងហានិភ័យកាន់តែខ្លាំង។

## ការគ្រប់គ្រងហានិភ័យ

នៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ យើងទទួលស្គាល់ថាតួនាទីចម្បងនៃការគ្រប់គ្រងហានិភ័យគឺដើម្បីការពារអតិថិជន អាជីវកម្ម សហសេរីក ម្ចាស់ភាគហ៊ុន និងសហគមន៍របស់យើង ហើយយើងធានាថាយើងអាចគាំទ្រដល់យុទ្ធសាស្ត្ររបស់យើង និងផ្តល់នូវការរីកចម្រើនប្រកបដោយនិរន្តរភាព។ យើងមានបំណងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងហានិភ័យដ៏ទូលំទូលាយនៅទូទាំងស្ថាប័ន និងគ្រប់ប្រភេទហានិភ័យទាំងអស់ ដែលគាំទ្រដោយរបៀបវារៈ និងគុណតម្លៃរបស់យើង។ នេះត្រូវបានគូសបញ្ជាក់នៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើង រួមទាំងគោលការណ៍ និងការអនុវត្តន៍សំខាន់ៗដែលយើងប្រើប្រាស់ក្នុងការគ្រប់គ្រងហានិភ័យជាសម្ភារៈ ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះជំរុញឱ្យមានការត្រួតពិនិត្យជាបន្តបន្ទាប់ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងលើកទឹកចិត្តឱ្យមានដំណើរការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងជាយុទ្ធសាស្ត្រ និងការកើនឡើង។ នេះគឺគាំទ្រវិធីសាស្ត្រស្របគ្នាក្នុងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការគ្រប់គ្រង និងការរាយការណ៍ពីហានិភ័យដែលយើងទទួលយក និងកើតឡើងនៅក្នុងសកម្មភាពរបស់យើង ជាមួយនឹងគណនេយ្យភាពដ៏ច្បាស់លាស់។ យើងបន្តពិនិត្យយ៉ាងសកម្ម និងបង្កើតក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើង និងពង្រឹងវិធីសាស្ត្ររបស់យើងក្នុងការគ្រប់គ្រងហានិភ័យ តាមរយៈសកម្មភាពរបស់យើងទាក់ទងនឹងមនុស្ស និងសមត្ថភាព អភិបាលកិច្ច របាយការណ៍និងការគ្រប់គ្រងព័ត៌មាន ឥណទាន ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន អាកាសធាតុ និងដំណើរការគ្រប់គ្រងហានិភ័យសង្គម គោលនយោបាយ និងទិន្នន័យ។

ការគ្រប់គ្រងហានិភ័យ នៅក្នុងស្ថានភាពដែលមិនប្រាកដប្រជា គឺជាកត្តាសំខាន់ក្នុងការចែកចាយយុទ្ធសាស្ត្ររបស់យើងប្រកបដោយជោគជ័យ និងគាំទ្រដល់គោលបំណងរបស់យើងក្នុងការអភិវឌ្ឍន៍អាជីវកម្មដែលមានភាពធន់ និងប្រកបដោយនិរន្តរភាព។

យើងប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃអាជីវកម្មជាប្រចាំ ហើយដោយតាមរយៈវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យ យើងអាចឆ្លើយតបយ៉ាងសកម្មចំពោះ ការកាត់បន្ថយ និងគ្រប់គ្រងហានិភ័យទាំងនេះ និងឱកាសដែលហានិភ័យអាចកើតមានឡើង។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជាជំងឺកូវីដ-១៩ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលក៏ដោយ ការអនុវត្តន៍របស់យើងនៅតែបន្តបង្ហាញពីភាពធន់របស់បុគ្គលិក ទម្រង់អាជីវកម្មរបស់យើង និងកំណត់ត្រាតាមដានរបស់យើងចំពោះភាពមិនច្បាស់លាស់។ លក្ខណៈចម្រុះនៃប្រតិបត្តិការរបស់យើង ទីតាំងភូមិសាស្ត្រ ផលិតផលដ៏សម្បូរបែប អតិថិជន និងអ្នកផ្គត់ផ្គង់របស់យើងគឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យដល់កំណើនប្រកបដោយនិរន្តរភាពរបស់ធនាគារ និងតម្លៃរបស់ភាគទុរិករយៈពេលវែង។ ផ្នែកលើមូលដ្ឋានប្រចាំឆ្នាំ ក្រុមប្រឹក្សាភិបាលអនុម័តលើហានិភ័យចម្បង និងហានិភ័យដែលយើងកំពុងប្រឈម និងក្របខ័ណ្ឌអភិបាលកិច្ចគ្រប់គ្រងហានិភ័យដែលមានស្រាប់ ដែលអាចឱ្យធនាគារកំណត់អាទិភាព និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតសូចនាករកាត់បន្ថយហានិភ័យរបស់យើង។ ក្រុមប្រឹក្សាភិបាលអនុវត្តការត្រួតពិនិត្យប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ យ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ដែលឯករាជ្យ និងរួមបញ្ចូលការអនុវត្តន៍ជាអន្តរជាតិល្អបំផុត ស្របតាមគោលបំណងយុទ្ធសាស្ត្ររបស់ធនាគារ។ ការគ្រប់គ្រងហានិភ័យរបស់យើងត្រូវបានត្រួតពិនិត្យដោយផ្ទាល់ដោយគណៈកម្មាធិការត្រួតពិនិត្យហានិភ័យនៃក្រុមប្រឹក្សាភិបាល ហើយមុខងារនេះគ្របដណ្តប់លើសកម្មភាពគ្រប់គ្រងហានិភ័យទាំងមូលរបស់ធនាគារ។

ក្របខ័ណ្ឌហានិភ័យក៏បម្រើដល់ធនាគារក្នុងការពង្រឹងរបៀបវារៈហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន និងប្រកបដោយប្រសិទ្ធភាព តាមរយៈ “ការណែនាំពីគណៈគ្រប់គ្រង” ការបញ្ជាក់អំពីហានិភ័យដែលយើងទាំងអស់គ្នាអាចទទួលយកបានយកសម្រាប់ធនាគារ។ អាស្រ័យហេតុនេះ ហានិភ័យជាសម្ភារៈរួមមានឥណទាន ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន អាកាសធាតុ និងហានិភ័យសង្គមត្រូវបានត្រួតពិនិត្យជាប្រចាំ និងកាត់បន្ថយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ធនាគារតែងតែរក្សាដើមទុនសេដ្ឋកិច្ច ភាពគ្រប់គ្រាន់នៃមូលធននិយតកម្ម សន្ទនីយភាព និងការអនុលោមតាមបទប្បញ្ញត្តិផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទំនួលខុសត្រូវរួមសម្រាប់ការបង្កើត និងការត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យហានិភ័យ (ROC) ដើម្បីត្រួតពិនិត្យគណៈកម្មាធិការគ្រប់គ្រងផ្សេងៗដូចជា គណៈកម្មាធិការឥណទាន (CC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ (ORMC) គណៈកម្មាធិការទ្រព្យសកម្ម និងការទទួលខុសត្រូវ (ALCO) ដែលទទួលខុសត្រូវក្នុងការណែនាំ ការអនុវត្តន៍ និង ត្រួតពិនិត្យគោលនយោបាយ និងដំណើរការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គណៈកម្មាធិការត្រួតពិនិត្យហានិភ័យ (ROC) របស់ធនាគារមានទំនួលខុសត្រូវក្នុងការផ្តល់ការត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលធនាគារប្រឈមមុខ កំណត់កម្រិតហានិភ័យ និងការគ្រប់គ្រង និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់នេះ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានពិនិត្យជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារ តាមរយៈការបណ្តុះបណ្តាល ស្តង់ដារគ្រប់គ្រង និងនីតិវិធី មានគោលបំណងបង្កើតបរិយាកាសត្រួតពិនិត្យហានិភ័យប្រកបដោយវិទ្យា និងប្រសិទ្ធភាព ដែលបុគ្គលិកទាំងអស់យល់អំពីតួនាទី និងភារកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសរសេរកម្មរបស់ធនាគារត្រួតពិនិត្យកិច្ចការផ្ទៃក្នុង និងការអនុលោមតាមទៅតាមតម្រូវការនៃបទប្បញ្ញត្តិ។ គណៈកម្មាធិការសរសេរកម្មបំពេញតួនាទីក្នុងការត្រួតពិនិត្យដោយមានជំនួយពីផ្នែកសរសេរកម្មផ្ទៃក្នុង និងប្រតិបត្តិការ។ សរសេរកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យជាប្រចាំ និងការត្រួតពិនិត្យបន្ទាប់បន្សំទៅលើការត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ហើយផ្អែកប្រតិបត្តិតាមធានាថាតម្រូវការបទប្បញ្ញត្តិទាំងអស់ត្រូវបានអនុវត្តតាមយ៉ាងពេញលេញ ដែលលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសរសេរកម្មរបស់ធនាគារ។



ធនាគារគ្រប់គ្រងការកំណត់អត្តសញ្ញាណ ការរាយការណ៍ និងការកាត់បន្ថយហានិភ័យ កំពូល និងដែលកំពុងលេចឡើង តាមរយៈដំណើរការអភិបាលកិច្ចផ្ទៃក្នុង ជាមួយនឹង ការប្រើប្រាស់ឧបករណ៍ និងដំណើរការគ្រប់គ្រងហានិភ័យ។ វិធីសាស្ត្ររបស់យើង ក្នុងការកំណត់អត្តសញ្ញាណ និងការរាយការណ៍ដល់ព័ត៌មានគោលបំណងធានាថា យើងកាត់បន្ថយផលប៉ះពាល់នៃហានិភ័យទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ គោលដៅ យុទ្ធសាស្ត្ររយៈពេលវែង និងកេរ្តិ៍ឈ្មោះរបស់យើង។ ជាផ្នែកនៃការវិភាគជាប្រចាំរបស់ យើង តារាងស៊ើបនៃហានិភ័យសំពះធនាគារសំខាន់ៗត្រូវបានពិនិត្យឡើងវិញដោយ ប្រើការវាយតម្លៃហានិភ័យពីក្រោមទៅលើ បំពេញបន្ថែមដោយការវិភាគម៉ាក្រូសេដ្ឋកិច្ច និងសេណារីយ៉ូនយោបាយពីលើចុះក្រោម។ វិធីសាស្ត្រពីរផ្នែកនេះអនុញ្ញាតឱ្យយើង កំណត់ទាំងអ្នកបង្កហានិភ័យ ដែលមានផលប៉ះពាល់ទៅលើសារៈពិសេសហានិភ័យ របស់យើង និងអ្នកដែលពាក់ព័ន្ធចំពោះសំពះធនាគារដាក់លាក់។ ការយល់ដឹង អំពីហានិភ័យត្រូវបានលើកឡើងឥតឈប់ឈរតាមរយៈវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ការ ទំនាក់ទំនង និងការប្រជុំ។ យើងប្តេជ្ញាបន្តពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យ និងការ ត្រួតពិនិត្យជាមួយនឹងការពង្រឹងនីតិវិធីហានិភ័យ គោលនយោបាយហានិភ័យ ឧបករណ៍ ហានិភ័យ ការវិភាគហានិភ័យ និងរបាយការណ៍ហានិភ័យ។

## ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជន ឬដៃគូមិនបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ ហានិភ័យឥណទានកើតឡើងជាចម្បង ពីការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ ហិរញ្ញវត្ថុពាណិជ្ជកម្ម និងអាជីវកម្មជួល ប៉ុន្តែក៏មក ពីផលិតផលផ្សេងទៀតដូចជាការធានា និងនិស្សន្ទវត្ថុ។ ការខាតបង់ឥណទានក៏អាច កើតឡើង មុនពេលអ្នកខ្ចីខកខានក្នុងការទូទាត់ផងដែរ។ ការខាតបង់អាចកើតមានឡើង នៅពេលយើងសង្កេតឃើញថា លទ្ធភាពនៃទូទាត់សងរបស់ភាគីខ្ចីប្រាក់នាពេល អនាគតមានភាពថយចុះ។ លទ្ធភាពនៃការធ្លាក់ចុះនៃគុណភាពឥណទាន ត្រូវបានគេ ហៅថា ចម្រោះនៃហានិភ័យ។ ជាទូទៅ ទម្រង់នៃការខាតបង់នេះ ត្រូវបានគេបញ្ចូល ក្រោមនិយមន័យដ៏ទូលំទូលាយនៃហានិភ័យឥណទាន។ សម្រាប់គោលបំណងនៃ របាយការណ៍គ្រប់គ្រងហានិភ័យ ធនាគារពិចារណា និងរួមបញ្ចូលគ្រប់ធាតុទាំងអស់ នៃហានិភ័យឥណទាន ឧទាហរណ៍ ហានិភ័យកាតព្វកិច្ចបុគ្គល និងហានិភ័យក្នុងវិស័យ ផ្សេងៗ។ វាត្រូវបានរាប់វែងជាចំនួនដែលអាចត្រូវបានបាត់បង់ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតខកខានក្នុងការសងប្រាក់វិញ ត្រួតពិនិត្យដោយប្រើប្រាស់វិធានការ គ្រប់គ្រងហានិភ័យផ្ទៃក្នុងផ្សេងៗ និងក្នុងដែនកំណត់ដែលត្រូវបានអនុម័តដោយបុគ្គល ដែលត្រូវបានផ្តល់សិទ្ធិ និងគ្រប់គ្រងតាមរយៈក្របខណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែល បង្ហាញអំពីគោលការណ៍ និងការណែនាំច្បាស់លាស់ និងស្របសម្រាប់អ្នកគ្រប់គ្រង ហានិភ័យ។

## ការបន្ធូរបន្ថយ

ធនាគាររក្សានូវបុព្វធម៌ដ៏រឹងមាំនៃការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និង គោលនយោបាយហានិភ័យដ៏រឹងមាំ និងក្របខ័ណ្ឌត្រួតពិនិត្យ; ដៃគូ និងបញ្ហាប្រឈម ចំពោះអាជីវកម្មក្នុងការកំណត់ ការអនុវត្ត និងបន្តរាយការណ៍ឡើងវិញនូវសូចនាករ កាត់បន្ថយហានិភ័យរបស់យើងក្រោមលក្ខខណ្ឌជាក់ស្តែង និងសេណារីយ៉ូ និងធានាថា មានភាពឯករាជ្យ ការត្រួតពិនិត្យដោយអ្នកជំនាញអំពីហានិភ័យឥណទាន ការចំណាយ និងការបន្ធូរបន្ថយរបស់ពួកគេ។ ធនាគារបានបង្កើតគោលនយោបាយឥណទានដែល ត្រូវប្រុងប្រយ័ត្ន និងប្រព័ន្ធគ្រប់គ្រងព័ត៌មានដ៏រឹងមាំសម្រាប់ផលិតផលឥណទាន និង អតិថិជន និងបានអនុវត្តបច្ចេកទេសរាល់វែងហានិភ័យកម្រិតខ្ពស់។ ផលិតផលកម្ចីរបស់ យើងទាំងអស់ត្រូវបានគ្រប់គ្រងដោយគោលការណ៍ណែនាំកម្មវិធីផលិតផលដែលត្រូវ បានបង្កើតឡើងដោយផ្អែកលើតម្រូវការនៃរដ្ឋវិវិករបស់អតិថិជន ក៏ដូចជាការសិក្សា ទីផ្សារ និងអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។ ក្នុងពេលជាមួយគ្នា នេះ នីតិវិធីនៃការចុះបញ្ជីឥណទាន និងការត្រួតពិនិត្យឥណទានរបស់យើង ក៏ដូចជា គោលនយោបាយឥណទានក៏ត្រូវបានពិនិត្យ និងកែសម្រួលជាទៀងទាត់ផងដែរ ដើម្បី ឱ្យមានតុល្យភាពរវាងល្បឿន ការចំណាយ ការគ្រប់គ្រងហានិភ័យ និងការផ្លាស់ប្តូរ បទប្បញ្ញត្តិ និងដើម្បីទទួលបាន កាត់បន្ថយហានិភ័យ។ សំពះធនាគារត្រូវបាន ត្រួតពិនិត្យជាប្រចាំ ដោយផ្អែកលើកត្តាដ្ឋានសំពះធនាគារផ្សេងៗគ្នា ដើម្បីធានាថា ធនាគារដំណើរការក្នុងកម្រិតដែលបានកំណត់។ គោលនយោបាយឥណទានទាំងអស់ ត្រូវបានបង្ហាញដល់គណៈកម្មាធិការក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័ត។ យើងមាន

របាយការណ៍សំពះធនាគារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែដើម្បីត្រួតពិនិត្យ ដូច្នេះ អាចចាត់វិធានការទាន់ពេលវេលាដើម្បីកាត់បន្ថយហានិភ័យឥណទានណាមួយ។ ដើម្បី ធានាថាសំណើសុំឥណទានទាំងអស់ទទួលបានការវាយតម្លៃដោយឯករាជ្យ ការអនុម័ត ឥណទានទាំងអស់ទាមទារឱ្យមានការឯកភាពពីបុគ្គលដែលត្រូវបានផ្ទេរសិទ្ធិគ្រប់គ្រង ហានិភ័យឥណទាន។ ធនាគារបានអនុវត្តក្របខ័ណ្ឌសិទ្ធិអំណាច ដែលត្រូវបានផ្ទេរសិទ្ធិ អំណាចដល់អ្នកគ្រប់គ្រង ដើម្បីអនុម័តសំណើសុំឥណទានក្រោមសិទ្ធិអំណាចរបស់ ពួកគេ ដើម្បីឱ្យការវាយតម្លៃមានឯករាជ្យភាព។ ឥណទានរបស់អតិថិជនត្រូវបាន ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងរាយការណ៍ជូនគណៈកម្មាធិការហានិភ័យ និងឥណទានជារៀងរាល់ខែ។ សំពះធនាគារដែលកាន់តែយ៉ាងយឺតយ៉ាវត្រូវបានកំណត់ វិភាគ និងពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកដោះស្រាយសមស្របមួយ។

ធនាគារតែងត្រួតពិនិត្យជាប្រចាំនូវហានិភ័យនៃផលិតផល អតិថិជន វិស័យអាជីវកម្ម។ -ល-។ នៅក្នុងឆ្នាំ២០២២ ធនាគារបានត្រួតពិនិត្យមើលគ្រប់ឥណទានរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុនានា។ ប្រព័ន្ធអនុម័តឥណទានជាប់រហ័ស ត្រូវបានធនាគារប្រើប្រាស់យ៉ាង ទូលំទូលាយ សម្រាប់ទាំងអតិថិជនចាស់ និងអតិថិជនថ្មី។ ធនាគារក៏ត្រៀមនឹងអនុវត្ត ប្រព័ន្ធគ្រប់គ្រងការប្រមូលទិន្នន័យ ផងដែរ។ ប្រព័ន្ធទាំងពីរនេះនឹងជួយសម្របសម្រួល ហានិភ័យសម្រាប់ដំណាក់កាលនីមួយៗនៃរដ្ឋឥណទាន។ ធនាគារមានគោលដៅចង់ ក្លាយជាធនាគារមួយដែលផ្តល់ឱកាសគ្មានដែនកំណត់ ដែលគាំទ្រដោយបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើអតិថិជនឱ្យកាន់តែមានភាពងាយស្រួលជាមួយនឹង បទពិសោធន៍ដ៏អស្ចារ្យ និងគួរជាទីគាប់ចិត្ត។

ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ពិភពលោក និងកម្ពុជា។ ទោះបីជាឥទ្ធិពលនៃជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពអួស បន្លាយក៏ដោយ ក៏ម៉ាក្រូសេដ្ឋកិច្ច និងភាពធន់របស់ប្រព័ន្ធធនាគាររបស់កម្ពុជានៅរក្សា ស្ថិរភាព។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញបន្តិចម្តងៗ និងទទួល បានសន្ទុះកំណើនគួរឱ្យកត់សម្គាល់ ដោយសារកំណើនវិទ្យុសាស្ត្រ និងពាណិជ្ជកម្ម និង ការអនុវត្តវិធានការជំនួយរបស់ស្ថាប័នហិរញ្ញវត្ថុស្ថិតក្រោមគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។ យើងបានសង្កេតឃើញពីការកើនឡើងនៃភាពមិនប្រក្រតី ក្នុងឆ្នាំ២០២២ ដោយសារវិបត្តិសេដ្ឋកិច្ច ប៉ុន្តែបញ្ហានេះត្រូវបានកាត់បន្ថយវិញនា ពេលដំណាច់ឆ្នាំ។ តាមរយៈការអនុវត្តន៍បំផុតជាបន្តបន្ទាប់ ដើម្បីបង្កើនគុណភាព ផលប្រឹក្សា ធនាគារ បានគ្រប់គ្រងសំពះឥណទានប្រាក់កម្ចីដោយជោគជ័យ ជាមួយនឹង កំណើនឥណទានលឿនជាងឆ្នាំមុនៗនៅក្នុងបរិយាកាសទីផ្សារដែលបាក់ដោយសារ ជំងឺកូវីដ១៩ក៏ដោយ។ ធនាគារនឹងបន្តតាមដានយ៉ាងដិតដល់ពីស្ថានភាពរបស់អ្នកខ្ចី ដូច្នេះធនាគារអាចចាត់វិធានការដោះស្រាយបានទាន់ពេលវេលា ជាពិសេសប្រសិនបើ អតិថិជនមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនបាន និងផ្តល់នូវបទប្បញ្ញត្តិទុន ដល់អតិថិជនជាមួយនឹងការវិភាគលម្អិត និងការវាយតម្លៃយ៉ាងតឹងរឹងលើសមត្ថភាព ក្នុងការសងប្រាក់។

ប្រព័ន្ធធនាគារបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការកាត់បន្ថយបន្ទុករបស់ភាគីខ្ចីប្រាក់ដែលជួបការលំបាកក្នុងអំឡុងពេលនៃការបិទខ្ទប់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏វិស័យធនាគារនៅតែបន្តរីកចម្រើន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការ កើនឡើងនៃទ្រព្យសកម្ម ប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាធនាគារផ្សេងៗទៀត។ ជំងឺ កូវីដ-១៩ បាននឹងកំពុងរសាត់ទៅឆ្ងាយបន្តិចម្តងៗ ហើយប្រទេសជាច្រើនបាននឹងកំពុង ជំរុញវិធានការស្តារសេដ្ឋកិច្ចរបស់ពួកគេ។ ទន្ទឹមនឹងនេះ អ្នកបង្កើតគោលនយោបាយ និយករ និងអ្នកពាក់ព័ន្ធក្នុងវិស័យធនាគារ កំពុងធ្វើការរួមគ្នាក្នុងការពង្រឹងស្ថិរភាព និងនិរន្តរភាពវិស័យធនាគារជាអាទិភាពចម្បង។ ដោយសារការផ្លាស់ប្តូរអាកប្បកិរិយា របស់អតិថិជននៅក្នុងបរិយាកាសថ្មីបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារ និងធុរកិច្ចនានាកំពុងបន្តកែសម្រួលដំណើរអាជីវកម្មរបស់ខ្លួន និងចាប់យកវិស័យអាជីវកម្ម ថ្មីដែលស្របទៅនឹងកាលៈទេសៈនៃការផ្លាស់ប្តូរនេះ ជាពិសេសស្របពេលដែលមាន ហានិភ័យកើនឡើងចំពោះសេដ្ឋកិច្ច។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ធនាគារបាន ប្រកាន់យកគោលការណ៍ប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការអនុម័តឥណទានថ្មី។ ធនាគារបានផ្តោតលើការវិភាគផ្នែកលើ ព័ត៌មានពីប្រភពផ្សេងៗ ដើម្បីធានាបាននូវ ការវិភាគ និងការត្រួតពិនិត្យហានិភ័យប្រកបដោយប្រសិទ្ធភាព។ ទោះបីជាធនាគារបាន សង្កេតឃើញថា ការងើបឡើងវិញបន្តិចបន្តួចនៃសេដ្ឋកិច្ចជាមួយនឹងការបើកដំណើរការ ជាបណ្តើរៗនូវប្រភេទសហគ្រាសមួយចំនួនក៏ដោយក៏វិស័យអាជីវកម្មមួយចំនួន មិនអាច

វិលត្រឡប់មករកភាពប្រក្រតីវិញបានឡើយ ជាពិសេសអាជីវកម្មដែលពឹងផ្អែកទៅលើ ធនបរទេស ដូចជាឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ធនាគារបានអនុវត្តយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយស្ថានភាពហានិភ័យឥណទានផ្សេងៗគ្នា។ ធនាគារបានបន្តជាមួយនឹងគំរូ CIFRS9 សម្រាប់ការចុះខ្សោយ និងអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃជំងឺកូវីដ១៩ ដោយផ្អែកតាមការណែនាំដែលមានរបស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារក៏បានបញ្ចូលវិធីសាស្ត្រប្រមើលទៅមុខនៅក្នុងគំរូ CIFRS ដែលមានស្រាប់របស់ធនាគារ និងក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទាន។ ការត្រួតពិនិត្យមើលឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងគុណភាពទ្រព្យសម្បត្តិតាមរយៈការវិភាគដើមហេតុនៃឧបសគ្គឥណទាន ការវិភាគលើគណនីចាំបាច់ និងការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃតំបន់ដាក់លាក់ ដែលត្រូវបានអនុវត្តប្រចាំឆ្នាំ។ គំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀត ដែលបានបំពេញគោលបំណងកាត់បន្ថយហានិភ័យរបស់ធនាគាររួមមាន ទម្រង់ហានិភ័យឥណទាន ការស្វែងរកឱកាសសក្តានុពល និងការកែសម្រួលផែនការកំណើន របស់ធនាគារ ដោយសារតែហានិភ័យកើនឡើងដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរកត្យាត។ ការបែងចែកផលប័ត្រនៅក្នុងគំរូ PD រួមបញ្ចូលផលប៉ះពាល់ថ្មីពីជំងឺរកត្យាតនេះ។ នៅពេលធនាគារបានអនុវត្តវិធីសាស្ត្រសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរកត្យាត តាមរយៈការអនុវត្តវិធានការណ៍ផ្សេងៗក្នុងឆ្នាំ២០២២ ធនាគារជឿជាក់ថាផលប័ត្របានវិលត្រឡប់មកភាពប្រក្រតីវិញ ទោះបីជាសេដ្ឋកិច្ចទាំងមូលអាចនឹងចំណាយពេលមួយរយៈទៀតក៏ដោយ។

## ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលកើតចេញពីកង្វះខាតនិងបរាជ័យក្នុងប្រតិបត្តិការផ្ទៃក្នុង ធនធានមនុស្ស ប្រព័ន្ធ ឬពិការភាពខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រង តាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍អាជីវកម្ម តាមរយៈការគ្រប់គ្រង និងត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់រួមបញ្ចូលទាំងហានិភ័យផ្នែកច្បាប់ ហានិភ័យប្រតិបត្តិតាមហានិភ័យគណនេយ្យ និងហានិភ័យនៃការគែបន្លំ។

## ការបន្ទុកបន្ទុយ

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ តម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធអង្គភាព តួនាទីនិងគោលនយោបាយគ្រប់គ្រងឱ្យបានច្បាស់លាស់។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនក៏ត្រូវបានដាក់ឱ្យអនុវត្ត។ ទាំងនេះរួមបញ្ចូលទាំងការបង្កើតគណៈប្រតិភូអាជ្ញាធរ ការកំណត់ការត្រួតពិនិត្យប្រព័ន្ធជាវ៉ារីម៉ែត្រ នីតិវិធី និងឯកសារនានា ដើម្បីធានាឱ្យមានការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់។ កត្តាទាំងអស់នេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការដែលកើតឡើងពីអាជីវកម្មធនាគារ។ ធនាគារគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅគ្រប់កម្រិតនិងត្រួតពិនិត្យដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុខងារនីមួយៗត្រូវ បានអនុវត្តដោយ ការវាយតម្លៃការត្រួតពិនិត្យហានិភ័យដោយខ្លួនឯង (RCSA) ដែលត្រូវបានសាកល្បងជាប្រចាំដោយក្រុមការងារហានិភ័យប្រតិបត្តិការ ដើម្បីធានាថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការបានត្រឹមត្រូវ។ ធនាគារមានប្រព័ន្ធសម្រាប់ប្រមូលទិន្នន័យដែលបាត់បង់ និងមានស្ថានភាពហានិភ័យសំខាន់ៗ (KRIs) សម្រាប់អាជីវកម្មដើម្បីតាមដានហានិភ័យ។ កម្មវិធី RCSA កំពុងត្រូវបានដាក់ដំណើរការនៅគ្រប់មុខងារនិងបណ្តាញប្រតិបត្តិការសាខាទាំងអស់ ដើម្បីលើកកម្ពស់ការអនុវត្តនិយាមគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

ធនាគារបានអនុវត្តការវាយតម្លៃ នៃផលប៉ះពាល់ហានិភ័យទាំងនេះដែលត្រូវបានដាក់បញ្ចូលទៅក្នុង ស្រ្តេសតេស្ត(Stress Test) ដើម្បីវាយតម្លៃពីសមត្ថភាពរបស់ធនាគារក្នុងការស្របយកក្រៅពីការណ៍ទាំងនេះ ប្រសិនបើកើតឡើង។ ធនាគារក៏បានត្រួតពិនិត្យឡើងវិញនូវគោលនយោបាយ និងនីតិវិធីទាំងអស់ក្នុងឆ្នាំ ២០២២ ទាក់ទងនឹងផលិតផលទាំងអស់របស់ធនាគារ។ ធនាគារបានបន្តជាមួយនឹងគំរូ CIFRS9 សម្រាប់ការចុះខ្សោយ និងអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃជំងឺកូវីដ១៩ ដោយផ្អែកតាមការណែនាំដែលមានរបស់ ធនាគារជាតិ នៃ កម្ពុជា។ ធនាគារក៏បានបញ្ចូលវិធីសាស្ត្រប្រមើលទៅមុខនៅក្នុងគំរូ CIFRS ដែលមានស្រាប់របស់ធនាគារ និងក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទាន។ យើងនឹងបន្តតាមដានផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលអនាគត ហើយនឹងចាត់វិធានការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។

នៅក្នុងឆ្នាំ២០២២ ធនាគារបានដាក់ដំណើរការគម្រោងនិរន្តរភាពអាជីវកម្ម (BCP) ដែលរួមមានការធ្វើ BCP ក្នុងករណីមានការបិទស្លាកការកណ្តាល ដោយដាក់ចេញនូវគោលការណ៍ធ្វើការពីចម្ងាយ ឬធ្វើការពីផ្ទះ។ យើងក៏បានអនុវត្តការធ្វើតេស្ត BCP ដោយឱ្យឈ្មោះថា Call Tree ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបន្តអនុវត្តន៍ការងារស្របតាមផែនការ ក៏ដូចជាការត្រៀមខ្លួន ដើម្បីទប់ទល់នឹងការរំខានណាមួយដែលអាចកើតឡើងនៅក្នុងបរិយាកាសអាជីវកម្មរបស់ធនាគារ។ គ្រប់អង្គភាពអាជីវកម្មទាំងអស់មានឯកសារ BCP របស់ខ្លួនសម្រាប់គ្រាអាសន្នណាមួយ។ BCP រួមបញ្ចូលទាំងនីតិវិធីផែនការ និងព័ត៌មានដែលអាចឱ្យអង្គភាពអាជីវកម្មឆ្លើយតបទៅនឹងការរំខាន ការស្តារឡើងវិញ និងដំណើរការ មុខងារឡើងវិញ។

## ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបការលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់ដោយការប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតចេញ ពីភាពមិនស៊ីសង្វាក់គ្នារវាងពេលវេលា និងបរិមាណលំហូរសាច់ប្រាក់ដែលជាប់ទាក់ទងនឹងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

នៅក្នុងឆ្នាំ២០២២ នៃការរកត្យាតជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តវិធានការជម្រុញសន្ទនីយភាព ជាពិសេសការផ្តល់សន្ទនីយភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការ LPCO ដោយយោងតាមស្ថានភាពអត្រាប្តូរប្រាក់រៀល និងស្ថានភាពសន្ទនីយភាព ការកាត់បន្ថយអត្រាការប្រាក់អប្បបរមា ០.៥% នៃ (LPCO) សម្រាប់គ្រប់កាលកំណត់ទាំងអស់ ការកាត់បន្ថយអត្រាការប្រាក់ នៃវិញ្ញាបនបត្រប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិកក្នុងកម្រិតសមស្រប ការកាត់បន្ថយទុនបម្រុងជៀសនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីនៅសមតុល្យប្រចាំថ្ងៃស្មើនឹង ៧% (ប្រាំពីរភាគរយ) ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស ការពន្យារពេលធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីរក្សាបាន ០% នៃការមូលធនអភិរក្ស (CCB) និងកាត់បន្ថយនៃអនុបាតគ្របដណ្តប់សន្ទនីយភាព (LCR) តាមការចាំបាច់។

## ការបន្ទុកបន្ទុយ

ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងអត្រាការប្រាក់ ត្រូវបានកំណត់នៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យសន្ទនីយភាព គោលការណ៍ណែនាំការគ្រប់គ្រងសាច់ប្រាក់ ធនាគារមានគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងសន្ទនីយភាព ឧបករណ៍វាស់វែងហានិភ័យ ការត្រួតពិនិត្យសន្ទនីយភាព និងការសន្ទនីយភាព ការវិភាគគីរិយាបទសន្ទនីយភាព ការធ្វើតេស្តភាពតានតឹងសន្ទនីយភាព ការវិភាគប្រាក់បញ្ញើស្នូល និងមិនមែនស្នូល និងការព្យាករណ៍ LDR LCR និងNOP។ ធនាគារគ្រប់គ្រងសន្ទនីយភាព តាមរយៈគណកម្មាធិការទ្រព្យសកម្ម និងបំណុល (ALCO) ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសន្ទនីយភាព ក៏ដូចជាការត្រួតពិនិត្យហានិភ័យសន្ទនីយភាពជាបន្តបន្ទាប់។ តម្រូវការទ្រព្យសកម្មអប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថាសមាមាត្រទ្រព្យសកម្មសន្ទនីយភាព និងបំណុលត្រូវស្ថិតនៅក្រោម កម្រិតអប្បបរមាជាទីត្រូវ។ ធនាគារបានធ្វើការតាមដានលើស្ថានភាពសន្ទនីយភាព ជាមួយនឹងការត្រួតពិនិត្យមូលដ្ឋានរង្វាស់ដូចជា អនុបាតសាច់ប្រាក់ងាយរងគ្រោះ (LCR) និងការតាមដានជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ធនាគារក៏បានត្រួតពិនិត្យលំហូរសាច់ប្រាក់ផងដែរ ដើម្បីធានាបាននូវអតិបរមាទំហំទំនាក់ទំនងនៅក្នុងប្រតិបត្តិការធនាគារ។ ការអនុវត្តទាំងនេះ បាននឹងកំពុងគាំទ្រដល់ធនាគារក្នុងការព្យាករណ៍ ការឆ្លើយតប និងប្រសិទ្ធភាពក្នុងសេណារីយ៉ូធម្មតា និងស្រ្តេសតេស្តហើយរកកិច្ចឱ្យធនាគាររក្សានូវលំនឹងសន្ទនីយភាពផងដែរ។ ធនាគារបានបង្កើតការវិភាគលើគម្លាតកាលកំណត់សម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារដើម្បីធានាបាននូវការផ្តល់មូលនិធិជាមួយនឹងកាលកំណត់ដែលត្រូវការដើម្បីកាត់បន្ថយគម្លាតអប្បបរមា។ ធនាគារក៏បានកំណត់មូលដ្ឋានគ្រឹះមួយចំនួនផងដែរដែលស្ថិតក្រោមរបាយការណ៍ហានិភ័យ ដើម្បីឈានទៅរកការអនុវត្តន៍ប្រកបដោយសុវត្ថិភាពក្នុងការគ្រប់គ្រងហានិភ័យនៅដំណាក់កាលដំបូង។ ក្នុងអំឡុងឆ្នាំ២០២២ ធនាគាររក្សាបាននូវសន្ទនីយភាពបានយ៉ាងល្អ និងកំណត់ទ្រទ្រង់ដើមទុនផ្ទៃក្នុង ដោយអនុលោមតាមបទប្បញ្ញត្តិ។

## ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យនៃផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុអវិជ្ជមានលើសកម្មភាព ពាណិជ្ជកម្ម ក៏ដូចជាប៉ះពាល់ដល់តម្លៃខេបករណ៍ហិរញ្ញវត្ថុដែលកាន់កាប់ដោយ ធនាគារ កើតឡើងពីការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រទីផ្សារដូចជា អត្រាការប្រាក់ អត្រា ប្តូរប្រាក់បរទេស តម្លៃភាគហ៊ុន ឬទ្រព្យសកម្ម ការប្រែប្រួល ទំនាក់ទំនង និងការរីក រាលដាលឥណទាន។ ឧបករណ៍ដូចជា មូលបត្របំណុល ភាគហ៊ុន ការប្តូរប្រាក់បរទេស និងឧបករណ៍និស្សន្ទត្រូវបានរក្សាជាចម្បងសម្រាប់ការជួញដូរ ឬសម្រាប់ការគ្រប់គ្រង ទុនបម្រុងតាមច្បាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារដែលបង្ហាញតាមរយៈប៉ារ៉ាម៉ែត្រដែលអាចទទួលយក បាន ស្របពេលដែលការធ្វើឱ្យប្រសើរ ត្រឡប់មកវិញ។

សរុបជាមួយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទទួលបានសន្ទុះខ្លាំងនៅក្នុងត្រីមាសចុងក្រោយ ជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលត្រូវបានអនុម័តដោយធនាគារកណ្តាល និង ការបន្តបន្ទុយការរីកកើតលើអាជីវកម្ម។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការរំខាន សង្វាក់ផ្គត់ផ្គង់ ការដំឡើងអត្រាការប្រាក់ដោយប្រព័ន្ធបម្រុងសហព័ន្ធ (Fed) និង ធនាគារកណ្តាលផ្សេងទៀត កំពុងដាក់សម្ពាធអតិផាណាទៅក្នុងសេដ្ឋកិច្ចទាំងមូល។ ទោះយ៉ាងណាក្តី ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថេរភាពអត្រាប្តូរប្រាក់ ដោយ ការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់ និងការលើកលែងទូរការដាក់កម្រិតលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការលើកបង្ហាញរូបិយប័ណ្ណក្នុងស្រុក។

## ការបន្តបន្ទុយ

ធនាគារកំពុងតាមដានយ៉ាងជិតស្និទ្ធស្ថានភាព និងបានធ្វើការរាយការណ៍ផ្ទៃក្នុងប៉ះពាល់ ដើម្បីធានាថា ធនាគារអាចចាត់វិធានការទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បី ទប់ទល់នឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ ធនាគាររាស់រង និងកាន់បន្ទុយហានិភ័យទីផ្សារតាមរយៈការធ្វើតេស្តការរំលើប និងភាពតានតឹង ដោយផ្តល់នូវភាពលម្អិតនៃការចំណេញ និងការបាត់បង់ ដែលអាចកើតមានឡើង នៅក្នុងចលនាទីផ្សារ និងសេណារីយ៉ូទីផ្សារ ក៏ដូចជាហានិភ័យក្នុងអំឡុងពេលកំណត់ ណាមួយ។ ធនាគារក៏បានផ្តោតការយកចិត្តទុកដាក់ លើការគ្រប់គ្រងហានិភ័យ ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ(ROC) និង គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល (ALCO)ដើម្បីធានាការគ្រប់គ្រង ហានិភ័យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលអាចរក្សាបាននូវហានិភ័យ ស្ថិតក្នុងដែនកំណត់ជាក់លាក់។

## ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពអ៊ីនធឺណិត និង ហានិភ័យទិន្នន័យ

ហានិភ័យនៃបច្ចេកវិទ្យាព័ត៌មានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ ភាពជាម្ចាស់ ប្រតិបត្តិការ ការចូលរួម ឥទ្ធិពល និងការទទួលយកព័ត៌មានវិទ្យានៅក្នុងសហគ្រាស ក៏ដូចជាការរំខានអាជីវកម្មដោយសារការបរាជ័យផ្នែកបច្ចេកវិទ្យា។ ប្រព័ន្ធហិរញ្ញវត្ថុ និងបណ្តាញគាំទ្រដល់ប្រតិបត្តិការអាជីវកម្មមានភាពរីកចម្រើនក្នុងវិសាលភាពដ៏ធំធេង ជាច្រើនឆ្នាំ ហើយបានផ្តល់ជូននូវភាពខុសគ្នានៃផលិតផល និងសេវាកម្មដែលមាន ប្រព័ន្ធប្រតិបត្តិការនៅតាមទីតាំងជាច្រើន និងត្រូវបានជួយជ្រោមជ្រែងពីអ្នកផ្តល់សេវា កម្មវិធីផ្សេងៗគ្នា។

## ការបន្តបន្ទុយ

ការគ្រប់គ្រងសុវត្ថិភាព និងការកំណត់អត្តសញ្ញាណការគំរាមកំហែងរហ័សបានក្លាយជា ទិដ្ឋភាពចាំបាច់នៃកម្មវិធីបច្ចេកវិទ្យា។ ធនាគារមានគោលការណ៍យ៉ាងល្អ ក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យបច្ចេកវិទ្យាដ៏រឹងមាំ សុវត្ថិភាពប្រព័ន្ធដ៏រឹងមាំ ភាពជឿជាក់ ភាពធន់ លទ្ធភាពទទួលបានមកវិញ នីតិវិធី គំរូ វិធីសាស្ត្ររាយការណ៍ហានិភ័យ ការផ្ទៀងផ្ទាត់ យ៉ាងរឹងមាំដើម្បីការពារទិន្នន័យអតិថិជន ប្រតិបត្តិការ និងប្រព័ន្ធសម្រាប់ការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យាព័ត៌មាន។ ក្របខ័ណ្ឌនេះអនុញ្ញាតឱ្យមានការរាយការណ៍ហានិភ័យ ទៅលើដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពដែលផ្តល់សេវាបច្ចេកវិទ្យា ព័ត៌មាននិង ការអនុវត្តន៍បច្ចេកវិទ្យាឌីជីថលថ្មីៗ។ លើសពីនេះ តាមរយៈការដាក់ ការត្រួតពិនិត្យ និងការតាមដានហានិភ័យបច្ចេកវិទ្យា ធនាគារក៏កំពុងធ្វើតេស្តការ ជ្រៀតចូលតាមកាលកំណត់ ដើម្បីធានាបាននូវភាពរឹងមាំនៃសុវត្ថិភាពប្រព័ន្ធរបស់ ធនាគារ និងចាត់វិធានការសមស្របដើម្បីបង្កើនសុវត្ថិភាព និងរក្សាសុវត្ថិភាពប្រព័ន្ធ

របស់ធនាគារ។ យើងមានការគ្រប់គ្រងទិន្នន័យសម្រាប់ការពារព័ត៌មាន និងទីតាំងបម្រុង បន្ថែមពីលើទីតាំង BCP ដើម្បីធានាបាននូវភាពធន់នឹងគ្រោះមហន្តរាយ។

ធនាគារបានដំណើរការគ្រប់គ្រងការប្រើប្រាស់របស់អតិថិជនដើម្បីធានាថា ការគ្រប់គ្រង ប្រើប្រាស់បានត្រឹមត្រូវនៅក្នុងធនាគារ។ ធនាគារក៏មានដំណើរការគ្រប់គ្រងការផ្លាស់ ប្តូរសំណើនៅនឹងកន្លែងដើម្បីធានាថាភាពរាស់រាននៃការផ្លាស់ប្តូរ ត្រូវបានរាយការណ៍តាមប្រព័ន្ធគ្រប់គ្រង មុនពេលដាក់ពង្រាយ។ ធនាគារបានបញ្ចប់ការដាក់ពង្រាយដំណោះស្រាយសុវត្ថិភាព ព័ត៌មាន និងការគ្រប់គ្រងព្រឹត្តិការណ៍ (SIEM) ជាមួយមជ្ឈមណ្ឌលសុវត្ថិភាពប្រតិបត្តិ ការ ២៤/៧ ដែលបានពង្រឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ នៅលើមូលដ្ឋានជាក់ស្តែង និងការពារធនាគារពីបញ្ហាសុវត្ថិភាពតាមរយៈអ៊ីនធឺណិត។ ធនាគារកំពុងឈានដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលនឹងមិនត្រឹមតែផ្តល់ឱ្យធនាគារនូវដំណោះស្រាយធនាគារដ៏រឹងមាំដែល មានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ចំណុចប្រទាក់ប្រព័ន្ធជាច្រើន ដែលអាចជឿទុកចិត្តបានសម្រាប់ធ្វើឱ្យការប្រើប្រាស់របស់អតិថិជនកាន់តែប្រសើរ ឡើង។

## ហានិភ័យអាកាសធាតុ និងសង្គម

ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់អតិថិជនតាមវិធីសំខាន់ពីរ។ ទីមួយគឺ ទម្រង់ អាជីវកម្មរបស់អតិថិជនអាចនឹងបរាជ័យក្នុងការតម្រើមទៅនឹងសេដ្ឋកិច្ចសុទ្ធសុទ្ធ ដែល អាចមានន័យថាបទប្បញ្ញត្តិទាក់ទងនឹងអាកាសធាតុថ្មីនឹងមានឥទ្ធិពលលើអាជីវកម្ម របស់ពួកគេ។ ទីពីរគឺ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ឬការប្រែប្រួលខ្លាំងនៃអាកាសធាតុ អាចបំផ្លាញទ្រព្យសម្បត្តិរបស់អតិថិជន ដែលធ្វើឱ្យពួកគេមិនអាចដំណើរការអាជីវកម្ម របស់ពួកគេ ឬអាចរស់នៅក្នុងផ្ទះរបស់ពួកគេបាន។ ក្នុងកម្រិតទូលំទូលាយ ហានិភ័យ ពីការប្រែប្រួលអាកាសធាតុជាធម្មតាត្រូវបានបែងចែកទៅជា ក) ហានិភ័យរូបវន្តដែល ទាក់ទងនឹងការខាតបង់សេដ្ឋកិច្ច (ការខូចខាតរូបវន្តចំពោះទ្រព្យសម្បត្តិ) ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុខ្លាំង (ទឹកជំនន់ ព្យុះ ។ល។) និង ខ) ហានិភ័យនៃការ ផ្លាស់ប្តូរ ដែលជាដំណើរការដែលអាចកើតមាន ចំពោះការតែម្រូវទៅនឹងការបញ្ចេញ កាបូនឌាអ៊ីដ្រូស៊ីន និងផលប៉ះពាល់ដែលអាចកើតមានទៅលើតម្លៃនៃទ្រព្យសកម្ម និងបំណុល ហិរញ្ញវត្ថុ។

មធ្យោបាយដ៏មានតម្លៃបំផុតមួយដែលយើងអាចជួយអតិថិជនដោះស្រាយបញ្ហា និង មានភាពធន់នឹងផលប៉ះពាល់រូបវន្តនៃការប្រែប្រួលអាកាសធាតុគឺតាមរយៈការផ្តល់ ហិរញ្ញប្បទាន និងការវិនិយោគ។ ដើម្បីធ្វើបែបនេះឱ្យមានប្រសិទ្ធភាព ធនាគារត្រូវតែ យល់ពីហានិភ័យដែលពួកគេកំពុងប្រឈមមុខ។

នៅទូទាំងពិភពលោក ការយល់ដឹង និងភាពរស់រាននៃប៉ះពាល់បរិស្ថាន និង សង្គមនៃការអភិវឌ្ឍន៍មានការកើនឡើង។ ប្រការនេះបាននាំឱ្យមានការពង្រឹងច្បាប់ និង ការអនុវត្តន៍ ក៏ដូចជាការបង្កើនសម្ពាធសាធារណៈលើគម្រោង និងអ្នកផ្សព្វផ្សាយ ដើម្បី បង្ហាញពីភាពរឹងមាំនៃសង្គម និងបរិស្ថាននៃគម្រោង។ និន្នាការដែលកំពុងរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ដូចជាការរឹតបន្តឹងច្បាប់ និងការអនុវត្តន៍សង្គម និងបរិស្ថាន ការកើនឡើងសម្ពាធសាធារណៈ និងវិវាទទាំងអស់បង្ហាញថា ហានិភ័យសង្គម និង បរិស្ថានកំពុងមានសារៈសំខាន់។ យ៉ាងណាក៏ដោយ ពេលពិចារណាលើសហគ្រិនតូចៗ ហានិភ័យបរិស្ថាន និងសង្គមដាក់លាក់មិនគួរត្រូវបានគេមើលរំលងឡើយ។ ខាងលើនៃហានិភ័យបែបនេះគឺការប្រើប្រាស់ពលកម្មកុមារ ការបំពុលទឹកក្រោមដីដោយការប្រើ ប្រាស់សារធាតុគីមីកសិផល និងការបំពុលដីដោយធានាផ្លាស់ប្តូរធាតុគីមី។ ផល ប៉ះពាល់អាក្រក់ដល់បរិស្ថាន និងសង្គមរបស់សហគ្រិនខ្នាតតូចៗ អាចត្រូវបានគេ ចាត់ទុកថាគឺតូច ប៉ុន្តែដោយសារចំនួនអតិថិជនមានច្រើន ផលប៉ះពាល់អាចក្លាយជា ធំគួរឱ្យកត់សម្គាល់។

## ការបន្តបន្ទុយ

ប៉ុន្មានឆ្នាំកន្លងមកនេះ ករណីធុរកិច្ចសម្រាប់ការគ្រប់គ្រងបរិស្ថាន និងសង្គមនៅគ្រឹះស្ថាន ហិរញ្ញវត្ថុត្រូវបានធ្វើឡើង ហានិភ័យបរិស្ថាន និងសង្គម (រួមទាំងកម្លាំងពលកម្ម) ជាមួយអតិថិជន បកប្រែទៅជាហានិភ័យឥណទាន និងកេរ្តិ៍ឈ្មោះសម្រាប់ស្ថាប័ន ហិរញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទានដល់អតិថិជនបែបនេះ។ ជាទូទៅ អាជីវកម្មដែលបម្រើ ដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំហំដូចគ្នា និង ប្រភេទនៃហានិភ័យបរិស្ថាន និងសង្គមដូចអតិថិជនសាធារណៈ និងគម្រោងធំ ដែល បម្រើដោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតទេ ដោយសារធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ដំណើរការតែនៅក្នុងផ្នែកទីផ្សារអតិថិជនដែលមានប្រាក់ខែ និងអាជីវកម្ម

ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាងនេះទៅទៀត ការផ្ដោតសំខាន់នៃហិរញ្ញប្បទានរបស់ធនាគារ គឺទៅលើការអភិវឌ្ឍន៍នៃផលប៉ះពាល់សង្គមជាវិជ្ជមាន។

ទោះជាយ៉ាងណាក៏ដោយ ធនាគារទទួលស្គាល់សារៈសំខាន់ និងភាពពាក់ព័ន្ធនៃការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ក្នុងន័យនេះធនាគារបានប្តេជ្ញាចិត្តក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយរាល់ហានិភ័យបរិស្ថាន និងសង្គមរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលពាក់ព័ន្ធជាមួយសកម្មភាពរបស់ខ្លួនដោយអនុវត្តការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមប្រកបដោយគុណភាពនៅកម្រិតអតិថិជន។ ការផ្ដោតសំខាន់របស់ធនាគារ គឺធានាឱ្យមានការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម (ESMS) លើអ្នកខ្ចីប្រាក់ជាមួយបញ្ជីដកចេញ ស្របតាមតម្រូវការច្បាប់ស្តីពីបរិស្ថាន និងសង្គមកម្ពុជា និងការអនុវត្តន៍អន្តរជាតិល្អបំផុត ដែលពាក់ព័ន្ធ។ ធនាគារ ក៏ជួយអតិថិជនរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ កាត់បន្ថយ និងគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន ព្រមទាំងតាមដាន ត្រួតពិនិត្យ និងជួយក្នុងការអនុវត្តន៍ ESMS ប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គមសម្រាប់ក្របខ័ណ្ឌគោលនយោបាយនិរន្តរភាពត្រូវបានបង្កើតឡើងដើម្បីដោះស្រាយហានិភ័យនេះ។ ការរាយការណ៍ហានិភ័យបរិស្ថាន និងសង្គម គឺជាផ្នែកសំខាន់មួយនៃដំណើរការរាយការណ៍

គណនានិងអនុម័តទាំងមូលរបស់ធនាគារ។ ក្របខ័ណ្ឌនេះរួមបញ្ចូលការគិតគូរពីសង្គម និងបរិស្ថានទៅក្នុងមុខងារសំខាន់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ពោលគឺប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងមុខងារបុគ្គលិកផ្សេងទៀត រួមបញ្ចូលទិដ្ឋភាពបរិស្ថាន និងសង្គមនៅក្នុងរដ្ឋប្រាក់កម្ចីរបស់ធនាគារ។

សរុបមក ធនាគារបានអនុវត្តការរាយការណ៍ដែលប៉ះពាល់ដែលអាចកើតមានហានិភ័យទាំងនេះ ហើយបញ្ចូលទៅក្នុងការធ្វើតេស្តភាពតានតឹង ដើម្បីរាយការណ៍សមត្ថភាពរបស់ធនាគារក្នុងការស្រូបយកព្រឹត្តិការណ៍ទាំងនេះ ប្រសិនបើកើតឡើង។ ធនាគារបានពិនិត្យមើលគោលនយោបាយ និងនីតិវិធីទាំងអស់ក្នុងកំឡុងឆ្នាំ ២០២២។ ធនាគារនឹងបន្តតាមដានផលប៉ះពាល់នៃ កូវីដ-១៩ និងផលប៉ះពាល់ផ្សេងទៀតនៅពេលអនាគត ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយហានិភ័យដែលមិនបានមើលឃើញទុកជាមុនដែលអាចកើតឡើង។ ការផ្ដោតជាមួយនៃការគ្រប់គ្រងហានិភ័យនិងដើមទុនពេញមួយឆ្នាំ ២០២២ គឺការរក្សាទម្រង់ហានិភ័យរបស់ធនាគារ ស្របតាមយុទ្ធសាស្ត្រហានិភ័យ បង្កើនមូលដ្ឋានដើមទុន ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមគ្រប់គ្រងយុទ្ធសាស្ត្រ ដោយផ្ដោតលើការធ្វើឱ្យតារាងតុល្យការប្រសើរឡើង។



# អនុលោមភាព

ធនាគារ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អប្រសើរទៅតាមបទដ្ឋានទីផ្សារក្នុងតំបន់ដែលប្រកបដោយគណនេយ្យភាព តម្លាភាព និងក្រមសីលធម៌ក្នុងការប្រកប អាជីវកម្មដើម្បីលើកកម្ពស់នូវនិរន្តរភាព។ អតិថិជនកិច្ចល្អ និងការចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គម ជាផ្នែកនៅក្នុងការបង្កើតបាននូវទីផ្សារស្តង់ដារ។ ចំណុចស្នូលនៃកិច្ចប្រឹងប្រែងទាំងនេះគឺសំដៅដល់សុច្ឆន្ទៈភាព និងហានិភ័យកេរ្តិ៍ឈ្មោះរបស់ធនាគារដែលត្រូវប្រឈមនៅក្នុង សកម្មភាពអាជីវកម្មរបស់ខ្លួន។ គោលនយោបាយត្រូវបានបង្កើត ដោយមានការអនុវត្តពីក្រុមប្រឹក្សាភិបាល និងបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំឬនៅពេលណាមួយដែល ចាំបាច់ ដោយយោងទៅតាមការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិក្នុងគោលបំណងដើម្បីអនុលោមទៅតាមបទប្បញ្ញត្តិនៅក្នុងស្រុក រួមជាមួយនឹងការអនុវត្តន៍ផ្ទៃក្នុង បំផុតនៅក្នុងវិស័យធនាគារ។ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយនេះអោយមានប្រសិទ្ធភាពខ្ពស់បំផុត។

ការអនុវត្តន៍មុខងារប្រតិបត្តិតាមមានដូចខាងក្រោម៖

## ក. ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម (AML/CFT)

ធនាគារបានបង្កើត គោលនយោបាយ នីតិវិធី និង សេចក្តីណែនាំផ្សេងៗ ដែលស្របទៅតាមច្បាប់ ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម បទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងអនុសាសន៍របស់ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ និងការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងវិស័យធនាគារ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម។ ធនាគារបានវិនិយោគក្នុងការបង្កើតប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ដើម្បីពង្រឹងទៅលើការអនុវត្តន៍អោយកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ក្រុមមន្ត្រីប្រតិបត្តិតាមបានចុះទៅពិនិត្យនៅសាខាដោយផ្ទាល់ដល់ទីកន្លែង ដើម្បីប្រាកដថាការអនុវត្តន៍ទៅតាមសាខាអនុលោមទៅតាមគោលនយោបាយរបស់ធនាគារ។ គ្រប់បុគ្គលិកទាំងអស់ត្រូវអោយអនុវត្តនូវគោលនយោបាយ និងនីតិវិធីនេះអោយបានខ្ជាប់ខ្ជួន នៅពេលដែលបណ្តុះបណ្តាលត្រូវបានផ្តល់អោយសម្រាប់បុគ្គលិកចូលថ្មី និង ការបណ្តុះបណ្តាល រំលឹកឡើងវិញចំពោះបុគ្គលិកចាស់ពីរដងក្នុងមួយឆ្នាំ។

## ខ. ការអនុលោមតាមច្បាប់

ធនាគារ បានប្រកាន់ខ្ជាប់យ៉ាងពេញលេញផងដែរទៅនឹងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ធនាគារបានបង្កើតបញ្ជីត្រួតពិនិត្យការអនុលោមតាម ដើម្បីរាយការណ៍ទៅលើការអនុវត្តន៍របស់ធនាគារ។ នាយកដ្ឋានប្រតិបត្តិតាមនៃធនាគារ គឺជាអ្នកសម្របសម្រួលយ៉ាងសំខាន់ និងត្រួតពិនិត្យ លើការអនុវត្តន៍របស់ធនាគារទាំងមូលក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដោយមានការសហការពីភាគីពាក់ព័ន្ធនៅក្នុងធនាគារ។

## គ. និរទេសកម្ម

នៅពេលដែលនិរទេសកម្មគឺជាបទប្បញ្ញត្តិដែលតម្រូវឱ្យធនាគារជាតិនៃកម្ពុជា ដើម្បីអនុវត្តនិងអនុលោម ដើម្បីសម្រេចឱ្យបាននូវបទដ្ឋានខ្ពស់បំផុតក្នុងការ បើកចំហទៅលើការបញ្ចេញមតិសុច្ឆន្ទៈភាព និងគណនេយ្យភាព។ ភាគីពាក់ព័ន្ធ ឬបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តដោយ ភាពស្មោះត្រង់មិនលំអៀង និងសុច្ឆន្ទៈភាពប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តន៍នេះត្រូវបានពង្រឹងនៅក្នុងធនាគារទាំងមូលដោយលើកទឹកចិត្តបុគ្គលិក ធនាគារឱ្យរាយការណ៍ពីបញ្ហាសំខាន់ៗដោយគ្មានការរារាំងដូចជា៖

- ការមិនប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិនិងលិខិតបទដ្ឋានគតិយុត្តិធម៌
- ការមិនប្រកាន់ក្លាបនូវគោលការណ៍ផ្ទៃក្នុង និងនីតិវិធីរបស់ធនាគារ
- ការកេងប្រវ័ញ្ចលួចបោកប្លន់ប្រាក់កាសដែលផ្ទុយនឹងច្បាប់ជាធរមាន
- អំពើពុករលួយឬការគ្រប់គ្រងមិនល្អ
- អាកប្បកិរិយាដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់មនុស្ស
- អាកប្បកិរិយាដែលមិនសមរម្យ និងអសីលធម៌

- ការបំពានលិខិតអំណាចឬប្រភពនៃការរំខាន និងការកកស្ទះផ្សេងៗ
- សកម្មភាពបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ
- ការលាក់បាំងនូវអំពើណាមួយខាងលើដោយចេតនា និង
- ការបង្ហាញនូវការសោកសៅណាមួយ

បុគ្គលិកអាចធ្វើការរាយការណ៍តាមរយៈមធ្យោបាយជាច្រើន មានដូចជា តាមរយៈប្រអប់ផ្តល់មតិយោបល់នៅតាមសាខា អ៊ីម៉ែល ឬដោយផ្ទាល់មាត់តាមរយៈ ទូរសព្ទ ដោយយោងទៅតាមស្ថានភាពជាក់ស្តែង។

## ឃ. ការដោះស្រាយបណ្តឹងអតិថិជន


យោងទៅតាមប្រកាសលេខ ធ៧-០១៧-២៩៩ ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា។ គោលនយោបាយ និងនីតិវិធីបានបង្កើតឡើង ដើម្បីអនុវត្តនៅក្នុងរង្វង់ធនាគារ ដែលទាក់ទងទៅនឹងផលិតផល សេវាកម្ម បុគ្គលិក និងការដោះស្រាយបណ្តឹង។ អតិថិជនអាចដាក់ពាក្យប្តឹងបានទៅតាមសាខានានា ហើយយើងមានផ្នែកសេវាកម្មអតិថិជនដែលបម្រើការ ២៤/៧ ជារៀងរាល់ថ្ងៃសម្រាប់បម្រើអតិថិជនរាល់បញ្ហានានា។

## ង. អនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)


បន្ទាប់ពី FATCA ត្រូវបានក្លាយជាច្បាប់នៅក្នុងស្រុក នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលតាមគំរូ IB (IGAIE)ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ ដូច្នេះស្ថិតក្រោមកិច្ចព្រមព្រៀង IGA នេះរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុត្រូវមានកាតព្វកិច្ចអនុវត្តទៅតាមបទប្បញ្ញត្តិរបស់ FATCA។ ការរាយការណ៍ចំពោះគណនីជនជាតិអាមេរិកជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារ គឺស្ថិតក្រោមយុត្តាធិការនៃកម្ពុជាដែលតម្រូវឱ្យធ្វើរបាយការណ៍ទៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទៅតាមតម្រូវការនេះ ធនាគារនៅបន្តអនុវត្តនូវកិច្ចការនេះដោយមាននីតិវិធីដើម្បីកំណត់អត្តសញ្ញាណបុគ្គល និងនីតិបុគ្គលអាមេរិក និងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការរាយការណ៍ជារៀងរាល់ឆ្នាំទៅតាមលក្ខខណ្ឌតម្រូវ។ ការបណ្តុះបណ្តាលត្រូវបានផ្តល់អោយបុគ្គលិកដែលពាក់ព័ន្ធ សម្រាប់ការ យល់ដឹង និងអនុវត្តដោយមានប្រសិទ្ធភាព។

# សមិទ្ធផលសម្រេចបាន


រួមបញ្ចូលជាមួយគ្រឹះស្ថាន ហូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាបុគ្គលិកម្ចីងរូបសំឡាតារ




**ទ្រព្យសកម្មសរុប**  
**១,២៩ ពាន់លានដុល្លារ**



**សមតុល្យភាព**  
**១,០២ ពាន់លានដុល្លារ**



**ប្រាក់ចំណូលសរុប**  
**១២៧ លានដុល្លារ**



**ប្រាក់ចំណេញសរុប**  
**២៤ លានដុល្លារ**

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
MINISTRY OF ECONOMY AND FINANCE  
អគ្គនាយកដ្ឋានពន្ធដារ  
GENERAL DEPARTMENT OF TAXATION



ព្រះរាជាណាចក្រកម្ពុជា  
KINGDOM OF CAMBODIA  
ជាតិ សាសនា ព្រះមហាក្សត្រ  
NATION RELIGION KING

TCG23010656322

លេខ ៦៤៩ រ.ព.ព

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២៣  
Phnom Penh, 10<sup>th</sup>, Jan 2023

អគ្គនាយកដ្ឋានពន្ធដារ  
GENERAL DEPARTMENT OF TAXATION

វិញ្ញាបនបត្រ  
អនុលោមភាពសារពើពន្ធ

(ប្រកាសលេខ ១៥៣៦ ស.រ.រ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា :

ឈ្មោះក្រុមហ៊ុន : ធនាគារប្រៃសណីយ៍កម្ពុជា ភ.អ

លេខអត្តសញ្ញាណកម្មសារពើពន្ធ : L001-100192777

ស្ថិតក្រោមការគ្រប់គ្រង : នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនិង កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព : ២៦ មករា ២០១៧  
សកម្មភាពអាជីវកម្ម : សេវាកម្មធនាគារ

អាសយដ្ឋាន : ២៦៥-២៦៩ ផ្លូវ ព្រះអង្គឌួង សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ

ទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ : មាស

មានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២២ ដល់ ឆ្នាំ២០២៣។

CERTIFICATE OF TAX COMPLIANCE

(Prakas No 1536 MEF/PK dated 23rd December 2016)

GENERAL DEPARTMENT OF TAXATION certifies that :

Company's name : CAMBODIA POST BANK PLC.

Tax Identification Number (TIN) : L001-100192777

Under : Department of large Taxpayers

Date of information Update : 26 Jan 2017

Business activity(ies) : Banking service

Tax Compliance Type awarded : GOLD

Validity period of 2 years for the tax year of 2022 and 2023.

ឧបករណ៍ :

- នាយកដ្ឋានពន្ធដារ និងកិច្ចការពន្ធ
- នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនិង
- នាយកដ្ឋានចរន្តសារពើពន្ធនិង
- ឯកសារ កាលបរិច្ឆេទ



ជ្រមុជប្រតិបត្តិអនុលោមភាពសារពើពន្ធ  
ប្រតិបត្តិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
អនុលោមភាពសារពើពន្ធនៃអគ្គនាយកដ្ឋានពន្ធដារ

Minister Attached to the Prime Minister  
Minister of the Royal Government  
in charge of Director General of General Department of Taxation



គង់ ច័យ

ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ «ប្រភេទមាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២២-២០២៣

# យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ាបណ្ឌិត ពុង សារសៃ  
ប្រធានក្រុមប្រឹក្សាភិបាល

“គាំទ្រដល់កំណើនសេដ្ឋកិច្ច និង  
រួមចំណែកដល់ភាពរុងរឿងរបស់  
ប្រទេសកម្ពុជា តាមរយៈការ  
ជួយអតិថិជនឱ្យសម្រេចបាននូវ  
គោលដៅហិរញ្ញវត្ថុរបស់ពួកគេ”

ចក្ខុវិស័យរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺ «លើកកម្ពស់ជីវភាព និងជួយ  
បំពេញបំណងការរីកចម្រើនរបស់ប្រជាជនកម្ពុជា» ដែលបានបង្ហាញពីសុទ្ធិដ្ឋនិយម  
និងតួនាទីរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច និង  
រួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសកម្ពុជា តាមរយៈការជួយអតិថិជនឱ្យសម្រេច  
បាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ ឆ្នាំ២០២២ គឺជាឆ្នាំដែលធនាគារជួបបញ្ហា  
ប្រឈមបន្ថែម និងភាពមិនប្រាកដប្រជាដូចគ្រប់គ្នាទៅលើពិភពលោក នៅពេល  
ដែលយើងចាប់ផ្តើមសម្របខ្លួនដោយរៀនសូត្រនូវការប្រែប្រួលទីផ្សារ។ នៅក្នុងឆ្នាំ២០២២  
ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលឱ្យ  
មានផលប៉ះពាល់ផ្នែកឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ និងសង្គមយ៉ាងច្រើនដល់ប្រជាជន  
កម្ពុជាផងដែរ។ នៅពេលដែលប្រឈមមុខនឹងបញ្ហាទាំងអស់នេះ យើងបានដឹងថា  
ធនាគារជាដៃគូមួយដ៏សំខាន់នៃសហគមន៍នេះ ហើយក្នុងនាមជាធនាគារ យើង  
តែងតែនាំដឹកនាំអតិថិជន ដើម្បីជួយដោះស្រាយបញ្ហាជាមួយគ្នា និងជួយជំរុញកំណើន  
សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងវិញ។

ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបានឆេះឆ្លងពិភពលោកដល់  
ប្រទេសកំពុងអភិវឌ្ឍ ប៉ះពាល់ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលធ្វើឱ្យ  
គម្លាតវិសមភាពពិភពលោកកាន់តែធំឡើង។ ការរំខាននៃខ្សែសង្វាក់ផលិតកម្ម និង  
ផ្គត់ផ្គង់ ដោយសារធានាការបិទទ្វារយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសចិន សង្គ្រាមនៅប្រទេស  
អ៊ុយក្រែន អត្ថប្រយោជន៍មិនស្មើគ្នា កង្វះថាមពល ជី និងអាហារ បានបណ្តាលឱ្យ  
មានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយ  
ដែលជំរុញឱ្យអតិថិជនណាស់ដល់កម្រិតខ្ពស់បំផុត។ ការប្រមើមើលសម្រាប់ឆ្នាំបន្ទាប់  
មិនមានភាពប្រាកដប្រជាឡើយទេ។ ការស្ទង់មើលឡើងវិញនៃសេដ្ឋកិច្ច និងអត្រាខ្ពស់  
នៃការរំខានការងារធ្វើ ត្រូវបានបង្ហាញ ដោយសារការកើនឡើងតម្លៃនៃការរស់នៅ តម្លៃ  
ថាមពល និងការខ្វះកម្លាំងពលកម្មក្នុងខ្សែសង្វាក់ផលិតកម្ម ដែលធ្វើឱ្យផលិតកម្ម និង  
ការផ្តល់សេវាកម្មផ្សេងៗមានភាពយឺតយ៉ាវ។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌក្នុង  
ស្រុក ដែលអំណោយផលរបស់ប្រទេសកម្ពុជា គួបផ្សំនឹងការកើនឡើងនៃតម្រូវការ  
ខាងក្រៅ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនរហូតដល់ ៥,១% នៅក្នុង  
ឆ្នាំ២០២២។

ការកើនឡើងនៃការវិនិយោគពីបរទេស និងការនាំចេញ បានធ្វើឱ្យទុនបម្រុងអន្តរជាតិ  
របស់កម្ពុជា អាចប្រើប្រាស់បានរយៈពេលប្រហែល ៧ខែ សម្រាប់ការចំណាយលើ  
ការនាំចូលទំនិញ និងសេវាកម្មនានាពីក្រៅស្រុក។ នេះគឺបានគាំទ្រដល់ការអនុវត្តន៍  
គោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ជាពិសេសក្នុងការរក្សាស្ថិរភាពអត្រាប្តូរ  
ប្រាក់ និងផ្តល់លំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីរក្សាស្ថិរភាពតម្លៃ និងកំណើនសេដ្ឋកិច្ច  
ប្រកបដោយនិរន្តរភាព។

ទោះបីជាមានបញ្ហាប្រឈមនៃផ្នែកសេដ្ឋកិច្ចនេះក៏ដោយ ក៏កំណើន និងគុណភាព  
ឥណទានរបស់ធនាគារនៅតែមានស្ថិរភាព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ  
ស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និង  
ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងភាពធន់នៅក្នុងប្រព័ន្ធធនាគារ ដោយ  
ចាត់វិធានការបង្ការទុកជាមុនប្រកបដោយការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ការបន្ត  
រក្សាភាពធន់នៃដីកូរីដោនេះ មិនត្រឹមតែធ្វើឱ្យយើងស្ថិតក្នុងភាពច្របូកច្របល់ប៉ុណ្ណោះទេ  
ប៉ុន្តែវាថែមទាំងបានជំរុញឱ្យធនាគារមានការច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់សេវាកម្មបែប  
ឌីជីថល ដល់អតិថិជនផងដែរ។ យើងបានសង្កេតឃើញថា និន្នាការនេះមានវត្តមាន  
យ៉ាងសកម្មនៅក្នុងឧស្សាហកម្មទាំងអស់ក្នុងប្រទេសកម្ពុជា។

យើងបានសង្កេតឃើញកំណើនគួរឱ្យកត់សម្គាល់នៅលើបណ្តាញឌីជីថលរបស់យើង  
ក្នុងឆ្នាំ២០២២ ដែលប្រតិបត្តិការតាមប្រព័ន្ធឌីជីថលសរុប បានកើនឡើង ៧២%  
សម្រាប់ចំនួនប្រតិបត្តិការ និងកើនឡើង ១៤១% សម្រាប់ចំនួនទឹកប្រាក់។ ធនាគារ  
ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលដើម្បីពង្រឹងមូលដ្ឋាន  
គ្រឹះឱ្យកាន់តែរឹងមាំ សម្រាប់រាល់ប្រតិបត្តិការតាមប្រព័ន្ធឌីជីថលរបស់យើង ហើយនេះក៏  
បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា  
ផងដែរ។ ក្នុងឆ្នាំ២០២១ ប្រព័ន្ធធាតុមាន ៨,១១លានប្រតិបត្តិការ (៨០%ជាប្រាក់  
ដុល្លារអាមេរិក) ជាមួយនឹងទំហំទឹកប្រាក់ ២,៨៨ពាន់លានដុល្លារអាមេរិក បើធៀបនឹង  
ឆ្នាំ២០២០ មានការកើនឡើង ៨,២០០%។ KHQR របស់ធនាគារជាតិនៃកម្ពុជា ត្រូវ  
បានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឆ្នាំ២០២២ ដែលបានធ្វើឱ្យការទូទាត់ឆ្លងធនាគារ  
កាន់តែមានភាពងាយស្រួល។



យើងពិតជាសប្បាយចិត្តដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រេចបាននូវទ្រព្យសកម្មចំនួន ១,២ពាន់លានដុល្លារអាមេរិក ជាមួយផលប៉ុន្តែប្រាក់កម្ចី កើនឡើងក្នុងកម្រិតមធ្យម ១១,៨% និងទទួលបានប្រាក់ចំណេញ ២០លានដុល្លារ អាមេរិកក្នុងឆ្នាំ២០២២។ ធនាគារ បានបង្កើនចំនួនម៉ាស៊ីនATM ទូទាំងប្រទេស រហូតដល់៣២៤ទីតាំង ដែលក្នុងនោះក៏មានម៉ាស៊ីនដាក់ប្រាក់តាមរយៈដៃគូផ្សេងៗ របស់ធនាគារ ដើម្បីធានាបាននូវលទ្ធភាពប្រើប្រាស់កាន់តែច្រើន និងល្អប្រសើរ សម្រាប់អតិថិជន។ ធនាគារបានរក្សាលំហូរសាច់ប្រាក់ និងដើមទុនប្រកបដោយ ប្រសិទ្ធភាពក្នុងរយៈពេលពេញមួយឆ្នាំនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណាន ក៏បានគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងល្អផងដែរក្នុង ឆ្នាំ២០២២។ ធនាគារក៏បានពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដូចជា អេ អឹម ខេ និងអម្រឹត ដើម្បីពង្រីកការផ្សព្វផ្សាយ និងបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការបង់សងប្រាក់កម្ចីប្រចាំខែ ដោយមិនចាំបាច់ទៅសាខាធនាគារឡើយ។

ធនាគារបានសង្កេតឃើញថា ការប្រើប្រាស់ប្រព័ន្ធផ្តល់ប្រាក់កម្ចីរបស់ធនាគារកាន់តែ ច្រើន ដែលនេះមិនត្រឹមតែធ្វើឱ្យចំណេញពេលវេលារបស់អតិថិជនទេ ប៉ុន្តែថែមទាំងបង្ហាញ នូវការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងការប្រកប អាជីវកម្មប្រកបដោយនិរន្តរភាពផងដែរ។ ធនាគារសម្រេចបាននូវសមិទ្ធផលសំខាន់ មួយទៀតក្នុងឆ្នាំ២០២២ គឺការធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល ដែលបានពង្រឹង សមត្ថភាពទាំងមូលរបស់ធនាគារក្នុងការផ្តល់នូវបទពិសោធន៍កាន់តែប្រសើរឡើងដល់ អតិថិជន។ ខ្ញុំពិតជារីករាយដែលគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារបានខិតខំធ្វើការ អស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងមួយកម្រិតទៀត នូវការផ្តល់សេវាកម្មជូន អតិថិជន និងសម្រេចបាននូវការប្តេជ្ញាចិត្តនានាក្នុងរយៈពេលពេញមួយឆ្នាំនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះភាគទុនិកទាំងអស់សម្រាប់ការជឿទុកចិត្ត និងសមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់សម្រាប់ការចែករំលែកបទពិសោធន៍របស់ពួកគេចំពោះ គណៈគ្រប់គ្រងធនាគារ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននិយតកម្ម ជាពិសេសធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ដែលបានគាំទ្រកន្លងមក។ ខ្ញុំក៏សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់របស់ធនាគារ សម្រាប់ការ ជឿទុកចិត្ត និងការគាំទ្ររបស់ពួកគេ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងរួមគ្នា ដើម្បី រួមចំណែកជំរុញប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ក្នុងនាមជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយ។



**អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវសែ**  
ប្រធានក្រុមប្រឹក្សាភិបាល

# យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ

“២០២២ ជាឆ្នាំប្រកបដោយក្តីសង្ឃឹម ចាំនឹងប្រសើរ  
ឡើងវិញ”

លោក **តូច ចៅចេក**  
ប្រធាននាយកប្រតិបត្តិ



លោក **តូច ចៅចេក**  
ប្រធាននាយកប្រតិបត្តិ

# ក្រុមប្រឹក្សាភិបាល



**អ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ**  
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ., ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ អ្នកឧកញ៉ាបណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ ស្ថាប័នទាំងបី។ អ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្លើម និងជាអ្នកដឹកនាំធុរកិច្ចដ៏គួរឱ្យ គោរពក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុង មុខតំណែងជាន់ខ្ពស់ជាច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ អ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់ កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍ វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារ នៅកម្ពុជាផងដែរ។

អ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុង ឆ្នាំ ២០០២ និងទទួលបានមេដាយស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្តរបស់អ្នកឧកញ៉ាបណ្ឌិតក្នុង ការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកឧកញ៉ាបណ្ឌិត ពុង ហាវសែ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃ រាជបណ្ឌិតសភាកម្ពុជា។



**លោក YEO HONG PING**  
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក Yeo ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន (“FFH”)។ លោកមានតួនាទី ត្រួតពិនិត្យលើការបង្កើតសិទ្ធិធុរកិច្ចរបស់ FFH, និងអភិវឌ្ឍន៍ចក្ខុវិស័យ ក៏ដូចជា យុទ្ធសាស្ត្ររបស់ FFH, ដោយមានគោលដៅបង្កើនតម្លៃភាគទុនិកដោយឈរលើ និរន្តរភាព។ Mr. Yeo មានទំនួលខុសត្រូវទាំងស្រុងលើក្រុមហ៊ុន FFH និងក្រុមហ៊ុន វិនិយោគរបស់ខ្លួន។

មុនពេលចូលរួមជាមួយ FFH , លោក Yeo គឺជានាយកគ្រប់គ្រងក្រុមហ៊ុន J.P. Morgan និងជាអ្នកទទួលខុសត្រូវខាងអាជីវកម្មទូទៅ នៃធនាគារវិនិយោគនៅក្នុង ប្រទេសសិង្ហបុរី។ លោក Yeo ក៏ធ្លាប់បម្រើការជាសមាជិកគណៈកម្មាធិការគ្រប់គ្រង ជាន់ខ្ពស់ក្រុមហ៊ុន J.P. Morgan សិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន J.P. Morgan (SEA)។ លោកត្រូវបានធ្វើការតែងតាំងក្នុងតួនាទីជាន់ខ្ពស់ជាច្រើន ផ្សេងទៀតរួមមាន នាយកគ្រប់គ្រងផ្នែកវិនិយោគអចលនទ្រព្យធនាគារ និងជានាយក គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាតំបន់អាស៊ីអាគ្នេយ៍។





**ឯកឧត្តម អោក បូហ៊ី**  
**ទីប្រឹក្សាក្រុមប្រឹក្សាភិបាល**

ឯកឧត្តម អោក បូហ៊ី ត្រូវបានតែងតាំងជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១០ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជាក្នុងឆ្នាំ២០១១។ នាឆ្នាំ២០២១ លោកត្រូវបានតែងតាំងជាអគ្គនាយកនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការទូទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមបានបម្រើការងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមក៏ជាសមាជិកនៃវិទ្យាស្ថានវិស្វកម្មកម្ពុជា (Cambodia Engineering Institution) កាលពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១០។

ឯកឧត្តមបានបញ្ចប់ថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតវិស្វកម្មទូរគមនាគមន៍ពីសាកលវិទ្យាល័យពហុបច្ចេកទេស (University of Hanoi Polytechnic) នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ឯកឧត្តមបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងប្រព័ន្ធទូរគមនាគមន៍ និងព័ត៌មានវិទ្យាទាំងក្នុង និងក្រៅប្រទេស។



**លោក NEO POH KIAT**  
**សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ**

លោក NEO មានតួនាទីបច្ចុប្បន្នជានាយកគ្រប់គ្រងក្រុមហ៊ុន Octagon Advisors និង ជាប្រឹក្សាភិបាលឯករាជ្យ នៃក្រុមហ៊ុន China Yuchai International Ltd, Capital និងក្រុមហ៊ុន ValueMax Group Ltd។

មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon Advisors លោកបានបម្រើការក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានខ្ពស់ និងជាមន្ត្រីទំនាក់ទំនងប្រទេសចិន នៃ Singapore's United Overseas Bank (UOB) ។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងផ្សេងៗជាច្រើន ដែលមុខតំណែងចុងក្រោយរបស់លោកគឺជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខាហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃ គណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើមទសវត្សរ៍៩០។

លោក NEO ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត សាកលវិទ្យាល័យ Nanyang University ប្រទេសសិង្ហបុរី។



**លោក GIANG SOVANN**  
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ



**លោក TEO MENG POH PHILIP**  
សមាជិកមិនប្រតិបត្តិ

លោក Giang ជាស្ថាបនិក និងជាប្រធានរបស់ Corporate Governance Academy, គាត់បង្ហាត់បង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេសសិង្ហបុរី ទៅលើមុខជំនាញជាច្រើនដែលរួមមានដូចជា ផ្នែកអភិបាលកិច្ចសាធារណៈ, ច្បាប់ចុះបញ្ជី, ការគ្រប់គ្រងហានិភ័យ, បំបែកអាកាសធាតុ និង របាយការណ៍និរន្តរភាពជាដើម។ លោកក៏បង្រៀនមុខវិជ្ជា អភិបាលកិច្ចសហគមន៍នៅសាកលវិទ្យាល័យ Social Service និងសាកលវិទ្យាល័យ Chartered Accountants ក្នុងប្រទេសសិង្ហបុរីផងដែរ។ លោក Giang ជានាយកដ្ឋានខ្ពស់ ផ្នែកក្រុមប្រឹក្សាអាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី, ជាប្រធាននៃអង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករងនៃអង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទជាច្រើនស្តីអំពីអភិបាលកិច្ចសាធារណៈ, ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាពជាដើម។ គំនិតនៃការគ្រប់គ្រងរបស់លោកគឺស្តីអំពី “សសរស្តម្ភទាំង៤ នៃការត្រួតពិនិត្យសាធារណៈ ប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះដ៏ចំនុចនៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុនជាច្រើនយកទៅអនុវត្តន៍តាម។

លោក Giang ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន the Singapore Institute of Directors នៃប្រទេសសិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបំពេញការងារជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍ការងារជាង 10 ឆ្នាំ ក្នុងឋានៈជាអភិបាលឯករាជ្យនៃក្រុមហ៊ុនចុះបញ្ជី SGX។ បទពិសោធន៍ និងទំនួលខុសត្រូវជាចំបងរបស់លោក គឺរួមមាន ប្រធានមិនប្រតិបត្តិ, គ្រប់គ្រងអភិបាលឯករាជ្យ, ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការជ្រើសតាំងជាដើម។

លោក Giang មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ (Chartered Accountant) ពីស្ថាប័ន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការ បណ្តឹង & វិវាយ, ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA) ។

លោក Teo ជានាយករងដ្ឋានខ្ពស់ផ្នែកហានិភ័យ នៃក្រុមហ៊ុន FFH។ លោក គ្រប់គ្រងលើផ្នែកហានិភ័យផ្សេងៗរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ FFH ក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុងតួនាទីមួយនេះ លោក Teo ក៏មានទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ, សវនកម្ម និងអនុលោមតាមទាំងការកំណត់គោលនយោបាយ និងក្របខណ្ឌអភិបាលកិច្ច នៃក្រុមហ៊ុនជាច្រើនដែលជាបុត្រសម្ព័ន្ធរបស់ FFH។ លោកក៏ជាអ្នកដឹកនាំហានិភ័យសម្រាប់សកម្មភាពទិញយក និងរួមបញ្ចូលគ្នាផងដែរ (M&A)។ មុនពេលចូលបម្រើការងារជាមួយ FFH, លោក Teo ជានាយកប្រតិបត្តិសវនកម្ម ទៅលើប្រភពដើមរបស់អតិថិជន និងហិរញ្ញវត្ថុសាធារណៈនៅធនាគារ Standard Chartered Bank។ លោក Teo បានចាប់ផ្តើមអាជីពជាមួយសាធារណៈកម្មធនាគារនៅក្រៅប្រទេសចិនដែលមានតួនាទីដ៏ខ្ពស់ទទួលខុសត្រូវចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ធនាគារ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងបាងកក។



**លោក រស់ គីរុណ**  
សមាជិកក្រុមប្រឹក្សាភិបាល

ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋានទាំងមូល ក៏ដូចជាគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក រស់ គីរុណ កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវជាចម្បងទៅលើកម្មវិធីគ្រប់គ្រងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាននិងសវនកម្មរបស់អគ្គនាយកដ្ឋាន។

ចាប់ពីឆ្នាំ២០០៨ រហូតដល់ខែសីហា ឆ្នាំ២០១៣ លោក រស់ គីរុណ មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវក្នុងការរៀបចំ បង្កើត និងចូលរួមអភិវឌ្ឍវិស័យមូលបត្ររដ្ឋ ទីផ្សារទំនិញ មូលនិធិអធិបតេយ្យ គោលនយោបាយស្ថេរភាពហិរញ្ញវត្ថុ និងតំបន់ហិរញ្ញវត្ថុពិសេស ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោក រស់ គីរុណ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងកាស៊ីណូនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនឆ្នាំ២០០៤ លោកជាអនុប្រធានការិយាល័យពិនិត្យអនុលោមភាពនៃច្បាប់អង្គការពាណិជ្ជកម្ម។

លោក រស់ គីរុណ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្ត្រនៅក្នុងវិស័យទេសចរណ៍ពីសាកលវិទ្យាល័យ CERAM ESC Sophia Antipolis ប្រទេសបារាំង ក្នុងឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពី Asian Institute of Technology (AIT) ប្រទេសថៃ នៅឆ្នាំ២០០២។



**លោកស្រីវេជ្ជបណ្ឌិត CAROLYNNE PUNG**  
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Carolynne បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យនិងបញ្ចប់ការសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ២០០១។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្ត្រគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Montreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រីបានមាញ៉ឹក នឹងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងលើអាជីពកម្មរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបន្តការអនុវត្តនីវិធានវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ លោកស្រីបានបម្រើការក្រៅម៉ោងនៅគ្លីនិក SOS international Clinic និង Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ២០២១។

លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។

# គណៈគ្រប់គ្រងជាន់ខ្ពស់



**លោក ស៊ូច ចៅចេក**  
ប្រធាននាយកប្រតិបត្តិ

លោក ស៊ូច ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២១ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។ ជាមួយជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានាខ្លះៗ លោកបានអភិវឌ្ឍធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់តាំងពីបើកដំបូង ដោយប្រទេសជាធនាគារពាណិជ្ជកម្មដ៏ធំមួយនៅប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានកាន់តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ លោកក៏ធ្លាប់បម្រើការងារនៅធនាគារអេស៊ីលីដា ក្នុងមុខតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងផ្នែកពាណិជ្ជកម្ម ឥណទានប្រតិបត្តិការ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានចាប់ផ្តើមការងារក្នុងវិស័យធនាគារដំបូងរបស់លោកគឺនៅធនាគារអេស៊ីលីដា។

លោក ស៊ូច ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាធារណៈ ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង បរិញ្ញាបត្រផ្នែកទីផ្សារ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង។



**លោក ម៉ាលៃ កុម្មុយ៉ែ ប៉ូល**  
អនុប្រធាននាយកប្រតិបត្តិ

លោក ម៉ាលៃ កុម្មុយ៉ែ ប៉ូល មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ២៨ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈិមបូព៌ា ថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានបន្ទុកលើផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការរបស់ធនាគារ។

លោកបានបម្រើការងារក្នុងតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរួមមាន អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និងដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មខ្នាតតូច នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដេស លោកក៏បានកាន់តំណែងជានាយកប្រតិបត្តិដោះស្រាយបំណុលប្រចាំតំបន់ នៅធនាគារ Standard Chartered Bank ក្នុងប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ (ថ្នាក់ដំបូង) នៅសកលវិទ្យាល័យកាដា និងអនុបណ្ឌិតមួយទៀតនៅសកលវិទ្យាល័យ Brac ក្នុងប្រទេសបង់ក្លាដេស។





**លោក យី សាកុណ**  
ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

លោក យី សាកុណ ជាអ្នកជំនាញខាងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋានកិច្ច។ លោកបានចូលបម្រើការងារជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្នុងតួនាទីជាប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិធនធានមនុស្សចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកធ្លាប់មានមុខតំណែងជាប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជាប្រតិបត្តិធនធានមនុស្សនៃសណ្ឋាគារនិងរមណីយដ្ឋានសុខាគ្របផងដែរ។ លោក យី សាកុណ មានចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រងនិងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រគ្រប់គ្រងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺននិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងារ និងទំនាក់ទំនងអាជីវកម្ម។ លោក យី សាកុណ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកមានបទពិសោធន៍ជាដៃគូយុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃប្រទេសកម្ពុជា។

លោក យី សាកុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញាបនប័ត្រអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស – អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។



**លោក គង់ នាយឡុង**  
ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ

លោក គង់ នាយឡុង គឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៦ ឆ្នាំនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ គាត់បានចូលបម្រើការងារជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៦ ជាប្រតិបត្តិប្រតិបត្តិការ និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់លោក លោកមិនត្រឹមតែគ្រប់គ្រងផ្នែកប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែកអចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្មផងដែរ។

មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកធ្លាប់បម្រើការនៅធនាគារ ANZ Royal អស់រយៈពេល ១០ឆ្នាំ លោកមានតួនាទីជា គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក គង់ នាយ ឡុង ធ្លាប់ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ផ្នែកបច្ចេកវិទ្យាចម្រុះ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការដើម្បីផ្តល់នូវសេវាកម្មជូនដល់អតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោកក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក គង់ នាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។





**លោក ជា ប៊ុនហ៊ាន**  
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍ជាង ១៧ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងអាស៊ាន។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០១៩។ លោកមានតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានបម្រើការងារក្នុងតួនាទីជា អនុប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាឌីយ៉ាវីធី។ លោកក៏ធ្លាប់កាន់មុខតំណែងជាច្រើនជាមួយធនាគារក្នុងតំបន់ និងក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់កាន់មុខតំណែងជានាយករងប្រតិបត្តិធនាគារកិច្ចពាណិជ្ជកម្មអស្សរៈពេល ៤ឆ្នាំ។ លោកក៏បានចំណាយពេលជាង ៧ឆ្នាំជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិធំៗចំនួន៤ នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ក្នុងមុខតំណែងជានាយកគ្រប់គ្រងសវនកម្ម។

លោក ជា ប៊ុនហ៊ាន ទទួលបានវិញ្ញាបនបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង KICPAA។ លោកបានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពីUniversity of Paris 1។



**លោក គ្រូច ចាន់ថុល**  
ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក គ្រូច ចាន់ថុល ជាអ្នកយុទ្ធសាស្ត្រពាណិជ្ជកម្ម-បច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២១ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងខែកក្កដា ឆ្នាំ២០១៦ ក្នុងមុខតំណែងជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មានក្នុងឆ្នាំ២០២១។ លោកគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដោយធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការអាជីវកម្មសំខាន់ៗ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏មានប្រយោជន៍បំផុតដល់អតិថិជន។

លោកតែងតែផ្ដោតលើបទពិសោធន៍របស់អតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យាបន្ត។ នៅក្នុងឧស្សាហកម្មផ្សេងៗដែលត្រូវបានប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានបម្រើការងារក្នុងតួនាទីជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន នៅក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វី អ៊ីស៊ុរីស។ លោកធ្លាប់បានបម្រើការងារ ជាថ្នាក់ដឹកនាំក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើន ដូចជាUCB, RHB, និង Camko Bank។ ក្នុងតួនាទីទាំងនោះ លោកបានជួយជំរុញយុទ្ធសាស្ត្របច្ចេកវិទ្យា និងឌីជីថលសម្រាប់ការបង្កើត និងផ្លាស់ប្តូរអាជីវកម្ម។

លោក គ្រូច ចាន់ថុល បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រព័ត៌មានកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



**លោក វ៉ាជេស កុមារ បាញ់**  
ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក វ៉ាជេស កុមារ បាញ់ គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងហានិភ័យ ដែលត្រូវបានទទួលស្គាល់ពីទីក្រុង-Frankfurt និងមានបទពិសោធន៍ជាង ២១ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសបង់ក្លាដែស។ លោកគឺជាគ្រូបណ្តុះបណ្តាល ដែលត្រូវបានទទួលស្គាល់ដោយ Project Management Institute និងអ្នកជំនាញភាពជាអ្នកដឹកនាំ ពី GABV, MIT CoLab and Presencing Institute។ លោកបានចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០២២ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។

មុនពេលចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកកាន់ដំណែងជានាយកប្រតិបត្តិអនុម័តឥណទាន នៅ BRAC និង City Bank នាយកគ្រប់គ្រងហានិភ័យឥណទាន នៅHSBC រួមចំណែកក្នុងការគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណើរការដោយស្វ័យប្រវត្តិ។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅ Standard Chartered Grindlays ក្នុងឆ្នាំ២០០២។

លោក វ៉ាជេស កុមារ បាញ់ ត្រូវបានផ្តល់រង្វាន់ជា “Idea Guru” ដោយប្រធាននាយកប្រតិបត្តិធនាគារ BRAC, “Retail Leader” ដោយ Asia Retail Congress ទីក្រុង Mumbai, “Appreciation Award” ពីអគ្គនាយកប្រតិបត្តិ AMEX South Asia, “HSBC CEO Thanks” និង “Best Innovative Idea Award” ពី ប្រធាននាយកប្រតិបត្តិ ធនាគារ HSBC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, “Live the Brand Award” និង “Special Recognition Award” ពីប្រធាននាយកប្រតិបត្តិធនាគារ HSBC.

លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពី Independent University និងអនុបណ្ឌិត (ប្រព័ន្ធគណនេយ្យ និងព័ត៌មាន) ពីសាកលវិទ្យាល័យ Dhaka ។

# ស្មើប្រើប្រាស់ប្រាក់ប្រចាំថ្ងៃ VISA ពី CPBank

ទំហំឥណទានរហូតដល់

**\$50,000**





# ពន្យោង



“SME Financier of The Year-Asia”  
លំដាប់ថ្នាក់ Silver ពីវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និង  
មធ្យម ២០២២



“Best Financier for Women Entrepreneurs”  
លំដាប់ថ្នាក់ Silver ពីវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច  
និងមធ្យម ២០២២





“Quality Achievements Award 2022 in the Platinum Category” ពី European Society for Quality Research (‘ESQR’), ប្រទេសស្វីស



“Outstanding Industry Collaboration Award 2022” ពី ក្រុមហ៊ុនក្រេឌីត ប្រូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) និងមជ្ឈម ២០២២



“The Fastest Growing Retail and SME Bank Cambodia 2022” ពីទស្សនាវដ្តី International Business Magazine, ទីក្រុងឌូបៃ

# ការចូលរួមចំណែកក្នុងសង្គម



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បរិច្ចាគ

៤.០០០.០០០ រៀល

ជូនអង្គការអាហ្វេស៊ីបកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបរិច្ចាគថវិកា ៤លានរៀលជូនអង្គការអាហ្វេស៊ីបកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលព្រាជ្ញធ្វើឡើងនៅក្នុងពិព័រណ៍គ្រួសារខ្ញុំ លើកទី២ ក្នុងផ្សារអ៊ីអេសប៊ីសែនសុខ។

ក្រៅពីបរិច្ចាគថវិកាដោយផ្ទាល់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានរៀបចំយុទ្ធនាការបង្កើនការស្នើសុំសេវាធនាគារជូនអង្គការអាហ្វេស៊ីបកម្ពុជាផងដែរ ដោយអំពាវនាវឱ្យសមាជិកអស់បរិច្ចាគថវិកា ពីគ្រប់ធនាគារបានយ៉ាងងាយស្រួល ដោយគ្រាន់តែស្កែន KHQR របស់អង្គការអាហ្វេស៊ីបកម្ពុជា ដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំជូន។

គួរបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយគាំពារ និងធានាឱ្យបានទូរស័ព្ទរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការផ្ដួចផ្ដើមរំលោភបំពាន បៀតបៀន និងគេងប្រព្រឹត្តិផ្លូវភេទ តាមរយៈការផ្តល់ជាដំរីក ការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្តុះបណ្តាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ អង្គការអាហ្វេស៊ីបកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានជួយការពារ និងគាំពារ យុវនារី និងកុមារីរាប់ពាន់នាក់រហូតមកដល់បច្ចុប្បន្ន។





## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភបង់អង្គុយជូនខេត្តព្រះវិហារ

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តព្រះវិហារ បានឧបត្ថម្ភបង់អង្គុយចំនួន ៣០ និងទឹកស្អាតចំនួន ៥០យួរជូនដល់រដ្ឋបាលខេត្តព្រះវិហារ

និង បង់អង្គុយចំនួន ២០ទៀត ជូនដល់សាលាដំបូងខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជា ប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។



## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភសម្ភារៈសិក្សា និងថវិកាសាងសង់ផ្លូវ ដល់សាលាក្នុងខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងហ្វូណុន មីក្រូហិរញ្ញវត្ថុ បានឧបត្ថម្ភម៉ាស់ ១០០ប្រអប់ ទឹកស្អាត ១០០យួរ និងថវិកាចំនួន ៨លាន រៀល ជូនដល់សាលាបឋមសិក្សា សង់ប្រាសាទ ស្ថិតនៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីសាងសង់ផ្លូវបេតុងមួយខ្សែ នៅតាមបណ្តោយរបង សាលា មានប្រវែង១១៣ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់។

ក្រៅពីនេះ ធនាគារក៏បានទាំយកសម្ភារៈសិក្សា រួមមានកាបូបស្ពាយ សៀវភៅ បិទ ដបអាល់កុល គូប និងថវិកាមួយចំនួន ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ផងដែរ។



មុន



ក្រោយ



## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភបង់អង្គុយជូនស្ថានភូមិកម្សាន្តជ្រោយចង្វារ

នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្រោមការដឹកនាំរបស់លោកនាយកសាខា របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាជ្រោយចង្វារ

បាននាំយកនូវបង់អង្គុយចំនួន ១៥បង់ ឧបត្ថម្ភដល់គម្រោងផ្សាររាត្រី និងស្ថានភូមិកម្សាន្តជ្រោយចង្វារ ដើម្បីដាក់បម្រើជាប្រយោជន៍រួម។




## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភសម្ភារៈសិក្សា និងថវិកាសាងសង់ផ្លូវ ដល់សាលាក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាននាំយកនូវថវិកាចំនួន ២០លានរៀល ឧបត្ថម្ភជូនដល់សាលាបឋមសិក្សា-អនុវិទ្យាល័យនិគមស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុង និងបំពាក់អំពូលសូទ្យតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

បន្ថែមពីនេះ ធនាគារក៏បាននាំយកនូវថវិកា និងតួអនុស្សារវីយ៍ ចែកជូនលោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន សរុប ៤៤នាក់ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ដបអាល់កុលមួយ បិចពីរដើម និងថវិកា៥០.០០០រៀល និងសិស្សានុសិស្សសរុប ១.២០៤នាក់ ដោយម្នាក់ទទួលបានកាបូបស្ពាយមួយ សៀវភៅពីរក្បាល បិចពីរដើម និងថវិកា ១៥.០០០រៀល។



មុន



ក្រោយ





## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ទូទាំងប្រទេស

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយគណៈគ្រប់គ្រង និងបុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ សកម្មភាពនេះក៏ជាសារត្រឹមត្រូវលើកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវាងការចោលសំរាមពាសរាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។

គួរបញ្ជាក់ផងដែរថា ស្នាក់ការកណ្តាល និងសាខានៅរាជធានីភ្នំពេញទាំង១២សាខាបានប្រមូលផ្តុំគណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ៤០០នាក់ ដើររើសសំរាម សម្អាតបរិស្ថាននៅទីតាំងក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) និងតាមបណ្តោយច្រាំងទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ។





# ព្រឹត្តិការណ៍សំខាន់ៗ

## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីផ្តល់ជូនអតិថិជន នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM និងប័ណ្ណវិសាគណនេរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត។

បច្ចុប្បន្ន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះមានន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។



## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចែករំលែកក្តីស្រឡាញ់នាឱកាសនៃទិវាអន្តរជាតិនារី

គណៈគ្រប់គ្រងរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលិកស្រីទាំងអស់ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២២។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែផ្តល់គុណតម្លៃ និងប្រឆាំងវិសមភាពលើកកម្ពស់សមភាពយេនឌ័រក្នុងធនាគារ។



**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត**



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនអតិថិជន នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM និងប័ណ្ណវិសាគណនារបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បានធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារទីក្រុងអូឡាំព្យា។

បច្ចុប្បន្ន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានបណ្តាញម៉ាស៊ីន ATM សរុប ៣៤ ទីតាំងទូទាំងប្រទេស។ នេះមានន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១២៣ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម**

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រនិងជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍។

គម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមនេះគឺជាកម្មវិធីដែលផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ក្នុងស្រុក ជាមួយលក្ខខណ្ឌ

ហិរញ្ញប្បទាន ដោយផ្តល់អត្រាប្រាក់កំណត់សមរម្យ និងលក្ខខណ្ឌកំណត់សមរម្យ អំណោយផល។

ម្ចាស់អាជីវកម្មអាចស្នើសុំកំណត់សម្រេចដល់ ៤០០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ពិសេសត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ។





**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្ត**



នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២២ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។

ក្រៅពីកិច្ចប្រជុំ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទាំងអស់ ក៏បានចូលរួមជិះកង់រួមគ្នាក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់ស្មារតីជាក្រុម និងពង្រឹងសុខភាពផងដែរ។





## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយ Plaza Premium Lounge

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារ Plaza Premium Lounge ដែលអនុញ្ញាតឱ្យម្ចាស់កាតវិសាមាសឥណទានរបស់ធនាគារ អាចចូលសម្រាករង់ចាំ និងវិភាគជាមួយ អាហារ ដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈ អ៊ីនធឺណិត កន្លែងធ្វើការ និងសេវាផ្សេងៗទៀតនៃ Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិនានាទៅទូទាំងពិភពលោក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះតទៅ។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និង Plaza Premium Lounge បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុង Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បច្ចុប្បន្ន Plaza Premium Lounge មានទីតាំងចំនួន៣ក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងធនធានទីតាំងទៀត នៅតាមប្រទេសនានាទូទាំងពិភពលោក។



## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ចាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារនៃ ARDB និងមានការអញ្ជើញចូលរួមពី លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ រួមទាំងតំណាងធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរុក្ខាប្រមាញ់ និងនេសាទ។

ក្នុងគម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះជំរុញធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិករកិច្ចខ្នាតតូច និងមធ្យមសហគមន៍កសិកម្ម និងក្រុមផលិតករសិល្បៈផលិតផលកសិកម្មលើកលែងតែស្រូវ។

គម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែសង្វាក់តម្លៃពិពិធកម្មវិស័យ កសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ១២ រួមមានខេត្តបាត់ដំបង មណ្ឌលគីរី ស្ទឹងត្រែង រតនគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។



## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលស្វាគមន៍ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ Global SME Finance Forum ២០២២

នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំ ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ Global SME Finance Forum ២០២២ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាវិមានឯករាជ្យ។

គណៈប្រតិភូ Global SME Finance គឺជាគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័ន ហិរញ្ញវត្ថុ និង Fintech ប្រមាណ២៥នាក់ ដែលអញ្ជើញមកពី ប្រទេសនានានៅទូទាំង ពិភពលោក។

ក្នុងការការធ្វើទស្សនកិច្ចសិក្សានេះ លោក ម៉ាលែ កុម៉េ ប៉ូល អនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច កម្ពុជា វិស័យហិរញ្ញវត្ថុនៅកម្ពុជា និងប្រវត្តិ និងការវិវឌ្ឍន៍របស់ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ។ លោកក៏បានលើកឡើងអំពីការការព្យួររួមរបស់ធនាគារ ក្នុងការ លើកស្ទួយសហគ្រាសធុនតូច និងមធ្យម សហគ្រិនស្ត្រី និងការផ្គត់ផ្គង់របស់បញ្ហាប្រឈម នានា ដែលបណ្តាលមកពីជំងឺកូវីដ ១៩។




## ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ក្នុងការផ្តល់សេវាប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញ នាំចេញ-នាំចូលគ្រប់ប្រភេទ តាមរយៈ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន ដឹកនាំបុគ្គលិកធនាគារ ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន

គយ និងរដ្ឋាករកម្ពុជា និងក្រុមការងារបច្ចេកទេស នាថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបសម្តែងការគួរសមនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក៏បាននាំយកអង្គ ចំនួន ១០តោន ឧបត្ថម្ភជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចូលរួម ចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមរបស់អគ្គនាយកដ្ឋានផងដែរ។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី ៩



នាថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំលើកទី៩ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្ត ព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយក ប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងដាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិក ឆ្នើមប្រចាំឆ្នាំ២០២២ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែល សម្រេចបានក្នុងឆ្នាំ២០២២ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៣។

មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតនេះ ក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រង ការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅឆ្លើយតបយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវា ហិរញ្ញវត្ថុល្អបំផុត។

លើសពីនេះ គណៈគ្រប់គ្រង ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាធិប្បតិ្ត និង បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២២ ផងដែរ។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមកម្មវិធីពិព័រណ៍ផ្សេងៗក្នុងឆ្នាំ២០២២



ពិព័រណ៍គ្រួសារខ្ចីលើកទី២ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ជាន់ផ្ទាល់ដី នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២



ទិវាប្រាក់រៀល ខួបទី៤២ នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២



ពិព័រណ៍ប្រចាំសប្តាហ៍ “Weekend Market” នៅ Factory Phnom Penh នៅថ្ងៃទី១៦ និង៧ ខែសីហា ឆ្នាំ២០២២



ពិព័រណ៍ប្រចាំសប្តាហ៍ “Weekend Market” នៅ Factory Phnom Penh នៅថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២២



វេទិកាប្រៃសណីយ៍លើកទី១ ពិព័រណ៍សេវាប្រៃសណីយ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២



ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ “ជីអូកិន ឆ្នាំ២០២២” នៅរាជធានីភ្នំពេញ ថ្ងៃទី៧ និងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២





ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សន្សំតិចប្រសើរជាងមិនបានសន្សំ”  
នៅខេត្តសៀមរាប នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២



ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅមណ្ឌលសន្និដ្ឋាន និងពិព័រណ៍កោះពេជ្រ  
នៅថ្ងៃទី ១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២



កម្មវិធីសប្បុរសធម៌ Xmas Fairs ២០២២ នៅសាលាអន្តរជាតិ  
Canadian International School for Phnom Penh (CIS)  
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២



កម្មវិធី “ទិវាគ្រួសារប្រចាំឆ្នាំ២០២២” នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីស្ត  
(CIA FIRST International School) សាខាច្បារអំពៅ  
នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២



កម្មវិធី “ទិវាគ្រួសារប្រចាំឆ្នាំ ២០២២” ជាលើកទី២ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីស្ត  
(CIA FIRST International School) សាខាសែនសុខ នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២





# របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានដកស្រង់

របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយនេះត្រូវបានដកស្រង់ និងធ្វើកំណែទម្រង់ចេញពីរបាយការណ៍  
ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទាំងមូល។ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹង  
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។



# ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២  
និងរបាយការណ៍របស់សវនករឯករាជ្យ

## ព័ត៌មានអំពីធនាគារ

### ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

### ចុះបញ្ជីពាណិជ្ជកម្មលេខ

Co. ១៧៩៤ ម/២០១៣

### ទីស្នាក់ការចុះបញ្ជី

អគារលេខ ២៦៥-២៦៩ ផ្លូវព្រះអង្គឌួង

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

### ភាគទុនិក

កាណាឌីយ៉ា អ៊ិនវេសមេន ហ្វុលឌឺន ក.អ

Fullerton Financial Capital Pte. Ltd. (“Fullerton”)

ប្រៃសណីយ៍កម្ពុជា ប.ក

### ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ែ

លោក Yeo Hong Ping

លោក រស់ ភីរុណ

លោកស្រីវេជ្ជបណ្ឌិត Pung Carlyne

លោក Teo Meng Poh Philip

លោក Neo Poh Kiat

លោក Giang Sovann

ប្រធានក្រុមប្រឹក្សាភិបាល

អនុប្រធានក្រុមប្រឹក្សាភិបាល

អភិបាល

អភិបាល

អភិបាលមិនប្រតិបត្តិ

អភិបាលឯករាជ្យមិនប្រតិបត្តិ

អភិបាលឯករាជ្យមិនប្រតិបត្តិ

### សវនករ

ក្រុមហ៊ុន ប្រាយវ៉តធីវហារខូតឺស៍ (ខេមបូឌា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៥៣

របាយការណ៍របស់សវនករឯករាជ្យ

៥៥

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ហិរញ្ញវត្ថុរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

៥៧

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

៥៨

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

៥៩

របាយការណ៍លំហូរសាច់ប្រាក់រួម

៦០

របាយការណ៍ហិរញ្ញវត្ថុដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

៦១

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក

៦២

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែក

៦៣

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

៦៤

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

៦៥

## របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួម ដែលបានធ្វើសវនកម្មរួចរាល់ឆ្នាំ ប្រែសម្រួលកម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ជារួមហៅកាត់ថា ក្រុមហ៊ុនរួម) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

### សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្ម ធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យ កណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រួមមាន ការ ផ្តល់ឥណទាន និងសេវាមីក្រូហិរញ្ញវត្ថុផ្សេងៗ ដើម្បីលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ក្នុងន័យអភិវឌ្ឍជនបទ តាមរយៈការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និង ការិយាល័យសាខាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំដុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗនេះ ទេ។

### លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបាន បង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលេខទំព័រទី ៥៨ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក នៅលេខ ទំព័រទី ៦២។

### ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានចុះបញ្ជី និងដើមទុនបានបង់ របស់ ក្រុមហ៊ុនរួម និងធនាគារទេ។

### ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការ ជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកក់ត្រាសំវិធានធនសម្រាប់ ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកក់ត្រា សំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ គ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទាន អាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាល មកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

### ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការ អាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ ត្រូវបាន កក់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ ក្រុមហ៊ុនរួម និងធនាគារ មិន ត្រឹមត្រូវជាសារវន្តនោះទេ។

## បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ៖

ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ

ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុង ដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗ របស់ក្រុមហ៊ុនរួម និងធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារ ឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផល ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

### ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈ ណាមួយដែលមិនបាន រែករៀងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុ រួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក មានភាពមិនត្រឹមត្រូវ នោះទេ។

### ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់ របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹង កាលបរិច្ឆេទរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្តចំពោះ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃ របាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

|                             |                                |
|-----------------------------|--------------------------------|
| អ្នកឧកញ៉ា បណ្ឌិត ពុង យ៉ាវសៃ | ប្រធានក្រុមប្រឹក្សាភិបាល       |
| លោក Yeo Hong Ping           | អនុប្រធានក្រុមប្រឹក្សាភិបាល    |
| បណ្ឌិត Pung Carolyne        | អភិបាលមិនប្រតិបត្តិ            |
| លោក Teo Meng Poh Philip     | អភិបាលមិនប្រតិបត្តិ            |
| លោក រស់ ភិរុណ               | អភិបាលមិនប្រតិបត្តិ            |
| លោក Giang Sovann            | អភិបាលឯករាជ្យ និងមិនប្រតិបត្តិ |
| លោក Neo Poh Kiat            | អភិបាលឯករាជ្យ និងមិនប្រតិបត្តិ |



**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក**

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- I. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- II. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។
- III. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។

IV. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានលក្ខណៈសមស្របក្នុងការសន្មតថាក្រុមហ៊ុនរួម និងធនាគារ នឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង

V. គ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនរួម និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុនរួម និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនរួម និងធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

**ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក**

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ក្រុមហ៊ុនរួម និងធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



អ្នកឧកញ៉ាបណ្ឌិត ពុង យារសៃ  
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

លោក តូច ចៅចេក  
ប្រធាននាយកប្រតិបត្តិ

## របាយការណ៍សវនករឯករាជ្យ

## ជូនភាគទុរិកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

### មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ហៅកាត់ថា ក្រុមហ៊ុនរួម) និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

### របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុដោយឡែក រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

### មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

### ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុនរួម និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌រតសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ រតសក។

## ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះរួមមាន ព័ត៌មានដែលត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មាន ហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការឆ្លើយតបអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថា ព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសង្កេតឃើញថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

## ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការភ្លេងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរាយការណ៍អំពីលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ។

## ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការភ្លេងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការភ្លេងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជាផុតពីលក្ខណៈលើមូលដ្ឋាននៃការសម្រេចចិត្តផ្អែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងរាយការណ៍ហានិភ័យនៃភាពខុសគ្នាជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយកាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកកំហុសឆ្គងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ មានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធគ្រូកពិនិត្យ ផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីកាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនរួម និងធនាគារទេ។
- រាយការណ៍អំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើកំហុសឆ្គងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើកំហុសឆ្គងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនរួម និងធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- រាយការណ៍ការបង្ហាញទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែងដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងក្រុមហ៊ុនរួម ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការធ្វើសវនកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រង ផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៨. ក្រុមហ៊ុន ប្រាយវីតធីរហារខូតើស៍ (ខេមបូឌា)



ឡាន ហ៊ី  
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                                                                | កំណត់<br>សម្គាល់ | ២០២២<br>ដុល្លារអាមេរិក | ២០១១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល      | ២០២១<br>ពាន់រៀល      |
|----------------------------------------------------------------|------------------|------------------------|------------------------|----------------------|----------------------|
| <b>ទ្រព្យសកម្ម</b>                                             |                  |                        |                        |                      |                      |
| សាច់ប្រាក់ក្នុងដៃ                                              | ៤                | ៣៧.០៤៨.៩២៣             | ៣២.៣៦៩.៣១៤             | ១៥២.៥៣០.៤១៦          | ១៣១.៨៧២.៥៨៥          |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង<br>ធនាគារផ្សេងៗ | ៥                | ១៦២.៣០៤.០៦១            | ១៩៩.៥៧៦.៨៨២            | ៦៦៨.២០៥.៨១៩          | ៨១៣.០៧៦.២១៧          |
| ឥណទាន និងបុរេប្រទានអតិថិជន                                     | ៦                | ១.០០៣.៩៨៤.២៥១          | ៨៦៧.២៨៦.៤៦៨            | ៤.១៣៣.៤០៣.១៦១        | ៣.៥៣៣.៣២៥.០៧១        |
| ការវិនិយោគមូលបត្ររាស់រវែងតាមថ្លៃដើមដករំលស់                     | ៧                | ៩.៨២២.១៧៩              | ៩.៨១៩.៤៧៩              | ៤០.៤៣៧.៩១១           | ៤០.០០៤.៥៥៧           |
| ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល                             | ៨                | ៥៨.៨៩៣.២៨៦             | ៥៦.១៤៦.៥៥៩             | ២៤២.៤៦៣.៦៥៨          | ២២៨.៧៤១.០៨១          |
| ទ្រព្យសម្បត្តិ និងបរិក្ខារ                                     | ៩                | ៤.៦៩២.៤៧៥              | ៥.១១៦.១៩១              | ១៩.៣១៨.៩២០           | ២០.៨៤៣.៣៦២           |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់                              | ១០               | ៦.២១៧.២៨៩              | ៧.៥៦៧.៥៤០              | ២៥.៥៩៦.៥៧៩           | ៣០.៨៣០.១៥៨           |
| ទ្រព្យសកម្មអរូបី                                               | ១១               | ១.២២២.០៦០              | ១.១៧៧.០៦៧              | ៥.០៣១.២២១            | ៤.៧៩៥.៣៧១            |
| កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម                                        | ១២               | ៧៥៤.២១៥                | ៧៥៤.២១៥                | ៣.១០៥.១០៣            | ៣.០៧២.៦៧២            |
| ពន្ធពន្យារជាទ្រព្យសកម្ម                                        | ១៣               | ១.៦១២.២៥៦              | ១.៤៨២.១១៩              | ៦.៦៣៧.៦៥៨            | ៦.០៣៨.១៥៣            |
| ទ្រព្យសកម្មផ្សេងៗ                                              | ១៤               | ១.១៦៦.៩៦១              | ១.៥៥៣.៣៧៣              | ៤.៨០៤.៣៧៨            | ៦.៣២៨.៤៤៣            |
| <b>ទ្រព្យសកម្មសរុប</b>                                         |                  | <b>១.២៨៧.៧១៧.៩៥៦</b>   | <b>១.១៨២.៨៤៩.២០៧</b>   | <b>៥.៣១១.៥៣៤.៨២៤</b> | <b>៤.៨១៨.៩២៧.៦៧០</b> |
| <b>បំណុល និងមូលធនភាគទុនិក</b>                                  |                  |                        |                        |                      |                      |
| <b>បំណុល</b>                                                   |                  |                        |                        |                      |                      |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ           | ១៥               | ១៩៥.៦៩១.៥៧៤            | ១៣៨.៦១៨.០០៧            | ៨០៥.៦៦២.២១០          | ៥៦៤.៧២៩.៧៦១          |
| ប្រាក់បញ្ញើរបស់អតិថិជន                                         | ១៦               | ៧៥១.៧២៩.៤២៧            | ៧១៤.៤២២.៧៣១            | ៣.០៩៤.៨៧០.០៥១        | ២.៩១០.៥៥៨.២០៦        |
| ប្រាក់កម្ចី                                                    | ១៧               | ១១៥.១៥៥.០៣៥            | ១២២.៧៨៧.១៨៧            | ៤៧៤.០៩៣.២៧៩          | ៥០០.២៣៥.០០០          |
| បំណុលភតិសន្យា                                                  | ១៨               | ៦.០២៧.២៤១              | ៧.៣៩៤.៩៣៥              | ២៤.៨១៤.១៥១           | ៣០.១២៦.៩៦៥           |
| បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ                               | ១៩               | ៤.៨៤២.៧៥៩              | ៣.៧៩៨.៧២៦              | ១៩.៩៣៧.៦៣៩           | ១៥.៤៧៦.០១០           |
| អត្ថប្រយោជន៍បុគ្គលិក                                           | ២០               | ២៤៣.៥០៥                | ២៨៣.១៤៣                | ១.០០២.៥១០            | ១.១៥៣.៥២៥            |
| បំណុលផ្សេងៗ                                                    | ២១               | ៥.០៥១.៩៤៩              | ៣.៣៨២.១០៦              | ២០.៧៩៨.៨៧៣           | ១៣.៧៧៨.៧០០           |
| បំណុលបន្ទាប់បន្សំ                                              | ២២               | ៣៥.៩៦២.៩៩១             | ៤២.៧៦៨.៤៧៩             | ១៤៨.០៥៩.៦៣៤          | ១៧៤.២៣៨.៧៨៣          |
| <b>បំណុលសរុប</b>                                               |                  | <b>១.១១៤.៧០៤.៤៨១</b>   | <b>១.០៣៣.៤៥៥.៣១៤</b>   | <b>៤.៥៨៩.២៣៨.៣៨៧</b> | <b>៤.២១០.២៩៦.៩៥០</b> |
| <b>មូលធនភាគទុនិក</b>                                           |                  |                        |                        |                      |                      |
| ដើមទុន                                                         | ២៣               | ៧៦.០០០.០០០             | ៧៦.០០០.០០០             | ៣០៤.០៩៣.៧៨០          | ៣០៤.០៩៣.៧៨០          |
| ចំណេញរក្សាទុក                                                  |                  | ៦៣.៦៩៩.៨៣៤             | ៤៧.២៦៦.៩៥៥             | ២៥៨.៥១៩.៥៥៦          | ១៩១.៥២១.៨៦១          |
| ទុនបម្រុងមិនសម្រាប់បែងចែក                                      |                  | ២០.០០០.០០០             | ១៥.០០០.០០០             | ៨១.៤៥៥.០០០           | ៦១.០២០.០០០           |
| ទុនបម្រុងតាមច្បាប់                                             |                  | ១៣.៣៥៣.៦៤១             | ១១.១២៦.៩៣៨             | ៥៤.២១៧.២៨២           | ៤៥.១១៦.៧៤៧           |
| ទុនបម្រុងផ្សេងៗ                                                |                  | -                      | -                      | ១៤.០១០.៨៥៩           | ៦.៨៧៨.៣៣២            |
| <b>មូលធនភាគទុនិកសរុប</b>                                       |                  | <b>១៧៣.០៥៣.៤៧៥</b>     | <b>១៤៩.៣៩៣.៨៣៣</b>     | <b>៧១២.២៩៦.៤៧៧</b>   | <b>៦០៨.៦៣០.៧២០</b>   |
| <b>បំណុល និងមូលធនភាគទុនិកសរុប</b>                              |                  | <b>១.២៨៧.៧១៧.៩៥៦</b>   | <b>១.១៨២.៨៤៩.២០៧</b>   | <b>៥.៣១១.៥៣៤.៨២៤</b> | <b>៤.៨១៨.៩២៧.៦៧០</b> |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                                          | កំណត់<br>សម្គាល់ | ២០២២<br>ដុល្លារអាមេរិក   | ២០២១<br>ដុល្លារអាមេរិក   | ២០២២<br>ពាន់រៀល           | ២០២១<br>ពាន់រៀល          |
|------------------------------------------|------------------|--------------------------|--------------------------|---------------------------|--------------------------|
| ចំណូលការប្រាក់                           | ២៣               | ១២៤.១៥៤.៥០០              | ១០៤.៩៥៥.៥២៥              | ៥០៧.៤១៩.៤៤២               | ៤២៦.៩៥៩.០៧៦              |
| ចំណាយការប្រាក់                           | ២៣               | (៥៩.៩០០.៧៦៩)             | (៥២.៨៦៤.២១៣)             | (២៤៤.៨១៤.៤៤៣)             | (២១៥.០៥១.៦១៨)            |
| <b>ចំណូលការប្រាក់សុទ្ធ</b>               | ២៣               | <u>៦៤.២៥៣.៧៣១</u>        | <u>៥២.០៩១.៣១២</u>        | <u>២៦២.៦០៤.៩៩៩</u>        | <u>២១១.៩០៧.៤៥៨</u>       |
| ចំណូលកម្រៃជើងសារ                         | ២៤               | ១.៣២៣.៤៤២                | ៧៨៥.២៩៧                  | ៥.៤០៨.៩០៧                 | ៣.១៩៤.៥៨៨                |
| ចំណាយកម្រៃជើងសារ                         | ២៤               | (៥៧.៤៦០)                 | (១៣៤.៦៥២)                | (២៣៤.៨៣៩)                 | (៥៤៧.៧៦៤)                |
| <b>ចំណូលកម្រៃជើងសារសុទ្ធ</b>             | ២៤               | <u>១.២៦៥.៩៨២</u>         | <u>៦៥០.៦៤៥</u>           | <u>៥.១៧៤.០៦៨</u>          | <u>២.៦៤៦.៨២៤</u>         |
| ចំណូលផ្សេងៗ                              | ២៥               | ១.១៣៨.៤៤១                | ៩៣៥.០២៧                  | ៤.៦៥២.៨០៨                 | ៣.៨០៣.៦៩០                |
| <b>ចំណូលប្រតិបត្តិការផ្សេងៗសរុប</b>      |                  | <u>១.១៣៨.៤៤១</u>         | <u>៩៣៥.០២៧</u>           | <u>៤.៦៥២.៨០៨</u>          | <u>៣.៨០៣.៦៩០</u>         |
| ខាតពីការថយចុះតម្លៃឥណទាន                  | ២៦               | (៦.៥៤១.៩២៨)              | (១.៥៨២.០៩៣)              | (២៦.៧៣៦.៨៦០)              | (៦.៤៣៥.៩៥៤)              |
| <b>ខាតប្រតិបត្តិផ្សេងៗសុទ្ធ</b>          |                  | <u>(៦.៥៤១.៩២៨)</u>       | <u>(១.៥៨២.០៩៣)</u>       | <u>(២៦.៧៣៦.៨៦០)</u>       | <u>(៦.៤៣៥.៩៥៤)</u>       |
| ចំណាយបុគ្គលិក                            | ២៧               | (១៨.២៧៥.១១១)             | (១៥.១៨៧.៣០៤)             | (៧៤.៦៩០.៣៧៩)              | (៦១.៧៨១.៩៥៣)             |
| ចំណាយផ្សេងៗ                              | ២៨               | (១២.២៧០.០៦១)             | (១០.២៤៨.៥០៧)             | (៥០.១៤៧.៧៤០)              | (៤១.៦៩០.៩២៦)             |
| <b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>         |                  | <u>២៩.៥៧១.០៥៤</u>        | <u>២៦.៦៥៩.០៨០</u>        | <u>១២០.៨៥៦.៨៩៦</u>        | <u>១០៨.៤៤៩.១៣៩</u>       |
| ចំណាយពន្ធលើប្រាក់ចំណូល                   | ២៩               | (៥.៩៥១.៤៧២)              | (៥.៣២៨.៩៥៨)              | (២៤.៣២៣.៦៦៦)              | (២១.៦៧៨.២០១)             |
| <b>ចំណេញក្នុងឆ្នាំ</b>                   |                  | <u><u>២៣.៦១៩.៥៨២</u></u> | <u><u>២១.៣៣០.១២២</u></u> | <u><u>៩៦.៥៣៣.២៣០</u></u>  | <u><u>៨៦.៧៧០.៩៣៨</u></u> |
| <b>ចំណូលលម្អិតផ្សេងៗ៖</b>                |                  |                          |                          |                           |                          |
| ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង |                  |                          |                          |                           |                          |
| ចំណេញ-ខាត៖                               |                  |                          |                          |                           |                          |
| លម្អៀងពីការប្តូររូបិយប័ណ្ណ               |                  | -                        | -                        | ៧.១៣២.៥២៧                 | ៣.៨៤១.៨២៨                |
| ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច  |                  | -                        | -                        | ៧.១៣២.៥២៧                 | ៣.៨៤១.៨២៨                |
| <b>ចំណូលលម្អិតសរុបក្នុងឆ្នាំ</b>         |                  | <u><u>២៣.៦១៩.៥៨២</u></u> | <u><u>២១.៣៣០.១២២</u></u> | <u><u>១០៣.៦៦៥.៧៥៧</u></u> | <u><u>៩០.៦១២.៧៦៦</u></u> |
| <b>ចំណេញរបស់៖</b>                        |                  |                          |                          |                           |                          |
| ម្ចាស់ធនាគារ                             |                  | <u>២៣.៦១៩.៥៨២</u>        | <u>២១.៣៣០.១២២</u>        | <u>៩៦.៥៣៣.២៣០</u>         | <u>៨៦.៧៧០.៩៣៨</u>        |
| <b>ចំណូលលម្អិតសរុបរបស់៖</b>              |                  |                          |                          |                           |                          |
| ម្ចាស់ធនាគារ                             |                  | <u><u>២៣.៦១៩.៥៨២</u></u> | <u><u>២១.៣៣០.១២២</u></u> | <u><u>១០៣.៦៦៥.៧៥៧</u></u> | <u><u>៩០.៦១២.៧៦៦</u></u> |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍បម្រែបម្រួលមូលធនរួម  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

របាយការណ៍បម្រែបម្រួលមូលធនរួម

|                                                                        | ដើមទុន       |           | ចំណេញរក្សាទុក |              | ទុនបម្រុងមិនសម្រាប់បែងចែក |            | ទុនបម្រុងតាមច្បាប់ |            | ទុនបម្រុងផ្សេងៗ |            | សរុប         |             |
|------------------------------------------------------------------------|--------------|-----------|---------------|--------------|---------------------------|------------|--------------------|------------|-----------------|------------|--------------|-------------|
|                                                                        | អុណូរអាមេរិក | ពាន់រៀល   | អុណូរអាមេរិក  | ពាន់រៀល      | អុណូរអាមេរិក              | ពាន់រៀល    | អុណូរអាមេរិក       | ពាន់រៀល    | អុណូរអាមេរិក    | ពាន់រៀល    | អុណូរអាមេរិក | ពាន់រៀល     |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១                                     | ៧៦.០០០.០០០   | ៣០៤០៩៣៧៩០ | ៤៧.១៩០.៤៧៦    | ១៩៦.២១០.៧៤៣  | -                         | -          | ៤.៨៧៣.២៩៥          | ១៩.៦៧៦.៩២៧ | -               | ៣.០៣៦.៥០៥  | ១២៨.០៦៣.៧២៦  | ៥១៨.០១៧.៩៥៤ |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | ២១.៣៣០.១២២    | ៨៦.៧៧០.៩៣៨   | -                         | -          | -                  | -          | -               | ៣.៨៤១.៨២៨  | ២១.៣៣០.១២២   | ៨៦.៧៧០.៩៣៨  |
| ចំណេញក្នុងឆ្នាំ                                                        |              |           |               |              |                           |            |                    |            |                 |            |              |             |
| ចំណូលលម្អិតផ្សេងៗ                                                      | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| លម្អៀងពីការប្តូរប្តីបណ្តុល                                             | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| ចំណូលលម្អិតសរុបក្នុងឆ្នាំ                                              | -            | -         | ២១.៣៣០.១២២    | ៨៦.៧៧០.៩៣៨   | -                         | -          | -                  | -          | -               | ៣.៨៤១.៨២៨  | ២១.៣៣០.១២២   | ៩០.៦១២.៧៦៦  |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖<br>ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក | -            | -         | (១៥.០០០.០០០)  | (៦១.០២០.០០០) | ១៥.០០០.០០០                | ៦១.០២០.០០០ | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | (៦.២៥៣.៦០៣)   | (២៥.៤៣៩.៨២០) | -                         | -          | ៦.២៥៣.៦០៣          | ២៥.៤៣៩.៨២០ | -               | -          | -            | -           |
|                                                                        | -            | -         | (២១.២៥៣.៦០៣)  | (៨៦.៤៦៨.៨២០) | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | (២១.២៥៣.៦០៣)  | (៨៦.៤៦៨.៨២០) | ១៥.០០០.០០០                | ៦១.០២០.០០០ | ៦.២៥៣.៦០៣          | ២៥.៤៣៩.៨២០ | -               | -          | -            | -           |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន                                  | ៧៦.០០០.០០០   | ៣០៤០៩៣៧៩០ | ៤៧.២៦៦.៩៥៥    | ១៩៦.៥២១.៨៦១  | ១៥.០០០.០០០                | ៦១.០២០.០០០ | ១១.១២៦.៩៣៨         | ៤៥.១១៦.៧៤៧ | -               | ៦.៨៧៨.៣៣២  | ១៥៥.៣៩៣.៨៩៣  | ៦០៨.៦១៧.៦១០ |
|                                                                        | ៧៦.០០០.០០០   | ៣០៤០៩៣៧៩០ | ៤៧.២៦៦.៩៥៥    | ១៩៦.៥២១.៨៦១  | ១៥.០០០.០០០                | ៦១.០២០.០០០ | ១១.១២៦.៩៣៨         | ៤៥.១១៦.៧៤៧ | -               | ៦.៨៧៨.៣៣២  | ១៥៥.៣៩៣.៨៩៣  | ៦០៨.៦១៧.៦១០ |
|                                                                        | -            | -         | ២៣.៦១៩.៥៨២    | ៩៦.៥៣៧.២៣០   | -                         | -          | -                  | -          | -               | -          | ២៣.៦១៩.៥៨២   | ៩៦.៥៣៧.២៣០  |
|                                                                        | -            | -         | ២៣.៦១៩.៥៨២    | ៩៦.៥៣៧.២៣០   | -                         | -          | -                  | -          | -               | -          | ២៣.៦១៩.៥៨២   | ៩៦.៥៣៧.២៣០  |
| សមតុល្យនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២                                     | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| ចំណេញក្នុងឆ្នាំ                                                        |              |           |               |              |                           |            |                    |            |                 |            |              |             |
| ចំណូលលម្អិតផ្សេងៗ                                                      | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| លម្អៀងពីការប្តូរប្តីបណ្តុល                                             | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| ចំណូលលម្អិតសរុបក្នុងឆ្នាំ                                              | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖<br>ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក | -            | -         | (៥.០០០.០០០)   | (២០.៤៣៥.០០០) | ៥.០០០.០០០                 | ២០.៤៣៥.០០០ | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | (២.២២៦.៧០៣)   | (៩.១០០.៥៣៥)  | -                         | -          | ២.២២៦.៧០៣          | ៩.១០០.៥៣៥  | -               | -          | -            | -           |
|                                                                        | -            | -         | (៧.២២៦.៧០៣)   | (២៩.៥៣៥.៥៣៥) | ៥.០០០.០០០                 | ២០.៤៣៥.០០០ | ២.២២៦.៧០៣          | ៩.១០០.៥៣៥  | -               | -          | -            | -           |
|                                                                        | -            | -         | (៧.២២៦.៧០៣)   | (២៩.៥៣៥.៥៣៥) | ៥.០០០.០០០                 | ២០.៤៣៥.០០០ | ២.២២៦.៧០៣          | ៩.១០០.៥៣៥  | -               | -          | -            | -           |
| ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន                                  | ៧៦.០០០.០០០   | ៣០៤០៩៣៧៩០ | ៦៣.៦៩៥.៥៣៨    | ១៩៦.៥២១.៨៦១  | ២០.៤៣៥.០០០                | ៨១.៨៦៥.៥៣៥ | ១៣.៣៥៣.៦៤១         | ៥៤.២១៧.២៨២ | -               | ១៤.០១០.៨៥៩ | ១៣៣.៦៦៤.៨៧៥  | ៧២២.២៦៦.៤៧៧ |
|                                                                        | ៧៦.០០០.០០០   | ៣០៤០៩៣៧៩០ | ៦៣.៦៩៥.៥៣៨    | ១៩៦.៥២១.៨៦១  | ២០.៤៣៥.០០០                | ៨១.៨៦៥.៥៣៥ | ១៣.៣៥៣.៦៤១         | ៥៤.២១៧.២៨២ | -               | ១៤.០១០.៨៥៩ | ១៣៣.៦៦៤.៨៧៥  | ៧២២.២៦៦.៤៧៧ |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |
|                                                                        | -            | -         | -             | -            | -                         | -          | -                  | -          | -               | -          | -            | -           |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ព័ត៌មាន ៦៥ ដល់ទំព័រ ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។



**របាយការណ៍លំហូរសាច់ប្រាក់រួម  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

|                                                              | កំណត់<br>សម្គាល់ | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល      | ២០២១<br>ពាន់រៀល      |
|--------------------------------------------------------------|------------------|------------------------|------------------------|----------------------|----------------------|
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>                |                  |                        |                        |                      |                      |
| សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ                          | ៣១               | (៧៧.៨៤១.៧៧៦)           | (១៣៥.០១៩.៤៦៣)          | (៣១៨.១៣៩.៣៣៩)        | (៥៤៩.២៥៩.១៧៧)        |
| ការប្រាក់បានទទួល                                             |                  | ១២១.៧២៧.៣៥៩            | ១០៤.០០០.៤៦៩            | ៤៩៧.៤៩៩.៧១៦          | ៤២៣.០៧៣.៩០៨          |
| ការប្រាក់បានបង់                                              |                  | (៥៦.៤៣០.៩០៦)           | (៤៨.០៥៩.៥០២)           | (២៣០.៦៣៣.១១៣)        | (១៩៥.៥០៦.០៥៤)        |
| ពន្ធលើប្រាក់ចំណូលបានបង់                                      | ១៨               | (៥.០៣៧.៥៧៦)            | (៣.២៨៣.០៣៦)            | (២០.៥៨៨.៥៧៣)         | (១៣.៣៥៥.៣៩០)         |
| <b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ</b>           |                  | <b>(១៧.៥៨២.៨៩៩)</b>    | <b>(៨២.៣៦១.៥៦២)</b>    | <b>(៧១.៨៦១.៣០៩)</b>  | <b>(៣៣៥.០៤៦.៧១៣)</b> |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>                      |                  |                        |                        |                      |                      |
| ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ                             | ៩                | (១.៥០៦.២៩៦)            | (២.៦៤៥.០៨៦)            | (៦.១៥៦.២៣២)          | (១០.៧៦០.២១០)         |
| ការទិញទ្រព្យសកម្មអរូបី                                       | ១១               | (៤៣៣.៣៨០)              | (៧៨៨.១៩២)              | (១.៧៧០.២២៤)          | (៣.២៤៧.០៤៥)          |
| សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ              |                  | ៣.៤០៥                  | ៧០.២៥៨                 | ១៣.៩១៦               | ២៨៥.៨១០              |
| ការទូទាត់សម្រាប់ការវិនិយោគមូលបត្ររាស់រង<br>តាមផ្ទៃដើមដករំលស់ |                  | -                      | (១០.០០០.០០០)           | -                    | (៤០.៦៨០.០០០)         |
| <b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ</b>                 |                  | <b>(១.៩៣៤.២៦១)</b>     | <b>(១៣.៣៧៣.០២០)</b>    | <b>(៧.៩១៣.៥៤០)</b>   | <b>(៥៤.៤០១.៤៤៥)</b>  |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>                 |                  |                        |                        |                      |                      |
| សាច់ប្រាក់បានពីប្រាក់កម្ចី                                   | ៣១               | ៦៤.៣៦៦.១២២             | ៥៩.៩១៥.៦៥៣             | ២៦៣.០៦៤.៣៤១          | ២៤៣.៧៣៦.៨៧៦          |
| ការទូទាត់សងប្រាក់កម្ចី                                       | ៣១               | (៧១.៩៦៣.៩៨៧)           | (៥០.៤៣៣.៧២៧)           | (២៩៤.១១៦.៨១៥)        | (២០៥.១៦៤.៤០១)        |
| សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ                             | ៣១               | -                      | ១០.០០០.០០០             | -                    | ៤០.៦៨០.០០០           |
| ការទូទាត់សងអនុបំណុលបន្ទាប់បន្សំ                              | ៣១               | (១.៨០០.០០០)            | (១.២៦០.០០០)            | (២៧.៧៩១.៦០០)         | (៥.១២៥.៦៨០)          |
| ការទូទាត់ភតិសន្យាជាប្រាក់ដើម                                 | ១០               | (២.២៧៤.៥១៥)            | (១.៤៣៨.៥៨៤)            | (៩.២៩៥.៩៤៣)          | (៥.៨៥២.១៦០)          |
| <b>សាច់ប្រាក់បាន(ប្រើក្នុង)/ពីសកម្មភាពហិរញ្ញប្បទាន</b>       |                  | <b>(១៦.៦៧២.៣៨០)</b>    | <b>១៦.៧៨៣.៣៤២</b>      | <b>(៦៨.១៤០.០១៧)</b>  | <b>៦៨.២៧៤.៦៣៥</b>    |
| <b>តំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ</b>               |                  | <b>(៣៦.១៩១.៥៥០)</b>    | <b>(៧៨.៩៥១.២១០)</b>    | <b>(១៤៧.៩១៤.៨៦៦)</b> | <b>(៣២១.១៧៣.៥២៣)</b> |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ                      |                  | ២១៥.៨៩៤.០៨៥            | ២៩៤.៨៤៥.២៩៥            | ៨៧៩.៥៥២.៥០២          | ១.១៩២.៦៤៩.២១៨        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                   |                  | -                      | -                      | ៨.១៩៧.៧០១            | ៨.០៧៦.៨០៧            |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ</b>            | ៣០               | <b>១៧៩.៧០២.៥៣៥</b>     | <b>២១៥.៨៤៥.០៨៥</b>     | <b>៨៨៧.៧៥០.២០៣</b>   | <b>១.២០៨.៨៣២.៨៣២</b> |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក**  
**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

|                                                                | <b>កំណត់<br/>សម្គាល់</b> | <b>២០២២<br/>ដុល្លារអាមេរិក</b> | <b>២០២១<br/>ដុល្លារអាមេរិក</b> | <b>២០២២<br/>ពាន់រៀល</b> | <b>២០២១<br/>ពាន់រៀល</b> |
|----------------------------------------------------------------|--------------------------|--------------------------------|--------------------------------|-------------------------|-------------------------|
| <b>ទ្រព្យសកម្ម</b>                                             |                          |                                |                                |                         |                         |
| សាច់ប្រាក់ក្នុងដៃ                                              | ៤                        | ៣៦.៥១៤.៩៨៨                     | ៣១.៩៦៣.៩៥០                     | ១៥០.៣៣២.២០៦             | ១៣០.២២១.១៣២             |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង<br>ធនាគារផ្សេងៗ | ៥                        | ១៦០.៩៥១.០៨២                    | ១៩៨.៩៥៤.៤៦៧                    | ៦៦២.៦៣៥.៦០៥             | ៨១០.៥៤០.៤៩៩             |
| ឥណទាន និងបុរេប្រទានអតិថិជន                                     | ៦                        | ៩២៨.៥៩៩.១៥៧                    | ៧៩៨.០១៥.៥០២                    | ៣.៨២៣.០៤២.៧២៩           | ៣.២៥១.១១៥.១៥៥           |
| ការវិនិយោគមូលបត្ររាស់រវែងតាមថ្លៃដើមដករំលស់                     | ៧                        | ៩.៨២២.១៧៩                      | ៩.៨១៩.៤៧៩                      | ៤០.៤៣៧.៩១១              | ៤០.០០៤.៥៥៧              |
| ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល                             | ៨                        | ៥៨.៤៩៣.២៨៦                     | ៥៥.៧៤៦.៥៥៩                     | ២៤០.៨១៦.៨៥៨             | ២២៧.១១១.៤៨១             |
| ទ្រព្យសម្បត្តិ និងបរិក្ខារ                                     | ៩                        | ៣.៨២៣.៥០០                      | ៤.៣១២.៧៨៩                      | ១៥.៧៤១.៣៤០              | ១៧.៥៧០.៣០២              |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់                              | ១០                       | ៥.៤៤៩.៩២៣                      | ៦.៣៩៤.៦៩៤                      | ២២.៤៣៧.៣៣៣              | ២៦.០៥១.៩៨៣              |
| ទ្រព្យសកម្មអរូបី                                               | ១១                       | ៩៨៥.១៧១                        | ១.១០៣.០៦០                      | ៤.០៥៥.៩៤៩               | ៤.៤៩៣.៨៦៦               |
| ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ                          | ១២                       | ៨.៦៨៥.៨១៨                      | ៨.៦៨៥.៨១៨                      | ៣៥.៧៥៩.៥១៣              | ៣៥.៣៨១.០២៣              |
| ពន្ធពន្យារជាទ្រព្យសកម្ម                                        | ១៣                       | ១.៣៤១.៥៩៧                      | ១.១៨៤.៣៣៧                      | ៥.៥២៣.៣៥៥               | ៤.៨២៤.៩៩៩               |
| ទ្រព្យសកម្មផ្សេងៗ                                              | ១៤                       | ៨២២.៨៨៥                        | ១.២២៧.១៨៣                      | ៣.៣៨៧.៨១៨               | ៤.៩៩៩.៥៤៥               |
| <b>ទ្រព្យសកម្មសរុប</b>                                         |                          | <b>១.២១៥.៤៨៩.៥៨៦</b>           | <b>១.១១៧.៤០៧.៨៣៨</b>           | <b>៥.០០៤.១៧០.៦២៧</b>    | <b>៤.៥៥២.៣១៩.៥៣២</b>    |
| <b>បំណុល និងមូលធនភាគទុទិក</b>                                  |                          |                                |                                |                         |                         |
| <b>បំណុល</b>                                                   |                          |                                |                                |                         |                         |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ           | ១៥                       | ១៩៧.៦៩៣.៨២៩                    | ១៣៩.៦៨៨.៥០៨                    | ៨១៣.៩០៥.៤៩៤             | ៥៦៩.០៩០.៩៨២             |
| ប្រាក់បញ្ញើរបស់អតិថិជន                                         | ១៦                       | ៧៥១.៧២៩.៤២៧                    | ៧១៤.៤២២.៧៣១                    | ៣.០៩៤.៨៧០.០៥១           | ២.៩១០.៥៥៨.២០៦           |
| ប្រាក់កម្ចី                                                    | ១៧                       | ៥៩.៧៨២.៧៨៨                     | ៧២.១៩៣.១០២                     | ២៤៦.១២៩.៧៣៨             | ២៩៤.១១៦.៧៣៥             |
| បំណុលភកិសន្យា                                                  | ១៨                       | ៥.៣៥៥.៣២២                      | ៦.៣០៣.៩៥៤                      | ២២.០៤៧.៨៦១              | ២៥.៦៨២.៣០៩              |
| បំណុលពន្ធលើប្រាក់បំណុលក្នុងឆ្នាំ                               | ១៩                       | ៤.០៩៨.៩៧២                      | ៣.១៦៤.៣៩៩                      | ១៦.៨៧៥.៤៦៨              | ១២.៨៩១.៧៦២              |
| អត្ថប្រយោជន៍បុគ្គលិក                                           | ១៩                       | ២០៦.៤០៦                        | ២៣៥.៤២៩                        | ៨៤៩.៧៧៤                 | ៩៩៩.១៣៨                 |
| បំណុលផ្សេងៗ                                                    | ២០                       | ៣.៨៨៧.០២៣                      | ២.៤៨០.៩៨៧                      | ១៦.០០២.៨៧៤              | ១០.១០៧.៥៣៩              |
| បំណុលបន្ទាប់បន្សំ                                              | ២១                       | ៣៣.៥៤០.០០០                     | ៣៩.៧៤០.០០០                     | ១៣៨.០៨៤.១៨០             | ១៦១.៩០០.៧៦០             |
| <b>បំណុលសរុប</b>                                               |                          | <b>១.០៥៦.២៩៣.៧៦៧</b>           | <b>៩៧៨.២២៩.៦១០</b>             | <b>៤.៣៨៥.៧៦១.៤៤០</b>    | <b>៣.៩៨៥.៣០៧.៤៣១</b>    |
| <b>មូលធនភាគទុទិក</b>                                           |                          |                                |                                |                         |                         |
| ដើមទុន                                                         | ២២                       | ៧៦.០០០.០០០                     | ៧៦.០០០.០០០                     | ៣០៤.០៩៣.៧៨០             | ៣០៤.០៩៣.៧៨០             |
| ចំណេញរក្សាទុក                                                  |                          | ៥០.១២៨.២៤០                     | ៣៧.២១២.៥៨៤                     | ២០៣.៧៣៣.៣៣៤             | ១៥០.៩៤៧.០៤៥             |
| ទុនបម្រុងមិនសម្រាប់បែងចែក                                      |                          | ២០.០០០.០០០                     | ១៥.០០០.០០០                     | ៨១.៤៥៥.០០០              | ៦១.០២០.០០០              |
| ទុនបម្រុងតាមច្បាប់                                             |                          | ១៣.០៦៧.៥៧៩                     | ១០.៩៦៥.៦៤៤                     | ៥៣.០៦៩.៨០២              | ៤៤.៤៧៩.១៩៤              |
| ទុនបម្រុងផ្សេងៗ                                                |                          | -                              | -                              | ១៣.០៥៧.២៧១              | ៦.៤៧២.០៨២               |
| <b>មូលធនភាគទុទិកសរុប</b>                                       |                          | <b>១៥៩.១៩៥.៨១៩</b>             | <b>១៣៩.១៧៨.២២៨</b>             | <b>៦៥៥.៤០៩.១៨៧</b>      | <b>៥៦៧.០១២.១០១</b>      |
| <b>បំណុល និងមូលធនភាគទុទិកសរុប</b>                              |                          | <b>១.២១៥.៤៨៩.៥៨៦</b>           | <b>១.១១៧.៤០៧.៨៣៨</b>           | <b>៥.០០៤.១៧០.៦២៧</b>    | <b>៤.៥៥២.៣១៩.៥៣២</b>    |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក**  
**សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២**

|                                          | កំណត់<br>សម្គាល់ | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល     | ២០២១<br>ពាន់រៀល    |
|------------------------------------------|------------------|------------------------|------------------------|---------------------|--------------------|
| ចំណូលការប្រាក់                           | ២៣               | ១០៧.៨០០.១០២            | ៩០.៨៥០.៧៤៦             | ៤៤០.៥៧៩.០១៧         | ៣៦៩.៥៨០.៨៣៥        |
| ចំណាយការប្រាក់                           | ២៣               | (៥៥.៣០៣.៤៨៣)           | (៤៨.៩៥៤.៧២០)           | (២២៦.០២៥.៣៣៥)       | (១៩៩.១៤៧.៨០១)      |
| <b>ចំណូលការប្រាក់សុទ្ធ</b>               | ២៣               | <u>៥២.៤៩៦.៦១៩</u>      | <u>៤១.៨៩៦.០២៦</u>      | <u>២១៤.៥៥៣.៦៨២</u>  | <u>១៧០.៤៣៣.០៣៤</u> |
| ចំណូលកម្រៃជើងសារ                         | ២៤               | ១.០២៣.៦១៧              | ៥៥៧.៥១៨                | ៤.១៨៣.៥២៣           | ២.២៦៧.៩៨៣          |
| ចំណាយកម្រៃជើងសារ                         | ២៤               | (៥៧.៤៦០)               | (១៣៤.៦៥២)              | (២៣៤.៨៣៩)           | (៥៤៧.៧៦៤)          |
| <b>ចំណូលកម្រៃជើងសារសុទ្ធ</b>             | ២៤               | <u>៩៦៦.១៥៧</u>         | <u>៤២២.៨៦៦</u>         | <u>៣.៩៤៨.៦៨៤</u>    | <u>១.៧២០.២១៩</u>   |
| ចំណូលផ្សេងៗ                              | ២៥               | ៩៩៥.៨៣៤                | ៨១៤.៤១៤                | ៤.០៦៩.៩៧៤           | ៣.៣១៣.០៣៦          |
| <b>ចំណូលប្រតិបត្តិការផ្សេងៗសរុប</b>      |                  | <u>៩៩៥.៨៣៤</u>         | <u>៨១៤.៤១៤</u>         | <u>៤.០៦៩.៩៧៤</u>    | <u>៣.៣១៣.០៣៦</u>   |
| ខាតពីការថយចុះតម្លៃឥណទាន                  | ២៦               | (៥.៧៩៨.៤៨៥)            | (២៥១.៣០៣)              | (២៣.៦៩៨.៤០៨)        | (១.០២២.៣០១)        |
| <b>ខាតប្រតិបត្តិផ្សេងៗសុទ្ធ</b>          |                  | <u>(៥.៧៩៨.៤៨៥)</u>     | <u>(២៥១.៣០៣)</u>       | <u>(២៣.៦៩៨.៤០៨)</u> | <u>(១.០២២.៣០១)</u> |
| ចំណាយបុគ្គលិក                            | ២៧               | (១៤.១៨៦.០៤៤)           | (១១.៦៧០.៦៤១)           | (៥៧.៩៧៨.៣៦២)        | (៤៧.៤៧៦.១៦៨)       |
| ចំណាយផ្សេងៗ                              | ២៨               | (៩.៤៣១.៣២១)            | (៧.៨៧៥.៣៦០)            | (៣៨.៥៤៥.៨០៨)        | (៣២.០៣៦.៩៦៤)       |
| <b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>         |                  | <u>២៥.០៨២.៧៦០</u>      | <u>២៣.៣៣៦.០០២</u>      | <u>១០២.៣៤៩.៧៦២</u>  | <u>៩៤.៩៣០.៨៥៦</u>  |
| ចំណាយពន្ធលើប្រាក់ចំណូល                   | ២៩               | (៥.០២៥.១៦៩)            | (៤.៦២២.៩០០)            | (២០.៥៣៧.៨៦៥)        | (១៨.៨០៥.៩៥៧)       |
| <b>ចំណេញក្នុងឆ្នាំ</b>                   |                  | <u>២០.០៥៧.៥៩១</u>      | <u>១៨.៧១៣.១០២</u>      | <u>៨១.៨១១.៨៩៧</u>   | <u>៧៦.១២៤.៨៩៩</u>  |
| <b>ចំណូលលម្អិតផ្សេងៗ៖</b>                |                  |                        |                        |                     |                    |
| ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង |                  |                        |                        |                     |                    |
| ចំណេញ-ខាត៖                               |                  |                        |                        |                     |                    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ               |                  | -                      | -                      | ៦.៥៨៥.១៨៩           | ៣.៦០៥.៧៦៨          |
| ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច  |                  | -                      | -                      | ៦.៥៨៥.១៨៩           | ៣.៦០៥.៧៦៨          |
| <b>ចំណូលលម្អិតសរុបក្នុងឆ្នាំ</b>         |                  | <u>២០.០៥៧.៥៩១</u>      | <u>១៨.៧១៣.១០២</u>      | <u>៨៨.៣៩៧.០៨៦</u>   | <u>៨២.៧៣៦.៦៣៤</u>  |
| <b>ចំណេញរបស់៖</b>                        |                  |                        |                        |                     |                    |
| ម្ចាស់ធនាគារ                             |                  | <u>២០.០៥៧.៥៩១</u>      | <u>១៨.៧១៣.១០២</u>      | <u>៨១.៨១១.៨៩៧</u>   | <u>៧៦.១២៤.៨៩៩</u>  |
| <b>ចំណូលលម្អិតសរុបរបស់៖</b>              |                  |                        |                        |                     |                    |
| ម្ចាស់ធនាគារ                             |                  | <u>២០.០៥៧.៥៩១</u>      | <u>១៨.៧១៣.១០២</u>      | <u>៨៨.៣៩៧.០៨៦</u>   | <u>៨២.៧៣៦.៦៣៧</u>  |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។



របាយការណ៍បម្រែបម្រួលមូលធនដោយឡែក  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

| របាយសម្រាប់ឆន្ទៈការ                |             |                |              |                           |            |                    |            |                 |            |             |
|------------------------------------|-------------|----------------|--------------|---------------------------|------------|--------------------|------------|-----------------|------------|-------------|
| ដើមទុន                             |             | ចំណេញរក្សាទុក  |              | ទុនបម្រុងមិនសម្រាប់បែងចែក |            | ទុនបម្រុងតាមច្បាប់ |            | ទុនបម្រុងផ្សេងៗ |            | សរុប        |
| ដុល្លារអាមេរិក                     | កាន់រៀល     | ដុល្លារអាមេរិក | កាន់រៀល      | ដុល្លារអាមេរិក            | កាន់រៀល    | ដុល្លារអាមេរិក     | កាន់រៀល    | ដុល្លារអាមេរិក  | កាន់រៀល    | កាន់រៀល     |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ |             |                |              |                           |            |                    |            |                 |            |             |
| ៧៦.០០០.០០០                         | ៣០៤.០៩៣.៧៩០ | ៣៩.៨៤៨.១០៦     | ១១១.៦៦៨.៣៤៨  | -                         | -          | ៤.៦១៧.០២០          | ១៨.៦៥២.៩៩២ | -               | ២.៨៦៦.៣១៤  | ៤៨៧.២៨១.៤៣៤ |
| -                                  | -           | ១៨.៧១៣.១០២     | ៧៦.១២៤.៨៩៩   | -                         | -          | -                  | -          | -               | -          | ៧៦.១២៤.៨៩៩  |
| -                                  | -           | -              | -            | -                         | -          | -                  | -          | -               | ៣.៦០៥.៧៦៨  | ៣.៦០៥.៧៦៨   |
| ចំណូលលម្អិតសរុបក្នុងឆ្នាំ          |             |                |              |                           |            |                    |            |                 |            |             |
| -                                  | -           | ១៨.៧១៣.១០២     | ៧៦.១២៤.៨៩៩   | -                         | -          | -                  | -          | -               | ១៨.៧១៣.១០២ | ៧៩.៧១៣.៦១៧  |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ |             |                |              |                           |            |                    |            |                 |            |             |
| -                                  | -           | (១៥.០០០.០០០)   | (៦១.០២០.០០០) | ១៥.០០០.០០០                | ៦១.០២០.០០០ | -                  | -          | -               | -          | -           |
| -                                  | -           | (៦.៣៤៨.៦២៤)    | (២៥.៨២៦.២០២) | -                         | -          | ៦.៣៤៨.៦២៤          | ២៥.៨២៦.២០២ | -               | -          | -           |
| -                                  | -           | (២១.៣៤៨.៦២៤)   | (៨៦.៨៤៦.២០២) | ១៥.០០០.០០០                | ៦១.០២០.០០០ | -                  | -          | -               | -          | -           |
| សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ |             |                |              |                           |            |                    |            |                 |            |             |
| ៧៦.០០០.០០០                         | ៣០៤.០៩៣.៧៩០ | ៣៧.២១២.៥៨៤     | ១៩០.៩៤៧.០៤៥  | ១៥.០០០.០០០                | ៦១.០២០.០០០ | ១០.៩០៥.៦៤៤         | ៤៤.៤៧៩.១៩៤ | -               | ៦.៤៧២.០៨២  | ៥៦៧.០១២.១០១ |
| សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ |             |                |              |                           |            |                    |            |                 |            |             |
| ៧៦.០០០.០០០                         | ៣០៤.០៩៣.៧៩០ | ៣៧.២១២.៥៨៤     | ១៩០.៩៤៧.០៤៥  | ១៥.០០០.០០០                | ៦១.០២០.០០០ | ១០.៩០៥.៦៤៤         | ៤៤.៤៧៩.១៩៤ | -               | ៦.៤៧២.០៨២  | ៥៦៧.០១២.១០១ |
| -                                  | -           | ២០.០១៧.៥៩១     | ៨១.៨១១.៨៩៧   | -                         | -          | -                  | -          | -               | -          | ៨១.៨១១.៨៩៧  |
| -                                  | -           | -              | -            | -                         | -          | -                  | -          | -               | ៦.៥៨៥.១៨៩  | ៦.៥៨៥.១៨៩   |
| ចំណូលលម្អិតសរុបក្នុងឆ្នាំ          |             |                |              |                           |            |                    |            |                 |            |             |
| -                                  | -           | ២០.០១៧.៥៩១     | ៨១.៨១១.៨៩៧   | -                         | -          | -                  | -          | -               | ៦.៥៨៥.១៨៩  | ៨៨.៣៩៧.០៨១  |
| ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ |             |                |              |                           |            |                    |            |                 |            |             |
| -                                  | -           | (៥.០០០.០០០)    | (២០.៤៣៥.០០០) | ៥.០០០.០០០                 | ២០.៤៣៥.០០០ | -                  | -          | -               | -          | -           |
| -                                  | -           | (២.១០១.៩៣៥)    | (៨.៥៩០.៦០៨)  | -                         | -          | ២.១០១.៩៣៥          | ៨.៥៩០.៦០៨  | -               | -          | -           |
| -                                  | -           | (៧.១០១.៩៣៥)    | (២៩.០២៥.៦០៨) | ៥.០០០.០០០                 | ២០.៤៣៥.០០០ | ២.១០១.៩៣៥          | ៨.៥៩០.៦០៨  | -               | -          | -           |
| សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ |             |                |              |                           |            |                    |            |                 |            |             |
| ៧៦.០០០.០០០                         | ៣០៤.០៩៣.៧៩០ | ៥០.១២៨.១៧៥     | ២០៣.៧០៧.៣៣៤  | ២០.០០០.០០០                | ៨១.៤៥៥.០០០ | ១៣.០០៧.៥៧៩         | ៥៣.០៦៩.៨០២ | -               | ១៣.០៨៧.៦៧១ | ៦៥៥.១៩៥.៨១៩ |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក  
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                                                           | កំណត់<br>សម្គាល់ | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល      | ២០២១<br>ពាន់រៀល      |
|-----------------------------------------------------------|------------------|------------------------|------------------------|----------------------|----------------------|
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>             |                  |                        |                        |                      |                      |
| សាច់ប្រាក់បានប្រើក្នុងពីប្រតិបត្តិការ                     | ៣១               | (៦៤.៨៣១.១០៩)           | (១១៤.៧៥០.៧៣១)          | (២៦៤.៩៦៤.៧៤១)        | (៤៦៦.៨០៥.៩៧៥)        |
| ការប្រាក់បានទទួល                                          |                  | ១០៥.៤៣៩.៤០៩            | ៩០.០៩៧.១២៧             | ៤៣០.៩៣០.៨៦៥          | ៣៦៦.៥១៥.១១៣          |
| ការប្រាក់បានបង់                                           |                  | (៥១.៨៩០.១៩០)           | (៤៤.១៧៣.៣១៩)           | (២១២.០៧៥.២០៧)        | (១៧៩.៦៩៧.០៦២)        |
| ពន្ធលើប្រាក់ចំណូលបានបង់                                   | ១៨               | (៤.២៤៧.៨៥៦)            | (២.៦៤៣.៧៦៣)            | (១៧.៣៦០.៩៨៧)         | (១០.៧៥៤.៨២៨)         |
| <b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ</b>        |                  | <b>(១៥.៥២៩.៧៥៦)</b>    | <b>(៧១.៤០០.៦៨៦)</b>    | <b>(៦៣.៥០០.០៧០)</b>  | <b>(២៩០.៧៤២.៧៥២)</b> |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>                   |                  |                        |                        |                      |                      |
| ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ                          | ៩                | (១.១០២.៥២១)            | (២.៣៤៩.២៤០)            | (៤.៥០៦.០០៣)          | (៩.៥៥៦.៧០៨)          |
| ការទិញទ្រព្យសកម្មអរូបី                                    | ១១               | (២៣៧.៩៤២)              | (៧៥៤.០៣៥)              | (៩៧២.៤៦៩)            | (៣.០៦៧.៤១៤)          |
| សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ           |                  | ២.៣៦៩                  | ៧០.២៥៨                 | ៩.៦៨២                | ២៨៥.៨១០              |
| ការទូទាត់សម្រាប់ការវិនិយោគមូលបត្ររាស់វែងតាមថ្លៃដើមដករំលស់ |                  | -                      | (១០.០០០.០០០)           | -                    | (៤០.៦៨០.០០០)         |
| <b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ</b>              |                  | <b>(១.៣៣៨.០៩៤)</b>     | <b>(១៣.០៣៣.០១៧)</b>    | <b>(៥.៤២៨.៧៩០)</b>   | <b>(៥៣.០១៨.៣១២)</b>  |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>              |                  |                        |                        |                      |                      |
| សាច់ប្រាក់បានពីប្រាក់កម្ចី                                | ៣១               | ៥៤.១៤៨.០០២             | ៣៦.៩៥១.៩៨១             | ២២១.៣០២.៨៨៤          | ១៥០.៣២០.៦៥៩          |
| ការទូទាត់សងប្រាក់កម្ចី                                    | ៣១               | (៦៦.៥៣៦.២៣៣)           | (៣៧.៦៥៩.៦៧១)           | (២៧១.៩៣៣.៥៨៤)        | (១៥៣.១៩៩.៥៤២)        |
| សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ                          | ៣១               | -                      | ១០.០០០.០០០             | -                    | ៤០.៦៨០.០០០           |
| ការទូទាត់សងបំណុលបន្ទាប់បន្សំ                              | ៣១               | (៦.២០០.០០០)            | (១.២៦០.០០០)            | (២៥.៣៣៩.៤០០)         | (៥.១២៥.៦៨០)          |
| ការទូទាត់ភតិសន្យាជាប្រាក់ដើម                              | ១០               | (១.៦១០.៨០៦)            | (១.៥១៥.០៧៥)            | (៦.៥៨៣.៣៦៤)          | (៦.១៦៣.៣២៥)          |
| <b>សាច់ប្រាក់បាន(ប្រើក្នុង)/ពីសកម្មភាពហិរញ្ញប្បទាន</b>    |                  | <b>(២០.១៩៩.០៣៧)</b>    | <b>៦.៥១៧.២៣៥</b>       | <b>(៨២.៥៥៩.៤៦៤)</b>  | <b>២៦.៥១២.១១២</b>    |
| <b>តំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ</b>            |                  | <b>(៣៧.០៦៦.៨៧៧)</b>    | <b>(៧៧.៩៨៦.៤៦៨)</b>    | <b>(១៥១.៤៩២.៣២៤)</b> | <b>(៣១៧.២៤៨.៩៥២)</b> |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ                   |                  | ២១៤.៨៤៨.៦៩៦            | ២៩២.៨៣៥.១៦៤            | ៨៧៥.២៩៣.៥៨៨          | ១.១៨៤.៥១៨.២៣៨        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                | -                | -                      | -                      | ៨.១២៦.៤៨៥            | ៨.០២៤.៣០២            |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ</b>         | <b>៣០</b>        | <b>១៧៧.៧៨១.៨១៩</b>     | <b>២១៤.៨៤៨.៦៩៦</b>     | <b>៧៣១.៩២០.០៧៣</b>   | <b>៨៧៥.៥៤២.៥៤០</b>   |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៦៥ ដល់ទំព័រទី ៨១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

# កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

## ១. ព័ត៌មានទូទៅ

ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ដោយហៅកាត់ថា ក្រុមហ៊ុនរួម) ត្រូវបានបង្កើតឡើង និងត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

## អំពីធនាគារ

ធនាគារគឺជាធនាគារពាណិជ្ជកម្មប្រតិបត្តិការអាជីវកម្ម ដោយអនុលោមទៅតាមច្បាប់ស្តីពី សហគ្រាស ពាណិជ្ជកម្ម និងក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) ដោយយោងទៅតាមច្បាប់ស្តីពី ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃកម្ពុជា និងយោងទៅតាមអាជ្ញាប័ណ្ណធនាគារលេខ ៣៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ចេញដោយធនាគារកណ្តាល។

ភាគទុនិករបស់ធនាគាររួមមាន ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមែន ហូលឌីង ក.អ (CIHP) ជាភូមិភាគ មហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍ កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Fullerton Financial Capital Pte. Ltd. (Fullerton) ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេស សិង្ហបុរី (កំណត់សម្គាល់ ២២)។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្មធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ ២៥៦-២៦៩ ផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានសាខាសរុបចំនួន ៦០ សាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំដុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗរបស់ធនាគារទេ។

## អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាន៥១សាខា នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ឥណទានខ្នាតតូច និងមធ្យម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ២១៣៣ KH២០១៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

## ២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

## ២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុង កាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ក្រុមហ៊ុនរួម និងធនាគារ លាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ដោយពេលវេលា ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ដោយពេលវេលា។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយភាគីតម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាពឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរជាគោល។

## ២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារបានអនុវត្ត

ក្រុមហ៊ុនរួម និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ដែលប្រចាំឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ៖

- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ – ការទទួលបានមុនការប្រើប្រាស់តាមបំណង – វិសោធនកម្ម CIAS 16
- កិច្ចសន្យាដែលខាត – ចំណាយក្នុងការបំពេញកាតព្វកិច្ចក្នុងកិច្ចសន្យា – វិសោធនកម្ម CIAS 37 និង
- ការកែលម្អស្តង់ដារ CIFRS ប្រចាំឆ្នាំ ២០១៩ – ២០២០

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួចប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយក្រុមហ៊ុន និងធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ក្រុមហ៊ុនរួម និងធនាគារមិនរំពឹងថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

## ២.៣ គោលការណ៍នៃការរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធតែមួយគត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរួម។ ក្រុមហ៊ុនរួមគ្រប់គ្រងអង្គភាពមួយ ប្រសិនបើក្រុមហ៊ុនរួមត្រូវទទួល ឬមានសិទ្ធិទទួលបាននូវភាគលាភផ្សេងៗ ពីការទាក់ទងរបស់ខ្លួនជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលទៅលើភាគលាភទាំងនោះ តាមរយៈសិទ្ធិអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីកាលបរិច្ឆេទដែលបានផ្ទេរការគ្រប់គ្រងមកឱ្យក្រុមហ៊ុនរួម។ ការរួមបញ្ចូលគ្នាត្រូវបានរំលាយចោលវិញ ចាប់ពីកាលបរិច្ឆេទដែលការគ្រប់គ្រងត្រូវបញ្ចប់។

វិធីសាស្ត្រគណនេយ្យសម្រាប់ការទិញ ត្រូវបានប្រើប្រាស់ដើម្បីកាត់ត្រាការរួមបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។



ប្រតិបត្តិការ និងសមតុល្យអន្តរក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរាងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងជាក់ស្តែងអំពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរ តាមការចាំបាច់ ដើម្បីឱ្យស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម។

## ២.៤ ការប្តូររូបិយប័ណ្ណ

### i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុននិងធនាគារ ត្រូវបានរាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនរួម និងធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនរួម និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុនរួម និងធនាគារ។

### ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការលំហូរច្រើនប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនសន្ទុក។

### iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក នឹងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជីនាការលំហូរច្រើនប្រតិបត្តិការនោះ។ ហើយមូលធនរបស់ភាគទុកនិងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលំហូរច្រើនប្រតិបត្តិការនោះ។ លម្អៀងពីការ ប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនរួម និងធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមប្រចាំឆ្នាំគឺ ១ដុល្លារអាមេរិក ស្មើនឹង៤.១១៧ រៀល (២០២១ ៖ ៤.០៦៨ រៀល) ហើយអត្រាថ្ងៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៧ រៀល (២០២១ ៖ ៤.០៧៤ រៀល)។

## ២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

## ២.៦ ឧបករណ៍ហិរញ្ញវត្ថុ

### ២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

#### (ក) ចំណាត់ថ្នាក់

ក្រុមហ៊ុនរួម និងធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មរាស់រវែងតាមថ្លៃដើម ដករំលស់ ដែលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ការវិនិយោគមូលបត្ររាស់រវែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងក្រុមហ៊ុនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ក្រុមហ៊ុនរួមនិងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

#### (ខ) ការទទួលស្គាល់ និងការលុបទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនរួម និងធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នា កាលបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលក្រុមហ៊ុនរួម និងធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេររូបវាស់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាស់រវែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់។

#### (គ) ការរាស់រវែង

នាពេលទទួលស្គាល់លើកដំបូង ក្រុមហ៊ុនរួម និងធនាគារ រាស់រវែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏បន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានរាស់រវែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានរាស់រវែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

#### ឧបករណ៍បំណុល

ការរាស់រវែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខខណ្ឌនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ក្រុមហ៊ុនរួម និងធនាគារធ្វើ ចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុរាស់រវែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានរាស់រវែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

**(ឃ) ការថយចុះតម្លៃ**

ក្រុមហ៊ុនរួមនិងធនាគាររាយការណ៍តាមការតម្លៃការខាតបង់ធនាគាររំពឹងទុក តាមមូលដ្ឋានរំពឹងទុក ទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលរងតាម ថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ ឥណទាន។ ក្រុមហ៊ុនរួម និង ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ ទាសាល បរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនប្រៀប និងចំនួនដែលបានប្តឹងប្រឆាំង ដែលត្រូវបានកំណត់ដោយធ្វើ ការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំ ចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុន និងធនាគារបានអនុវត្តវិធីសាស្ត្រប្រើដំណាក់កាល ដើម្បីវាស់វែងការខាត ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលរស់រវើកតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្រប្រើដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពី ការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ៖

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើត ឡើង នោះត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទង នឹងប្រឆាំងនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះត្រូវបាន ទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ឆ្លុះបញ្ចាំងពីអាយុកាល នៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែល មានព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមាន ហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រា ការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដកដករំលស់ (កាត់កងជាមួយនឹង សំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL មិនត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ- ខាតទេ។

**២.៦.២ បំណុលហិរញ្ញវត្ថុ**

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ ក្លាយជា ភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាម ថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរូបសក្រុមហ៊ុនរួម និងធនាគារ រួមមាន ប្រាក់បញ្ញើ របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយ ប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនរស់រវើកតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែល វាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់ តទៅទៀត។

**២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន**

កិច្ចសន្យាផ្តល់ឥណទានដែលក្រុមហ៊ុនរួម និងធនាគារបានផ្តល់ ត្រូវបានវាស់វែងតាម ចំនួនសំវិធានធនសម្រាប់ការខាតបង់។ ក្រុមហ៊ុនរួម និងធនាគារមិនបានផ្តល់កិច្ចសន្យា ឥណទានណាមួយ តាមអត្រាក្រោមអត្រាទិផ្សារទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជា សំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះ កិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលទុរតណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ក្រុមហ៊ុនរួម និងធនាគារ មិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះ បានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវ បានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តាំការ ខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទាន រំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

**២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និង ដោយឡែក នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែល បានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬ មានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាត ដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសកម្មនោះ មកកាន់ទីតាំង និងលក្ខខណ្ឌ ចាំបាច់ ដើម្បីឱ្យបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈ គ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែល ត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសកម្ម នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃដំបូងរបស់ទ្រព្យសកម្មដែល មានស្រាប់នោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម និងធនាគារ។ ចំណាយនាពេលបន្ត បន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិ ការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យ សកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និង ត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់ សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

|                                                 |                                                                             |
|-------------------------------------------------|-----------------------------------------------------------------------------|
| ការកែលម្អទ្រព្យជួល                              | រយៈពេលណាមួយដែលខ្លីជាង<br>រវាងចំណាយ និងអាយុកាល<br>សេដ្ឋកិច្ចរបស់រាជ្យនៃ ផ្ទះ |
| បរិក្ខារការិយាល័យ                               | ៤ ឆ្នាំ                                                                     |
| សង្ហារឹម និងបរិក្ខារបំពាក់                      | ៤ ឆ្នាំ                                                                     |
| កុំព្យូទ័រ និងបរិក្ខារផ្នែកព័ត៌មានវិទ្យា (“IT”) | ៤ ឆ្នាំ                                                                     |
| យានយន្ត                                         | ៥ ឆ្នាំ                                                                     |

តម្លៃសំណល់របស់ទ្រព្យសកម្ម អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសម្របសម្រួល ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកត់ត្រាបន្ត ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

## ២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល៥ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងតាមរយៈការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

## ២.១០ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់ ដកការខាតពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធចេញវិញ ចំនួនលម្អៀងរវាងសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោងរបស់ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត។ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តពាក់ ដែលធនាគារមិនរំពឹងថាអាចប្រមូលបានមកវិញ ក្នុងពេលអនាគតខាងមុខនេះ ត្រូវបានចាត់ទុកថាជាចំណែកនៃការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។

## ២.១១ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានប្រតិបត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុតដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាស្របមកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

## ២.១២ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមាន ចំណេញណាមួយ ដូចខាងក្រោម៖

(ក) ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗ គិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

(ខ) ប្រាក់បំណាច់អតីតភាពការងាររំពូក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពូក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុនរួម និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី១៥ថ្ងៃនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ដែលនឹងត្រូវទូទាត់ឱ្យចំនួនថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែលត្រូវទូទាត់ក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ត្រូវបានកំណត់ដោយធ្វើអប្បហារលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

iii) ផ្នែកបបប្រាក់សោធន

ក្រុមហ៊ុនរួមនិងធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានភាគកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេស កម្ពុជា។ ក្រុមហ៊ុនរួមនិងធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។



## ២.១៣ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងរបាយការណ៍ ចំណេញ-ខាត និងដោយឡែក ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនា ថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ- ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើ អប្បហារដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃ ទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃយោង ដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនរួម និងធនាគារបានកត់ត្រា រាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយ វាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតតណទានរំពឹង ទុកទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះ តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវតណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាតណទានដែល មានការថយចុះតម្លៃមួយផ្នែកធំ (ឬ 'ដំណាក់កាលទី ៣') ដែលចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់ របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតតណទានរំពឹងទុក)។

## ២.១៤ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញ តាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយ ការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់តណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាច ត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូល ដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបាន ទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ ហិរញ្ញវត្ថុនោះ។

## ២.១៥ ភតិសន្យា

ក្រុមហ៊ុនរួម និងធនាគារជាតិអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនរួម និងធនាគាររាយកម្រៃថាតើកិច្ចសន្យានោះ ឬ ខ្លឹមសាររបស់វាជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាច្រើននឹងការ បង់ប្រាក់។

កិច្ចសន្យាអាចមានទាំងជាភតិសន្យា និងជាមិនមែនភតិសន្យា។ ក្រុមហ៊ុនរួម និង ធនាគារ បានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាជាតិសន្យា និងជាមិនមែន ភតិសន្យា អាស្រ័យទៅតាមថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមាន លក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យា ណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវ បានកាន់កាប់ដោយភតិសន្យាស្នូលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិន ត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការបង់ប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល ពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានការរួចរាល់សម្រាប់ ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាម មូលដ្ឋានតម្លៃបច្ចុប្បន្ន។

### (i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួល បាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បហារ ដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅ ចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុនរួម និងធនាគារ ភតិសន្យាត្រូវបានប្រើប្រាស់ អត្រាកំណើនប្រាក់កម្ចីនោះ ហើយភតិសន្យាដែលភតិសន្យាអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែល មានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាស សេដ្ឋកិច្ចរដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនរួម និងធនាគារ ប្រើអត្រាប្រាក់កម្ចី ចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ចីរវេលាជួល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយ ការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យា នោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុល ដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

### (ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានរាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុន កាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើក្រុមហ៊ុនរួម និងធនាគារមានបំណងដាក់លក់សម ហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានរាស់វែងតាមថ្លៃដើមដក រំលស់ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។

### (iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យា ដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

**២.១៦ សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយ ចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមកម្រៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងការរាយការណ៍តម្លៃទីផ្សារបច្ចុប្បន្ននៃកម្រៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

**២.១៧ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ**

ចំណាយពន្ធលើប្រាក់ចំណូល ឬគណនាពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែការពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

**២.១៨ ទុនបម្រុង**

**(ក) ទុនបម្រុងតាមច្បាប់**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរណែនាំលេខ ៨៧-០២១-២៣១៤.៨៧ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវ

បានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មកទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្ចាត់ចោលទុកមួយឡែក ជាទូទាត់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**(ខ) ទុនបម្រុងមិនសម្រាប់បែងចែក**

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក ផ្អែកទៅតាមការអនុម័តចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ពីធនាគារកណ្តាល ចំពោះសំណើសុំផ្ទេរពីប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៨-០០៨ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទូទាត់ដើមទុន របស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ។ ការផ្លាស់ប្តូរណាមួយតម្រូវឱ្យមានការអនុម័តរបស់ក្រុមប្រឹក្សាភិបាលនិងធនាគារកណ្តាល។

**២.១៩ ការបង្កត់តួលេខ**

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្ទង់ពាន់រៀលលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**៣.ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ**

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំធេងចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

**i) ការរាស់រែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក**

ការរាស់រែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរាស់រែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការរាស់រែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៤.១(ក)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរាស់រែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរាស់រែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរាស់រែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពីអនាគត រួមទាំងផលប៉ះពាល់នៃកូវីដ-១៩ ចំពោះលក្ខណៈវិនិច្ឆ័យដំណាក់កាលឥណទាន ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងគំរូ ECL ដែលមានស្រាប់។

**ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ**

ប្រាក់បំណាច់អតីតភាពការងាររំពូកៗ តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងាររួមមាន អត្រា បម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

## ៤. សាច់ប្រាក់ក្នុងដៃ

|                  | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                  | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| រយៈពេលខ្លី       |                |                |             |             |                |                |             |             |
| ដុល្លារអាមេរិក   | ២៨.២៩៥.៧៩៣     | ២៣.៨៩០.០១៤     | ១១៦.៤៩៣.៧៨០ | ៩៧.៣២៧.៩១៧  | ២៧.៩៩៩.៥២៤     | ២៣.៧០១.៩៨៦     | ១១៥.២៧៤.០៤០ | ៩៦.៥៦១.៨៩១  |
| រូបិយប័ណ្ណផ្សេងៗ | ៨.៧៥៣.១៣០      | ៨.៤៧៩.៣០០      | ៣៦.០៣៦.៦៣៦  | ៣៤.៥៤៤.៦៦៨  | ៨.៥១៥.៤៦៤      | ៨.២៦១.៩៦៤      | ៣៥.០៥៨.១៦៦  | ៣៣.៦៥៩.២៤១  |
|                  | ៣៧.០៤៨.៩២៣     | ៣២.៣៦៩.៣១៤     | ១៥២.៥៣០.៤១៦ | ១៣១.៨៧២.៥៨៥ | ៣៦.៥១៤.៩៨៨     | ៣១.៩៦៣.៩៥០     | ១៥០.៣៣២.២០៦ | ១៣០.២២១.១៣២ |

## ៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

|                                            | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|--------------------------------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                                            | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                                            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល | ១៣០.៨១៩.៨៥៣    | ១២២.៤២២.៨៨១    | ៥៣៨.៥៨៥.៣៣៤ | ៤៩៨.៧៥០.៨១៨ | ១៣០.៨០៧.៧៥១    | ១២២.៤១២.២០០    | ៥៣៨.៥៣៥.៥១០ | ៤៩៨.៧០៧.៣០៣ |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ | ៣១.៧០៦.២៨៣     | ៧៧.៩១៦.៩៧៦     | ១៣០.៥៣៤.៧៦៨ | ៣១៧.៤៣៣.៧៥៩ | ៣០.៣៣១.៦០៣     | ៧៧.២៨៧.៦៣២     | ១២៤.៨៧៥.២១១ | ៣១៤.៨៦៩.៨១៣ |
|                                            | ១៦២.៥២៦.១៣៦    | ២០០.៣៣៩.៨៥៧    | ៦៦៩.១២០.១០២ | ៨១៦.១៨៤.៥៧៧ | ១៦១.១៣៩.៣៥៤    | ១៩៩.៧០៩.៨៣២    | ៦៦៣.៤១០.៧២១ | ៨១៣.៥៧៧.១១៦ |
| ដក៖                                        |                |                |             |             |                |                |             |             |
| សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ      | (២២២.០៧៥)      | (៧៦២.៩៧៥)      | (៩១៤.២៨៣)   | (៣.១០៨.៣៦០) | (១៨៨.២៧២)      | (៧៤៥.៣៦៥)      | (៧៧៥.១១៦)   | (៣.០៣៦.៦១៧) |
|                                            | ១៦២.៣០៤.០៦១    | ១៩៩.៥៧៦.៨៨២    | ៦៦៨.២០៥.៨១៩ | ៨១៣.០៧៦.២១៧ | ១៦០.៩៥១.០៨២    | ១៩៨.៩៦៤.៤៦៧    | ៦៦២.៦៣៥.៦០៥ | ៨១០.៥៤០.៤៩៩ |

## ៦. កណ្តាន និងបុរេប្រទានអតិថិជន

|                                       | ក្រុមហ៊ុនរួម   |                |               |               | ធនាគារ         |                |               |               |
|---------------------------------------|----------------|----------------|---------------|---------------|----------------|----------------|---------------|---------------|
|                                       | ២០២២           | ២០២១           | ២០២២          | ២០២១          | ២០២២           | ២០២១           | ២០២២          | ២០២១          |
|                                       | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       |
| កណ្តានពាណិជ្ជៈ                        |                |                |               |               |                |                |               |               |
| កណ្តានវិបាកប្រតិបត្តិ                 | ២៣២.៥៣១        | ១៧៥.៨៩៥        | ៩៥៧.៣៣០       | ៧១៦.៥៩៦       | ២៣២.៥៣១        | ១៧៥.៨៩៥        | ៩៥៧.៣៣០       | ៧១៦.៥៩៦       |
| កណ្តានរយៈពេលខ្លី                      | ១.៣៥៦.៩២៩      | ៩៨៨.៧០៨        | ៥.៥៨៦.៤៧៧     | ៤.០២៧.៩៩៦     | ១.១៥៥.៨៩៥      | ៦៨៣.៣៨៤        | ៤.៧៥៨.៨២០     | ២.៧៨៤.១០៦     |
| កណ្តានរយៈពេលវែង                       | ១.០១៨.៤៧៤.០៨២  | ៨៧៦.២៨៤.៤៤៥    | ៤.១៩៣.០៦១.៩១២ | ៣.៥៦៩.៩៨២.៨២៩ | ៩៤១.៦២២.៥១៩    | ៨០៥.៤៦៨.២១៣    | ៣.៨៧៦.៦៥៩.៩១០ | ៣.២៨១.៤៧៧.៥០០ |
| កណ្តានចំពោះអ្នកប្រើប្រាស់             | ៨០.៧៧៦         | ១០៣.៥២៩        | ៣៣២.៥៥៥       | ៤២១.៧៧៨       | ៧៨.៥៦១         | ៦០.៦៩៤         | ៣២៣.៤៣៦       | ២៧.២៧២        |
| កណ្តាននិងបុរេប្រទាន                   |                |                |               |               |                |                |               |               |
| ដុល សរុប                              | ១.០២០.១៤៥.៣៧៨  | ៨៧៧.៥៥២.៥៧៧    | ៤.១៩៩.៩៧៨.២៧៤ | ៣.៥៧៥.១៤៩.១៤៩ | ៩៤៣.០៨៩.៥០៦    | ៨០៦.៣៣៤.១៨៦    | ៣.៨៨២.៦៩៩.៤៨៦ | ៣.២៨៩.០០៥.៤៧៤ |
| ដក៖                                   |                |                |               |               |                |                |               |               |
| សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ | (១៦.១៦១.០៦៧)   | (១០.២៦៦.១០៩)   | (៦៦.៥៣៥.១១៣)  | (៤១.៨២៤.១២៨)  | (១៤.៤៩០.៣៤៩)   | (៨.៣១៨.៦៨៤)    | (៥៩.៦៥៦.៧៦៧)  | (៣៣.៨៩០.៣១៩)  |
|                                       | ១.០០៣.៩៨៤.៣១១  | ៨៦៧.២៨៦.៤៦៨    | ៤.១៣៣.៤៤៣.១៦១ | ៣.៥៣៣.៣២៥.០២១ | ៩២៨.៥៩៩.១៥៧    | ៧៩៨.០១៥.៥០២    | ៣.៨២៣.០៤២.៧១៩ | ៣.២៥៥.១១៥.១៥៥ |



៧. ការវិនិយោគមូលបត្ររស់រវើកតាមថ្ងៃដើមដករំលស់

|                     | ក្រុមហ៊ុនរួម   |                |            |            | ធនាគារ         |                |            |            |
|---------------------|----------------|----------------|------------|------------|----------------|----------------|------------|------------|
|                     | ២០២២           | ២០២១           | ២០២២       | ២០២១       | ២០២២           | ២០២១           | ២០២២       | ២០២១       |
|                     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    |
| រយៈពេលវែង           |                |                |            |            |                |                |            |            |
| ចំនួនទឹកប្រាក់ដុល   | ១០.០០១.៥០៧     | ១០.០០១.៥០៦     | ៤១.១៧៦.២០៤ | ៤០.៧៤៦.១៣៥ | ១០.០០១.៥០៧     | ១០.០០១.៥០៦     | ៤១.១៧៦.២០៤ | ៤០.៧៤៦.១៣៥ |
| សំវិធានធនសម្រាប់ការ |                |                |            |            |                |                |            |            |
| ខាតគណនាទាន់រំពឹងទុក | (១៧៩.៣២៨)      | (១៨២.០២៧)      | (៧៣៨.២៩៣)  | (៧៤១.៥៧៨)  | (១៧៩.៣២៨)      | (១៨២.០២៧)      | (៧៣៨.២៩៣)  | (៧៤១.៥៧៨)  |
|                     | ៩.៨២២.១៧៩      | ៩.៨១៩.៤៧៩      | ៤០.៤៣៧.៩១១ | ៤០.០០៤.៥៥៧ | ៩.៨២២.១៧៩      | ៩.៨១៩.៤៧៩      | ៤០.៤៣៧.៩១១ | ៤០.០០៤.៥៥៧ |

៨. ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល

|                      | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|----------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                      | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                      | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| រយៈពេលខ្លី           |                |                |             |             |                |                |             |             |
| ទុនបម្រុងកាតព្វកិច្ច | ៥០.៨៩៣.២៨៦     | ៤៨.១៤៦.៥៥៩     | ២០៩.៥២៧.៦៥៨ | ១៩៦.១៤៩.០៨១ | ៥០.៨៩៣.២៨៦     | ៤៨.១៤៦.៥៥៩     | ២០៩.៥២៧.៦៥៨ | ១៩៦.១៤៩.០៨១ |
| រយៈពេលវែង            |                |                |             |             |                |                |             |             |
| ប្រាក់តម្កល់ធានាលើ   |                |                |             |             |                |                |             |             |
| ដើមទុន               | ៨.០០០.០០០      | ៨.០០០.០០០      | ៣២.៩៣៦.០០០  | ៣២.៥៩២.០០០  | ៧.៦០០.០០០      | ៧.៦០០.០០០      | ៣១.២៨៩.២០០  | ៣០.៩៦២.៤០០  |
|                      | ៥៨.៨៩៣.២៨៦     | ៥៦.១៤៦.៥៥៩     | ២៤២.៤៦៣.៦៥៨ | ២២៨.៧៤១.០៨១ | ៥៨.៤៩៣.២៨៦     | ៥៥.៧៤៦.៥៥៩     | ២៤០.៨១៦.៨៥៨ | ២២៧.១១១.៤៨១ |

## ៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

|                                          | ការកែលម្អទ្រព្យ<br>ធុល | សំណង់កំពុង<br>សាងសង់ | បរិក្ខារ<br>ការិយាល័យ | សង្ហារឹម និង<br>បរិក្ខារបំពាក់ | កុំព្យូទ័រ និងបរិក្ខារ<br>ផ្នែកព័ត៌មានវិទ្យា | យានយន្ត          | សរុប              |
|------------------------------------------|------------------------|----------------------|-----------------------|--------------------------------|----------------------------------------------|------------------|-------------------|
|                                          | ដុល្លារអាមេរិក         | ដុល្លារអាមេរិក       | ដុល្លារអាមេរិក        | ដុល្លារអាមេរិក                 | ដុល្លារអាមេរិក                               | ដុល្លារអាមេរិក   | ដុល្លារអាមេរិក    |
| <b>ក្រុមហ៊ុនរួម</b>                      |                        |                      |                       |                                |                                              |                  |                   |
| រយៈពេលវែង                                |                        |                      |                       |                                |                                              |                  |                   |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b> |                        |                      |                       |                                |                                              |                  |                   |
| ថ្លៃដើម                                  | ២.០៣៧.៦៨០              | ៤៤២.៥៥១              | ៣.១៨៩.៤៩៨             | ៦១៣.៧៩២                        | ៥.៣៥២.៦៤៨                                    | ២.០៥៣.៧៥១        | ១៣.៦៨៩.៩២០        |
| រំលស់បង្គរ                               | (១.៣៤០.២៧៩)            | -                    | (២.១៥២.៧៥៣)           | (៥១១.៣៨០)                      | (២.៩៧៧.៦២២)                                  | (១.៥៩១.៦៩៥)      | (៨.៥៧៣.៧២៩)       |
| <b>កម្លៃចុះបញ្ជីសុទ្ធ</b>                | <b>៦៩៧.៤០១</b>         | <b>៤៤២.៥៥១</b>       | <b>១.០៣៦.៧៤៥</b>      | <b>១០២.៤១២</b>                 | <b>២.៣៧៥.០២៦</b>                             | <b>៤៦២.០៥៦</b>   | <b>៥.១១៦.១៩១</b>  |
| <b>គិតជាពាន់រៀល</b>                      | <b>២.៨៤១.២១២</b>       | <b>១.៨០២.៩៥៣</b>     | <b>៤.២២៣.៦៩៩</b>      | <b>៤១៧.២២៦</b>                 | <b>៩.៦៧៥.៨៥៦</b>                             | <b>១.៨៨២.៤១៦</b> | <b>២០.៨៤៣.៣៦២</b> |

### សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                                  |                |                |                  |               |                  |                |                  |
|----------------------------------|----------------|----------------|------------------|---------------|------------------|----------------|------------------|
| កម្លៃចុះបញ្ជីសុទ្ធដើមគ្រា        | ៦៩៧.៤០១        | ៤៤២.៥៥១        | ១.០៣៦.៧៤៥        | ១០២.៤១២       | ២.៣៧៥.០២៦        | ៤៦២.០៥៦        | ៥.១១៦.១៩១        |
| បន្ថែម                           | ៥៧.០៣៣         | ៨១៧.៦៧៩        | ១១៥.០២៩          | ២៩.៤៣៨        | ៤៥៨.៦១៧          | ២៨.៥០០         | ១.៥០៦.២៩៦        |
| ផ្ទេរ                            | ៣០៥.០៥៩        | (១.០៣៦.៥៥៧)    | ៣៣៦.០៩៦          | ១៣.៧៥៦        | ៣៨១.៦៤៦          | -              | -                |
| លក់ចេញ - ថ្លៃដើម                 | (២.៩៣៧)        | -              | (៩២៤)            | -             | (៤.៧២៣)          | (៣.៨០០)        | (១២.៣៨៤)         |
| លក់ចេញ - រំលស់បង្គរ              | ១.៦២៣          | -              | ៤៩៤              | -             | ៣.៧៦៩            | ៣.៨០០          | ៩.៦៨៦            |
| រំលស់                            | (៣០៣.២៨១)      | -              | (៤៥២.៧៧៣)        | (៥៧.៣០៨)      | (៥៤៣.៤៤៣)        | (១៧០.៥០៩)      | (១.៩២៧.៣១៤)      |
| <b>កម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b> | <b>៧៥៤.៨៩៥</b> | <b>២២៣.៦៧៣</b> | <b>១.០៣៤.៦៦៧</b> | <b>៨៨.២៨២</b> | <b>២.២៧០.៨៦២</b> | <b>៣២០.០៤៧</b> | <b>៤.៦៩២.៤៧៥</b> |

### គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                           |                  |                |                  |                |                  |                  |                   |
|---------------------------|------------------|----------------|------------------|----------------|------------------|------------------|-------------------|
| ថ្លៃដើម                   | ២.៣៩៦.៨៣៥        | ២២៣.៦៧៣        | ៣.១៣៩.៦៩៩        | ៦៥៦.៩៨៦        | ៦.១៨៨.១៨៨        | ២.០៧៨.៤៥១        | ១៥.៦៨២.៨៣២        |
| រំលស់បង្គរ                | (១.៦៤១.៩៣៧)      | -              | (២.១០៥.០៣២)      | (៥៦៨.៦៨៨)      | (៣.៩១៧.២៩៦)      | (១.៧៥៨.៤០៤)      | (១០.៩៩៦.៣៥៧)      |
| <b>កម្លៃចុះបញ្ជីសុទ្ធ</b> | <b>៧៥៤.៨៩៨</b>   | <b>២២៣.៦៧៣</b> | <b>១.០៣៤.៦៦៧</b> | <b>៨៨.២៩៨</b>  | <b>២.២៧០.៨៩២</b> | <b>៣២០.០៤៧</b>   | <b>៤.៦៨៦.៤៧៥</b>  |
| <b>គិតជាពាន់រៀល</b>       | <b>៣.១០៧.៩១៥</b> | <b>៩២០.៨១២</b> | <b>៤.២៥៩.៧២៤</b> | <b>៣៦៣.៥២៣</b> | <b>៩.៣៨៩.២៦២</b> | <b>១.៣១៧.៦៣៤</b> | <b>១៩.៣១៨.៩២០</b> |

## ធនាគារ

រយៈពេលវែង

### គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

|                           |                  |                  |                  |                |                  |                  |                   |
|---------------------------|------------------|------------------|------------------|----------------|------------------|------------------|-------------------|
| ថ្លៃដើម                   | ១.៩៤០.៣១៦        | ២៧៤.១៤០          | ៣.០៨១.៨៦៤        | ៥៣៦.៨៩៩        | ៤.១៨៧.៣៧០        | ១.៧៩១.២១៣        | ១១.៨១១.៨០២        |
| រំលស់បង្គរ                | (១.២៧៨.៩៦៥)      | -                | (២.០៧០.៤៩៦)      | (៤៣៨.៦៩២)      | (២.៣២៣.៦៦៥)      | (១.៣៨៧.១៩៥)      | (៧.៤៩៨.០១៣)       |
| <b>កម្លៃចុះបញ្ជីសុទ្ធ</b> | <b>៦៦១.៣៥១</b>   | <b>២៧៤.១៤០</b>   | <b>១.០១១.៣៦៨</b> | <b>៩៨.២០៧</b>  | <b>១.៨៦៣.៧០៥</b> | <b>៤០៤.០១៨</b>   | <b>៤.៣១៣.៧៨៩</b>  |
| <b>គិតជាពាន់រៀល</b>       | <b>២.៦៩៤.៣៤៤</b> | <b>១.១១៦.៨៤៦</b> | <b>៤.១២០.៣១៣</b> | <b>៤០០.០៩៥</b> | <b>៧.៥៩២.៧៣៤</b> | <b>១.៦៤៤.៩៧០</b> | <b>១៧.៥៧០.៣០២</b> |

### សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                                  |                |                |                |               |                  |                |                  |
|----------------------------------|----------------|----------------|----------------|---------------|------------------|----------------|------------------|
| កម្លៃចុះបញ្ជីសុទ្ធដើមគ្រា        | ៦៦១.៣៥១        | ២៧៤.១៤០        | ១.០១១.៣៦៨      | ៩៨.២០៧        | ១.៨៦៣.៧០៥        | ៤០៤.០១៨        | ៤.៣១៣.៧៨៩        |
| បន្ថែម                           | ៤៨.១៤៤         | ៨១៧.៦៧៩        | ៤៨.៤២១         | ២៣.០២៧        | ១៣៦.៧៥០          | ២៨.៥០០         | ១.១០២.៥២១        |
| ផ្ទេរ                            | ៣០៥.០៥៩        | (៨៦៨.១៤៦)      | ៣៣៦.០៩៦        | ១៣.៧៥៦        | ២១៣.២៣៥          | -              | -                |
| លក់ចេញ - ថ្លៃដើម                 | -              | -              | (៩២៤)          | -             | (៣.១០៨)          | (៣.៨០០)        | (៧.៨៣២)          |
| លក់ចេញ - រំលស់បង្គរ              | -              | -              | ៤៩៤            | -             | ២.១៥៤            | ៣.៨០០          | ៦.៤៤៨            |
| រំលស់                            | (២៨៤.១៣៦)      | -              | (៤៣៣.៨០៧)      | (៥៤.២១៨)      | (៦៦៨.៥៤៦)        | (១៤៩.៧១៩)      | (១.៥៩៣.៤២៦)      |
| <b>កម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b> | <b>៧៣០.៤១៨</b> | <b>២២៣.៦៧៣</b> | <b>៩១១.៦៨៨</b> | <b>៧៧.៧៦២</b> | <b>១.៥៤៤.១៥០</b> | <b>២៨២.៧៩៩</b> | <b>៣.៨២៣.៥០០</b> |

### គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

|                           |                  |                |                  |                |                  |                  |                   |
|---------------------------|------------------|----------------|------------------|----------------|------------------|------------------|-------------------|
| ថ្លៃដើម                   | ២.២៩៣.៥១៩        | ២២៣.៦៧៣        | ៣.៤៦៥.៤៥៧        | ៥៧៣.៦៨២        | ៤.៥៣៤.២៤៧        | ១.៨១៥.៩១៣        | ១២.៩០៦.៤៩១        |
| រំលស់បង្គរ                | (១.៥៦៣.១០១)      | -              | (២.៥០៣.៨០៩)      | (៤៩២.៩២០)      | (២.៩៨០.០៩៧)      | (១.៥៣៣.១១៤)      | (៩.០៧៥.០៤១)       |
| <b>កម្លៃចុះបញ្ជីសុទ្ធ</b> | <b>៧៣០.៤១៨</b>   | <b>២២៣.៦៧៣</b> | <b>៩៦១.៦៤៨</b>   | <b>៨០.៧៦២</b>  | <b>១.៥៥៤.១៥០</b> | <b>២៨២.៧៩៩</b>   | <b>៣.៨៣១.៤៥០</b>  |
| <b>គិតជាពាន់រៀល</b>       | <b>៣.០០៧.១៣១</b> | <b>៩២០.៨១២</b> | <b>៣.៩៥៩.១០៥</b> | <b>៣២២.៥៣៨</b> | <b>៦.៣៥៧.៤៣០</b> | <b>១.១៦៤.២៨៤</b> | <b>១៥.៧៤១.៣៥០</b> |

១០. ភតិសន្យា

|                                                           | ក្រុមហ៊ុនរួម   |                |            |            | ធនាគារ         |                |            |            |
|-----------------------------------------------------------|----------------|----------------|------------|------------|----------------|----------------|------------|------------|
|                                                           | ២០២២           | ២០២១           | ២០២២       | ២០២១       | ២០២២           | ២០២១           | ២០២២       | ២០២១       |
|                                                           | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    |
| ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់<br>(រយៈពេលវែង)៖         |                |                |            |            |                |                |            |            |
| អគារ                                                      | ៦.២១៧.២៨៩      | ៧.៥៦៧.៥៤០      | ២៥.៥៩៦.៥៧៩ | ៣០.៨៣០.១៥៨ | ៥.៤៤៩.៩២៣      | ៦.៣៩៤.៦៩៤      | ២២.៤៣៧.៣៣៣ | ២៦.០៥១.៩៨៣ |
| ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ | ៩០៦.៨២១        | ២.០៧៩.០៣៣      | ៣.៧០៦.១៧៧  | ៨.៤៥៧.៥០៦  | ៧០០.៣៤០        | ១.៤២៦.៣៥១      | ២.៨៦២.២៩០  | ៥.៨០២.៣៩៦  |
| បំណុលភតិសន្យា៖                                            |                |                |            |            |                |                |            |            |
| រយៈពេលខ្លី                                                | ១.៩៥៦.១៥៨      | ២.០២១.២៤៣      | ៨.០៥៣.៥០២  | ៨.២៣៤.៥៤៤  | ១.៤៩៤.០៦៨      | ១.៤៦៣.៧៣៣      | ៦.១៥១.០៧៨  | ៥.៩៦៣.២៤៨  |
| រយៈពេលវែង                                                 | ៤.០៧១.០៨៣      | ៥.៣៧៣.៦៩២      | ១៦.៧៦០.៦៤៩ | ២១.៨៩២.៤២១ | ៣.៨៦១.២៥៤      | ៤.៨៤០.២២១      | ១៩.៨៩៦.៧៨៣ | ១៩.៧១៩.០៦១ |
|                                                           | ៦.០២៧.២៤១      | ៧.៣៩៤.៩៣៥      | ២៤.៨១៤.១៥១ | ៣០.១២៦.៩៦៥ | ៥.៣៥៥.៣២២      | ៦.៣០៣.៩៨៤      | ២២.០៤៧.៨៦១ | ២៥.៦៨២.៣០៩ |

១១. ទ្រព្យសកម្មអរូបី

|                                             | ក្រុមហ៊ុនរួម                         |                          |                        | ធនាគារ                               |                          |                        |
|---------------------------------------------|--------------------------------------|--------------------------|------------------------|--------------------------------------|--------------------------|------------------------|
|                                             | សំណង់កំពុង                           |                          |                        | សំណង់កំពុង                           |                          |                        |
|                                             | កម្មវិធីកុំព្យូទ័រ<br>ដុល្លារអាមេរិក | សាងសង់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | កម្មវិធីកុំព្យូទ័រ<br>ដុល្លារអាមេរិក | សាងសង់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
| រយៈពេលវែង                                   |                                      |                          |                        |                                      |                          |                        |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១           |                                      |                          |                        |                                      |                          |                        |
| ថ្លៃដើម                                     | ៣.០០៩.៧២៩                            | ៥៥២.១៧៧                  | ៣.៥៦១.៩០៦              | ២.៥៨១.៤៩៦                            | ៥៥២.១៧៧                  | ៣.១៣៣.៦៧៣              |
| រំលស់បង្គរ                                  | (២.៣៨៤.៨៣៩)                          | -                        | (២.៣៨៤.៨៣៩)            | (២.០៣០.៦១៣)                          | -                        | (២.០៣០.៦១៣)            |
| តម្លៃចុះបញ្ជីសុទ្ធ                          | ៦២៤.៨៩០                              | ៥៥២.១៧៧                  | ១.១៧៧.០៦៧              | ៥៥០.៨៨៣                              | ៥៥២.១៧៧                  | ១.១០៣.០៦០              |
| គិតជាពាន់រៀល                                | ២.៥៤៥.៨០២                            | ២.២៤៩.៥៦៩                | ៤.៧៩៥.៣៧១              | ២.២៤៤.២៩៧                            | ២.២៤៩.៥៦៩                | ៤.៤៩៣.៨៦៦              |
| សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ |                                      |                          |                        |                                      |                          |                        |
| តម្លៃចុះបញ្ជីសុទ្ធដើមគ្រា                   | ៦២៤.៨៩០                              | ៥៥២.១៧៧                  | ១.១៧៧.០៦៧              | ៥៥០.៨៨៣                              | ៥៥២.១៧៧                  | ១.១០៣.០៦០              |
| បន្ថែម                                      | ២០២.១០៩                              | ២៣១.២៧១                  | ៤៣៣.៣៨០                | ១១.១៤៨                               | ២២៦.៧៩៤                  | ២៣៧.៩៤២                |
| ផ្ទេរ                                       | ១៧៤.១៥៣                              | (១៧៤.១៥៣)                | -                      | ១៧៤.១៥៣                              | (១៧៤.១៥៣)                | -                      |
| ផ្ទេរទៅចំណាយ                                | (១៤៩.៩៩៦)                            | -                        | (១៤៩.៩៩៦)              | (១៤៩.៩៩៦)                            | -                        | (១៤៩.៩៩៦)              |
| រំលស់                                       | (២៣៨.៣៩១)                            | -                        | (២៣៨.៣៩១)              | (២០៥.៨៣៥)                            | -                        | (២០៥.៨៣៥)              |
| តម្លៃចុះបញ្ជីសុទ្ធចុងគ្រា                   | ៦១២.៧៦៥                              | ៦០៩.២៩៥                  | ១.២២២.០៦០              | ៣៨០.៣៥៣                              | ៦០៤.៨១៨                  | ៩៨៥.១៧១                |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២           |                                      |                          |                        |                                      |                          |                        |
| ថ្លៃដើម                                     | ៣.២៣៥.៩៩៥                            | ៦០៩.២៩៥                  | ៣.៨៤៥.២៩០              | ២.៦១៦.៨០១                            | ៦០៤.៨១៨                  | ៣.២២១.៦១៩              |
| រំលស់បង្គរ                                  | (២.៦២៣.២៣០)                          | -                        | (២.៦២៣.២៣០)            | (២.២៣៦.៤៤៨)                          | -                        | (២.២៣៦.៤៤៨)            |
| តម្លៃចុះបញ្ជីសុទ្ធ                          | ៦១២.៧៦៥                              | ៦០៩.២៩៥                  | ១.២២២.០៦០              | ៣៨០.៣៥៣                              | ៦០៤.៨១៨                  | ៩៨៥.១៧១                |
| គិតជាពាន់រៀល                                | ២.៥២២.៧៥៣                            | ២.៥០៨.៤៦៨                | ៥.០៣១.២២១              | ១.៥៦៥.៩០៣                            | ២.៤៩០.០៣៦                | ៤.០៥៥.៩៤៩              |



## ១២. ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ/កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បង្ហាញពីចំនួនទឹកប្រាក់សុទ្ធដែលបានបង់សម្រាប់ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនបានដាក់លក់លើទីផ្សារ។

កេរ្តិ៍ឈ្មោះពាណិជ្ជកម្មបង្ហាញពីចំនួនទឹកប្រាក់បានបង់ ដែលលើសពីតម្លៃសមស្របរបស់ទ្រព្យសកម្មសុទ្ធ។

គណៈគ្រប់គ្រងក្រុមហ៊ុនរួម និងធនាគាររាយការណ៍ មិនមានការខាតពីការចាយចុះតម្លៃនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទេ។

## ១៣. ពន្ធពន្យារជាទ្រព្យសកម្ម

|                                 | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|---------------------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                                 | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                                 | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| រយៈពេលវែង                       |                |                |             |             |                |                |             |             |
| ពន្ធពន្យារជាទ្រព្យសកម្ម         | ៣.១៤០.៩២០      | ៣.២២៩.៤០៩      | ១២.៩៣១.១៦៨  | ១៣.១៥៦.៦១២  | ២.៨៣៥.៨០៥      | ២.៨៤១.៤៣០      | ១១.៦៧៥.០០៩  | ១១.៥៧៥.៩៨៦  |
| ពន្ធពន្យារជាបំណុល               | (១.៥២៨.៦៦៤)    | (១.៧៤៧.២៩០)    | (៦.២៩៣.៥១០) | (៧.១១៨.៤៥៩) | (១.៤៩៤.២០៨)    | (១.៦៥៧.០៩៣)    | (៦.១៥១.៦៥៤) | (៦.៧៥០.៩៩៧) |
| ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ | ១.៦១២.២៥៦      | ១.៤៨២.១១៩      | ៦.៦៣៧.៦៥៨   | ៦.០៣៨.១៥៣   | ១.៣៤១.៥៩៧      | ១.១៨៤.៣៣៧      | ៥.៥២៣.៣៥៥   | ៤.៨២៤.៩៨៩   |

## ១៤. ទ្រព្យសកម្មផ្សេងៗ

|                                | ក្រុមហ៊ុនរួម   |                |           |           | ធនាគារ         |                |           |           |
|--------------------------------|----------------|----------------|-----------|-----------|----------------|----------------|-----------|-----------|
|                                | ២០២២           | ២០២១           | ២០២២      | ២០២១      | ២០២២           | ២០២១           | ២០២២      | ២០២១      |
|                                | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   |
| ចំណាយបង់មុនប្រាក់កក់ និងផ្សេងៗ | ៧៧៤.៩៦៨        | ៧៥៤.៣២០        | ៣.១៥០.៥៤៣ | ៣.០៧៣.១០០ | ៥០៣.៧៣៤        | ៤៤៧.០០៩        | ២.០៧៣.៨៧៣ | ១.៨២១.១១៥ |
|                                | ៣៩១.៩៩៣        | ៧៩៩.០៥៣        | ១.៦១៣.៨៣៥ | ៣.២៥៥.៣៤៣ | ៣១៩.១៥១        | ៧៨០.១៧៤        | ១.៣១៣.៩៤៥ | ៣.១៧៨.៤៣០ |
|                                | ១.១៦៦.៩៦១      | ១.៥៥៣.៣៧៣      | ៤.៨០៤.៣៧៨ | ៦.៣២៨.៤៤៣ | ៨២២.៨៨៥        | ១.២២៧.១៧៣      | ៣.៣៨៧.៨១៨ | ៤.៩៩៩.៥៤៥ |
| រយៈពេលខ្លី                     | ៤៨១.៣២០        | ៥២៩.៣២១        | ១.៩៨១.៥៩៤ | ២.១៥៦.៤៥៤ | ៤២៩.០១៨        | ៥៤៩.៨១១        | ១.៧៦៦.២៦៧ | ២.២៤០.១៣៤ |
| រយៈពេលវែង                      | ៦៨៥.៦៤១        | ១.០២៤.០៥២      | ២.៨២២.៧៨៤ | ៤.១៧១.៨៨៩ | ៣៨៣.៨៣៧        | ៦៧៧.៣៦២        | ១.៦៦១.៥៥១ | ២.៧៥៩.៤១១ |
|                                | ១.១៦៦.៩៦១      | ១.៥៥៣.៣៧៣      | ៤.៨០៤.៣៧៨ | ៦.៣២៨.៤៤៣ | ៨២២.៨៨៥        | ១.២២៧.១៧៣      | ៣.៣៨៧.៨១៨ | ៤.៩៩៩.៥៤៥ |

## ១៥. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

|                                  | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|----------------------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                                  | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                                  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| ប្រាក់បញ្ញើតាមតម្រូវការគណនីសន្សំ | ៤៨១.៤៦៣        | ៥៤៤.៨១៨        | ១.៩៨២.១៨៣   | ២.២១៩.៥៨៩   | ១.៩៧៣.៤៦៦      | ៧៩៣.៦១៥        | ៨.១២៤.៧៦០   | ៣.២៣៣.១៨៨   |
|                                  | ២.៧២២.៦៨៣      | ១៣.៩២៤.៨៤០     | ១១.២០៩.២៨៦  | ៥៦.៧២៩.៧៩៨  | ៣.២៣២.៩៣៥      | ១៤.៧៤៦.៥៤៤     | ១៣.៣០៩.៩៩៣  | ៦០.០៧៧.៤២០  |
| ប្រាក់បញ្ញើធានាការកំណត់          | ១៩២.៤៨៧.៤២៨    | ១២៤.១៤៨.៣៤៩    | ៧៩២.៤៧០.៧៤១ | ៥០៥.៧៨០.៣៧៤ | ១៩២.៤៨៧.៤២៨    | ១២៤.១៤៨.៣៤៩    | ៧៩២.៤៧០.៧៤១ | ៥០៥.៧៨០.៣៧៤ |
|                                  | ១៩៥.៦៩១.៥៧៤    | ១៣៨.៦១៨.០០៧    | ៨០៥.៦៦២.២១០ | ៥០៥.៧២៩.៧៦១ | ១៩៧.៦៩៣.៨២៩    | ១៣៨.៦៨៨.៥០៨    | ៨១៣.៩០៥.៤៤៤ | ៥០៥.០៩០.៩៨២ |
| រយៈពេលខ្លី                       | ១៨៣.៩៩៦.៩៩២    | ១៣១.៩៥០.១១៥    | ៧៥៧.៩១៥.៦១៦ | ៥៣៧.៥៦៦.៧៦៦ | ១៨៥.៩៩៩.២៤៧    | ១៣៣.០២០.៦១១    | ៧៦៥.៧៥៩.៩០០ | ៥៤១.៩២៥.៩៩០ |
| រយៈពេលវែង                        | ១១.៦៩៤.៥៨២     | ៦.៦៦៧.៨៩២      | ៤៨.៧៤៦.៥២៤  | ២៧.១៦២.៩៩៥  | ១១.៦៩៤.៥៨២     | ៦.៦៦៧.៨៩២      | ៤៨.៧៤៦.៥២៤  | ២៧.១៦២.៩៩៥  |
|                                  | ១៩៥.៦៩១.៥៧៤    | ១៣៨.៦១៨.០០៧    | ៨០៥.៦៦២.២១០ | ៥៦៤.៧២៩.៧៦១ | ១៩៧.៦៩៣.៨២៩    | ១៣៨.៦៨៨.៥០៨    | ៨១៣.៩០៥.៤៤៤ | ៥០៥.០៩០.៩៨២ |

១៦. ប្រាក់បញ្ញើរបស់អតិថិជន

|                         | ក្រុមហ៊ុនរួម   |                |               |               | ធនាគារ         |                |               |               |
|-------------------------|----------------|----------------|---------------|---------------|----------------|----------------|---------------|---------------|
|                         | ២០២២           | ២០២១           | ២០២២          | ២០២១          | ២០២២           | ២០២១           | ២០២២          | ២០២១          |
|                         | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       |
| ប្រាក់បញ្ញើតាមតម្រូវការ | ១៣.៥៥៥.៧៣៩     | ១៨.៩៥៨.៤៧១     | ៥៥.៨០៨.៩៧៧    | ៧៧.២៣៦.៨១១    | ១៣.៥៥៥.៧៣៩     | ១៨.៩៥៨.៤៧១     | ៥៥.៨០៨.៩៧៧    | ៧៧.២៣៦.៨១១    |
| គណនីសន្សំ               | ៥៨.០៣៦.៦៣៩     | ៧២.២៤៨.៨៥២     | ២៣៨.៩៣៦.៨៤៣   | ២៩៤.៣៤១.៨២៣   | ៥៨.០៣៦.៦៣៩     | ៧២.២៤៨.៨៥២     | ២៣៨.៩៣៦.៨៤៣   | ២៩៤.៣៤១.៨២៣   |
| ប្រាក់បញ្ញើមានកាលកំណត់  | ៦៧៥.៣៣៧.០៤៩    | ៦១៨.៤១៥.៤០៨    | ២.៧៨០.៣៦២.៦៣១ | ២.៥១៩.៤២៤.៣៧២ | ៦៧៥.៣៣៧.០៤៩    | ៦១៨.៤១៥.៤០៨    | ២.៧៨០.៣៦២.៦៣១ | ២.៥១៩.៤២៤.៣៧២ |
| ប្រាក់បញ្ញើមានកម្រិត    | ៤.៨០០.០០០      | ៤.៨០០.០០០      | ១៩.៧៦១.៦០០    | ១៩.៥៥៥.២០០    | ៤.៨០០.០០០      | ៤.៨០០.០០០      | ១៩.៧៦១.៦០០    | ១៩.៥៥៥.២០០    |
|                         | ៧៥១.៧២៩.៤២៧    | ៧១៤.៤២២.៧៣១    | ៣.០៩៤.៨៧០.០៥១ | ២.៩១០.៥៥៨.២០៦ | ៧៥១.៧២៩.៤២៧    | ៧១៤.៤២២.៧៣១    | ៣.០៩៤.៨៧០.០៥១ | ២.៩១០.៥៥៨.២០៦ |
| រយៈពេលខ្លី              | ៦៤១.៩៨៥.២៨២    | ៦៥៤.៩៨៤.៨៧៣    | ២.៦៤៣.០៥៣.៤០៦ | ២.៦៦៨.៤៤៩.១១៣ | ៦៤១.៩៨៥.២៨២    | ៦៥៤.៩៨៤.៨៧៣    | ២.៦៤៣.០៥៣.៤០៦ | ២.៦៦៨.៤៤៩.១១៣ |
| រយៈពេលវែង               | ១០៩.៧៤៤.១៤៥    | ៥៩.៤៣៧.៨៥៨     | ៤៥១.៨០៦.៦៤៥   | ២៤២.១០៩.០៩៣   | ១០៩.៧៤៤.១៤៥    | ៥៩.៤៣៧.៨៥៨     | ៤៥១.៨០៦.៦៤៥   | ២៤២.១០៩.០៩៣   |
|                         | ៧៥១.៧២៩.៤២៧    | ៧១៤.៤២២.៧៣១    | ៣.០៩៤.៨៧០.០៥១ | ២.៩១០.៥៥៨.២០៦ | ៧៥១.៧២៩.៤២៧    | ៧១៤.៤២២.៧៣១    | ៣.០៩៤.៨៧០.០៥១ | ២.៩១០.៥៥៨.២០៦ |

១៧. ប្រាក់កម្ចី

|                  | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                  | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| ភាគីពាក់ព័ន្ធ    | ៤៣.៩០៤.៤០៧     | ៤២.៩៦៧.៣០៦     | ១៨០.៧៥៤.៤៤៤ | ១៧៥.០៤៨.៨០៥ | -              | -              | -           | -           |
| ភាគីមិនពាក់ព័ន្ធ | ៧១.២៥០.៦២៨     | ៧៩.៩១៩.៨៨១     | ២៩៣.៣៣៨.៨៣៥ | ៣២៥.១៨១.១៩៥ | ៥៩.៧៨២.៧៨៨     | ៧២.១៩៣.៦០២     | ២៤៦.១២៥.៧៣៨ | ២៩៤.១១៦.៧៣៥ |
|                  | ១១៥.១៥៥.០៣៥    | ១២២.៨៨៧.១៨៧    | ៤៧៤.០៩៣.២៧៩ | ៥០០.២៣៩.០០០ | ៥៩.៧៨២.៧៨៨     | ៧២.១៩៣.៦០២     | ២៤៦.១២៥.៧៣៨ | ២៩៤.១១៦.៧៣៥ |
| រយៈពេលខ្លី       | ៦៥.៩៨០.៩៧៨     | ៦០.៩៥៩.០៣៤     | ២៧១.៦៤៣.៦៨៦ | ២៤៨.៣៤៧.១០៥ | ៤៣.០២៧.១១៨     | ៥៥.៤២៤.៧២៧     | ១៧៧.១៤២.៦៤៥ | ២២៥.៨០០.៣៣៨ |
| រយៈពេលវែង        | ៤៩.១៧៤.០៥៧     | ១១.៩៥៨.៨៤៧     | ២២២.៤៤៥.១៤៩ | ២៥១.៨៣៣.៨៩០ | ១៦.៧៥៥.៦៧០     | ១៦.៧៦៨.៨៧៥     | ១៦៩.៩៨៣.០៩៣ | ១៦៨.៣១៦.៣៩៧ |
|                  | ១១៥.១៥៥.០៣៥    | ១២២.៨៨៧.១៨៧    | ៤៧៤.០៩៣.២៧៩ | ៥០០.២៣៩.០០០ | ៥៩.៧៨២.៧៨៨     | ៧២.១៩៣.៦០២     | ២៤៦.១២៥.៧៣៨ | ២៩៤.១១៦.៧៣៥ |

១៨. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

|                             | ក្រុមហ៊ុនរួម   |                |              |              | ធនាគារ         |                |              |              |
|-----------------------------|----------------|----------------|--------------|--------------|----------------|----------------|--------------|--------------|
|                             | ២០២២           | ២០២១           | ២០២២         | ២០២១         | ២០២២           | ២០២១           | ២០២២         | ២០២១         |
|                             | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល      | ពាន់រៀល      | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល      | ពាន់រៀល      |
| គិតត្រឹមថ្ងៃទី០១ ខែមករា     | ៣.៧៩៨.៧២៦      | ២.២៥៤.៥៧៤      | ១៥.៤៧៦.០១០   | ៩.១១៩.៧៥២    | ៣.១៦៤.៣៩៩      | ១.៧៤៨.២៣៩      | ១២.៨៩១.៧៦២   | ៧.០៧១.៦២៧    |
| ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ | ៦.០៨១.៦០៩      | ៤.៨២៧.១៨៨      | ២៤.៨៥៥.៥៣៦   | ១៩.៦៣៧.០០១   | ៥.០៨២.៤២៩      | ៤.០៥៩.៩២៣      | ២១.១៨០.៥៨៧   | ១៦.៥១៥.៧៦៧   |
| ពន្ធលើប្រាក់ចំណូលបានបង់     | (៥.០៣៧.៥៧៦)    | (៣.២៨៣.០៣៦)    | (២០.៥៨៨.៥៧៣) | (១៣.៣៥៥.៣៩០) | (៤.២៤៧.៨៥៦)    | (២.៦៤៣.៧៦៣)    | (១៧.៣៦០.៩៨៧) | (១០.៧៥៤.៨២៨) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -              | ១៩៤.៦៦៦      | ៧៤.៦៤៧       | -              | -              | ១៦៤.១០៦      | ៥៩.១៩៦       |
| គិតត្រឹមថ្ងៃទី៣១ ខែធ្នូ     | ៤.៨៤២.៧៥៩      | ៣.៧៩៨.៧២៦      | ១៩.៩៨៣.៦៣៩   | ១៥.៥១៦.០១០   | ៤.០៩៨.៩៧២      | ៣.១៦៤.៣៩៩      | ១៦.៧៩៥.៤៦៨   | ១២.៨៩១.៧៦២   |

១៩. អត្ថប្រយោជន៍បុគ្គលិក

|                              | ក្រុមហ៊ុនរួម   |                |           |           | ធនាគារ         |                |         |         |
|------------------------------|----------------|----------------|-----------|-----------|----------------|----------------|---------|---------|
|                              | ២០២២           | ២០២១           | ២០២២      | ២០២១      | ២០២២           | ២០២១           | ២០២២    | ២០២១    |
|                              | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល | ពាន់រៀល |
|                              |                |                |           |           |                |                |         |         |
| ការទូទាត់ប្រាក់បំណាច់អតីតភាព |                |                |           |           |                |                |         |         |
| ការងារ                       |                |                |           |           |                |                |         |         |
| រយៈពេលខ្លី                   | ២៩.០២៣         | ៤០.១៨៥         | ១១៩.៤៨៨   | ១៦៣.៧១៤   | ២៩.០២៣         | ៤០.១៨៥         | ១១៩.៤៨៨ | ១៦៣.៧១៤ |
| រយៈពេលវែង                    | ២១៤.៤៨២        | ២៤២.៩៥៨        | ៨៨៣.០២២   | ៩៨៩.៨១១   | ១៧៧.៣៨៣        | ១៩៥.២៤៤        | ៧៣០.២៨៦ | ៧៩៥.៤២៤ |
|                              | ២៤៣.៥០៥        | ២៨៣.១៤៣        | ១.០០២.៥១០ | ១.១៥៣.៥២៥ | ២០៦.៤០៦        | ២៣៥.៤២៩        | ៨៤៩.៧៧៤ | ៩៥៩.១៣៨ |

២០. បំណុលផ្សេងៗ

|                                | ក្រុមហ៊ុនរួម   |                |            |            | ធនាគារ         |                |            |            |
|--------------------------------|----------------|----------------|------------|------------|----------------|----------------|------------|------------|
|                                | ២០២២           | ២០២១           | ២០២២       | ២០២១       | ២០២២           | ២០២១           | ២០២២       | ២០២១       |
|                                | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    |
|                                |                |                |            |            |                |                |            |            |
| បង្គរប្រាក់រង្វាន់បុគ្គលិក និង |                |                |            |            |                |                |            |            |
| ច្បាប់ឈប់សម្រាកមិនបានប្រើ      | ២.៥៦៣.០៦៣      | ១.៨៨៥.០៣១      | ១០.៥៥២.១៣០ | ៧.៦៧៩.៦១៦  | ២.១៥០.៦៥៣      | ១.៦២៥.៤៣៣      | ៨.៨៥៤.២៣៨  | ៦.៦២២.០១៤  |
| បុរេប្រទានរបស់អតិថិជន          | ៥០១.៧៦១        | ៤៣១.៤៥៧        | ២.០៦៥.៧៥០  | ១.៧៥៧.៧៥៦  | -              | -              | -          | -          |
| បង្គរចំណាយ                     | ៤៣០.២៨៨        | ៤១៩.៥៨២        | ១.៧៧១.៤៩៦  | ១.៧០៩.៣៧៧  | ២៩៣.១៦០        | ២៤១.៧០៥        | ១.២០៦.៩៤០  | ៩៨៤.៧០៦    |
| ពន្ធផ្សេងៗត្រូវបង់             | ៤៤០.៧១១        | ៣២២.៣៥២        | ១.៨១៤.៤០៧  | ១.៣១៣.២៦២  | ៤១៤.៧២៦        | ៣០១.៥២១        | ១.៧០៧.៤២៧  | ១.២២៨.៣៩៧  |
| គណនីទឹកប្រាក់ត្រូវបង់          | ៣២៣.៦៩៨        | ២៧៧.៧៩១        | ១.៣៣២.៦៦៥  | ១.១៣១.៧២១  | ៣១៤.៦៤១        | ២៧៧.៤៨៣        | ១.២៩៥.៣៧៧  | ១.១៣០.៤៦៦  |
| ផ្សេងៗ                         | ៧៩២.៤២៨        | ៤៥.៨៩៣         | ៣.២៦២.៤២៥  | ១៨៦.៩៦៨    | ៧១៣.៨៤៣        | ៣៤.៨៤៥         | ២.៩៣៨.៨៩២  | ១៤១.៩៥៦    |
|                                | ៥.០៥១.៩៤៩      | ៣.៣៨២.១០៦      | ២០.៧៩៨.៨៧៣ | ១៣.៧៧៨.៧០០ | ៣.៨៨៧.០២៣      | ២.៤៨០.៩៨៧      | ១៦.០០២.៨៧៤ | ១០.១០៧.៥៣៩ |

២១. បំណុលបន្ទាប់បន្សំ

|            | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|            | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
|            |                |                |             |             |                |                |             |             |
| រយៈពេលខ្លី | ៦.៨២២.៩៩១      | ៦.៨២៨.៤៧៩      | ២៨.០៩០.២៥៤  | ២៧.៨១៩.២២៣  | ៦.២០០.០០០      | ៦.២០០.០០០      | ២៥.៥២៥.៤០០  | ២៥.២៥៨.៨០០  |
| រយៈពេលវែង  | ២៩.១៤០.០០០     | ៣៥.៩៤០.០០០     | ១១៩.៩៦៩.៣៨០ | ១៤៦.៤១៩.៥៦០ | ២៧.៣៤០.០០០     | ៣៣.៥៤០.០០០     | ១១២.៥៥៨.៧៨០ | ១៣៦.៦៤១.៩៦០ |
|            | ៣៥.៩៦២.៩៩១     | ៤២.៧៦៨.៤៧៩     | ១៤៨.០៥៩.៦៣៤ | ១៧៤.២៣៨.៧៨៣ | ៣៣.៥៤០.០០០     | ៣៩.៧៤០.០០០     | ១៣៨.០៨៤.១៨០ | ១៦១.៩០០.៧៦០ |

២២.ដើមទុន

ដើមទុនបានអនុម័តសរុបមានចំនួន ៧៦លានភាគហ៊ុន (២០២១ ៖ ៧៦លានភាគហ៊ុន) ដែលមានតម្លៃថ្នាក់ក្នុងក្រុមហ៊ុន (២០២១ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

|                                                 | ២០២២                   |                | ២០២១                   |                |
|-------------------------------------------------|------------------------|----------------|------------------------|----------------|
|                                                 | % នៃភាគហ៊ុនដែលកាន់កាប់ | ដុល្លារអាមេរិក | % នៃភាគហ៊ុនដែលកាន់កាប់ | ដុល្លារអាមេរិក |
| ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ភ.អ     | ៥០%                    | ៣៨.០០០.០០០     | ៥០%                    | ៣៨.០០០.០០០     |
| ក្រុមហ៊ុន Fullerton Financial Capital Pte. Ltd. | ៤៥%                    | ៣៤.២០០.០០០     | ៤៥%                    | ៣៤.២០០.០០០     |
| ប្រៃសណីយ៍ កម្ពុជា                               | ៥%                     | ៣.៨០០.០០០      | ៥%                     | ៣.៨០០.០០០      |
|                                                 | ១០០%                   | ៧៦.០០០.០០០     | ១០០%                   | ៧៦.០០០.០០០     |
| គិតជាពាន់រៀល                                    |                        | ៣០៤.០៩៣.៧៨០    |                        | ៣០៤.០៩៣.៧៨០    |

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុន និងការកាន់កាប់ភាគហ៊ុនទេ។

២៣. ចំណូលការប្រាក់សុទ្ធ

|                                                                  | ក្រុមហ៊ុនរួម           |                        |                 |                 | ធនាគារ                 |                        |                 |                 |
|------------------------------------------------------------------|------------------------|------------------------|-----------------|-----------------|------------------------|------------------------|-----------------|-----------------|
|                                                                  | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល |
| ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ រាស់វែងតាមថ្ងៃដើមដករំលស់៖ |                        |                        |                 |                 |                        |                        |                 |                 |
| ឥណទាន និងបុរេប្រទាន                                              | ១២២.២៩៤.៧៥៨            | ១០៤.២០៣.០៧៦            | ៤៩៩.៨១៨.៦៧៦     | ៤២៣.៨៩៨.១១៣     | ១០៥.៩៤៩.២៥៣            | ៩០.១០៧.៧៣៦             | ៤៣៣.០១៤.៥៩៧     | ៣៦៦.៥៥៨.២៧០     |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ                       | ៥៤៩.៣៣៤                | ៦៩៦.២៧៦                | ២.២៤៩.១២៨       | ២.៨៣២.៤៥១       | ៥៤១.៩១០                | ៦៨៧.០៣៧                | ២.២១៤.៧៨៦       | ២.៧៩៤.៨៦៧       |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល                      | ៧៦០.៤០៨                | ៥៤.៦៦៦                 | ៣.១០៧.៧៨៨       | ២២២.៣៨២         | ៧៥៨.៩៣៩                | ៥៤.៤៦៦                 | ៣.១០១.៧៨៤       | ២២១.៥៦៨         |
| ការវិនិយោគមូលបត្ររាស់វែងតាមថ្ងៃដើមដករំលស់                        | ៥៥០.០០០                | ១.៥០៧                  | ២.២៤៧.៨៥០       | ៦.១៣០           | ៥៥០.០០០                | ១.៥០៧                  | ២.២៤៧.៨៥០       | ៦.១៣០           |
|                                                                  | ១២៤.១៥៤.៥០០            | ១០៤.៩៥៥.៥២៥            | ៥០៧.៤១៩.៤៤២     | ៤២៦.៩៥៩.០៧៦     | ១០៧.៨០០.១០២            | ៩០.៨៥០.៧៤៦             | ៤៤០.៥៧៩.០១៧     | ៣៦៩.៥៨០.៨៣៥     |

|                                                            |              |              |               |               |              |              |               |               |
|------------------------------------------------------------|--------------|--------------|---------------|---------------|--------------|--------------|---------------|---------------|
| ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ រាស់វែងតាមថ្ងៃដើមដករំលស់៖ |              |              |               |               |              |              |               |               |
| ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ      | (៤៧.៩៩២.៨៨៧) | (៤១.៩២៥.៨៨៧) | (១៩៦.១៤៦.៩២៩) | (១៧០.៥៥៤.៥០៨) | (៤៧.៩៩២.៨៨៧) | (៤២.០២០.៦០១) | (១៩៦.១៤៦.៩២៩) | (១៧០.៥៣៩.៨០៤) |
| ប្រាក់កម្ចី                                                | (១១.៤៤៩.៩៩២) | (១០.៤៣០.៨២៧) | (៤៦.៧៩៦.១១៨)  | (៤២.៤៣២.៦០៤)  | (៦.៩២៦.៤៦៧)  | (៦.៥០៣.១១១)  | (២៨.៣០៩.៤៧១)  | (២៦.៤៥៤.៦៥៦)  |
| ការប្រាក់លើបំណុលកតិសន្យា                                   | (៤៥៧.៨៩០)    | (៥០៧.៤៩៩)    | (១.៨៧១.៣៩៦)   | (២.០៦៤.៥០៦)   | (៣៨៤.១២៩)    | (៤៣១.០០៨)    | (១.៥៦៩.៩៣៥)   | (១.៧៥៣.៣៤១)   |
|                                                            | (៥៩.៩០០.៧៦៩) | (៥២.៨៦៤.២១៣) | (២៤៤.៨១៤.៤៤៣) | (២១៩.០៥១.៦១៨) | (៥៥.៣០៣.៤៨៣) | (៤៨.៩៥៤.៧២០) | (២២៦.០២៥.៣៣៥) | (១៩៩.១៤៧.៨០១) |
| ចំណូលការប្រាក់សុទ្ធ                                        | ៦៤.២៥៣.៧៣១   | ៥២.០៩១.៣១២   | ២៦២.៦០៤.៩៩៩   | ២១១.៩០៧.៤៥៨   | ៥២.៤៩៦.៦១៩   | ៤១.៨៩៦.០២៦   | ២១៤.៥៥៣.៦៨២   | ១៧០.៤៣៣.០៣៤   |



## ២៤. ចំណូលកម្រៃជើងសារ

|                       | ក្រុមហ៊ុនរួម   |                |           |           | ធនាគារ         |                |           |           |
|-----------------------|----------------|----------------|-----------|-----------|----------------|----------------|-----------|-----------|
|                       | ២០២២           | ២០២១           | ២០២២      | ២០២១      | ២០២២           | ២០២១           | ២០២២      | ២០២១      |
|                       | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   |
| ចំណូលកម្រៃជើងសារ៖     |                |                |           |           |                |                |           |           |
| កម្រៃកិច្ចសន្យាឥណទាន  | ៤៦.៧៤១         | ៤៣.៤១៤         | ១៩១.០៣០   | ១៧៦.៦០៨   | ៤៦.៧៤១         | ៤៣.៤១៤         | ១៩១.០៣០   | ១៧៦.៦០៨   |
| កម្រៃជើងសារផ្សេងៗ     | ១.២៧៦.៧០១      | ៧៤១.៨៨៣        | ៥.២១៧.៨៧៧ | ៣.០១៧.៩៨០ | ៩៧៦.៨៧៦        | ៥១៤.១០៤        | ៣.៩៩២.៤៩៣ | ២.០៩១.៣៧៥ |
| ចំណូលកម្រៃជើងសារសរុប  | ១.៣២៣.៤៤២      | ៧៨៥.២៩៧        | ៥.៤០៨.៩០៧ | ៣.១៩៤.៥៨៨ | ១.០២៣.៦១៧      | ៥៥៧.៥១៨        | ៤.១៨៣.៥២៣ | ២.២៦៨.៩៨៣ |
| ចំណាយកម្រៃជើងសារសរុប  | (៥៧.៤៦០)       | (១៣៤.៦៥២)      | (២៣៤.៨៣៩) | (៥៤៧.៧៦៤) | (៥៧.៤៦០)       | (១៣៤.៦៥២)      | (២៣៤.៨៣៩) | (៥៤៧.៧៦៤) |
| ចំណូលកម្រៃជើងសារសុទ្ធ | ១.២៦៥.៩៨២      | ៦៥០.៦៤៥        | ៥.១៧៤.០៦៨ | ២.៦៤៦.៨២៤ | ៩៦៦.១៥៧        | ៤២២.៨៦៦        | ៣.៩៤៨.៦៨៤ | ១.៧២១.២១៩ |

## ២៥. ចំណូលផ្សេងៗ

|                         | ក្រុមហ៊ុនរួម   |                |           |           | ធនាគារ         |                |           |           |
|-------------------------|----------------|----------------|-----------|-----------|----------------|----------------|-----------|-----------|
|                         | ២០២២           | ២០២១           | ២០២២      | ២០២១      | ២០២២           | ២០២១           | ២០២២      | ២០២១      |
|                         | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល   | ពាន់រៀល   |
| ខាតពីការប្តូររូបិយប័ណ្ណ | (២១៦.៧៧៥)      | (១៧៧.៣១២)      | (៨៨៥.៩៥៩) | (៧២១.៣០៥) | (២៣០.០៣៣)      | (១៨៥.៦១៥)      | (៩៤០.១៤៥) | (៧៥៥.០៨២) |
| ចំណូលផ្សេងៗ             | ១.៣៥៥.២១៦      | ១.១១២.៣៣៩      | ៥.៥៣៨.៧៦៧ | ៤.៥២៤.៩៩៥ | ១.២២៥.៨៦៧      | ១.០០០.០២៩      | ៥.០១០.១១៩ | ៤.០៦៨.១១៨ |
|                         | ១.១៣៨.៤៤១      | ៩៣៥.០២៧        | ៤.៦៥២.៨០៨ | ៣.៨០៣.៦៩០ | ៩៩៥.៨៣៤        | ៨១៤.៤១៤        | ៤.០៦៩.៩៧៤ | ៣.៣១៣.០៣៦ |

## ២៦. ខាតពីការថយចុះតម្លៃឥណទាន

|                                            | ក្រុមហ៊ុនរួម   |                |             |           | ធនាគារ         |                |             |             |
|--------------------------------------------|----------------|----------------|-------------|-----------|----------------|----------------|-------------|-------------|
|                                            | ២០២២           | ២០២១           | ២០២២        | ២០២១      | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                                            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| ខាតឥណទានរំពឹងទុក (ECL)៖                    |                |                |             |           |                |                |             |             |
| ខាត/(ចំណេញ)ពីការថយចុះតម្លៃ                 |                |                |             |           |                |                |             |             |
| ឥណទាន និងបុរេប្រទាន                        | ៧.០៨៥.៥២៨      | ៦៨៨.១៦៩        | ២៨.៩៥៨.៥៥៣  | ២.៧៩៩.៤៧១ | ៦.៣៥៨.២៧៨      | (៦៣៨.០៥៨)      | ២៥.៩៨៦.២៨២  | (២.៥៩៥.៦២០) |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ | (៥៤០.៩០០)      | ៧១១.៨៩៧        | (២.២១០.៦៥៨) | ២.៨៩៥.៩៩៧ | (៥៥៧.០៩៣)      | ៧០៧.៣៣៤        | (២.២៧៦.៨៣៩) | ២.៨៧៧.៤៣៥   |
| ការវិនិយោគមូលបត្ររាស់រងតាម                 |                |                |             |           |                |                |             |             |
| ថ្លៃដើមដកវិលស្រប                           | (២.៧០០)        | ១៨២.០២៧        | (១១.០៣៥)    | ៧៤០.៤៨៦   | (២.៧០០)        | ១៨២.០២៧        | (១១.០៣៥)    | ៧៤០.៤៨៦     |
|                                            | ៦.៥៤៤.៩២៨      | ១.៥៨២.០៩៣      | ២៦.៧៣៦.៨៦០  | ៦.៤០៥.៩៥៤ | ៥.៧៩៨.៤៨៥      | ២៥១.៣០៣        | ២៣.៦៩៨.៤០៨  | ១.០២២.៣០១   |

## ២៧. ចំណាយបុគ្គលិក

|                               | ក្រុមហ៊ុនរួម   |                |            |            | ធនាគារ         |                |            |            |
|-------------------------------|----------------|----------------|------------|------------|----------------|----------------|------------|------------|
|                               | ២០២២           | ២០២១           | ២០២២       | ២០២១       | ២០២២           | ២០២១           | ២០២២       | ២០២១       |
|                               | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    |
| ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល | ១៧.២២៤.៧៨៤     | ១៤.៤៦១.៥៥១     | ៧០.៣៩៧.៦៩២ | ៥៨.៨២៩.៥៨៩ | ១៣.៥៤៦.៣៣២     | ១១.២៤៨.៤៨២     | ៥៥.៣៦៣.៨៥៩ | ៤៥.៧៥៨.៨២៥ |
| អត្ថប្រយោជន៍រយៈពេលខ្លី        |                |                |            |            |                |                |            |            |
| ផ្សេងៗ                        | ១.០៥០.៣២៧      | ៧២៥.៧៥៣        | ៤.២៩២.៦៨៧  | ២.៩៥២.៣៦៤  | ៦៣៩.៧១២        | ៤២២.១៥៩        | ២.៦១៤.៥០៣  | ១.៧១៧.៣៤៣  |
|                               | ១៨.២៧៥.១១១     | ១៥.១៨៧.៣០៤     | ៧៤.៦៩០.៣៧៩ | ៦១.៧៨១.៩៥៣ | ១៤.១៨៦.០៤៤     | ១១.៦៧០.៦៤១     | ៥៨.៩៧៨.៣៦២ | ៤៧.៤៧៦.១៦៨ |

២៨. ចំណាយផ្សេងៗ

វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និង  
វិលសំទ្រព្យសកម្មអរូបី  
ជួសជុល និងថែទាំ  
ការជួសជុលដែលមានរយៈពេលខ្លី និង  
ទ្រព្យសកម្មមានតម្លៃទាប  
យានយន្ត  
ទំនាក់ទំនង  
កម្រៃអាជ្ញាប័ណ្ណ  
ទឹក-ភ្លើង  
សម្ភារការិយាល័យ និងសម្ភារឆ្លងក្នុង  
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ  
ការផ្សាយពាណិជ្ជកម្ម  
និងទំនាក់ទំនងសាធារណៈ  
ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ  
ពន្ធ និងអាករ  
ចំណាយលើបរិក្ខារ និងបរិក្ខារបំពាក់ដែល  
មានតម្លៃទាប  
ការបោះពុម្ព និងទម្រង់ផ្សេងៗ  
ផ្សេងៗ

| ក្រុមហ៊ុនរួម           |                        |                 |                 | ធនាគារ                 |                        |                 |                 |
|------------------------|------------------------|-----------------|-----------------|------------------------|------------------------|-----------------|-----------------|
| ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល |
| ៤.៤២១.៣៤៨              | ៣.៩៨០.៦៩៧              | ១៨.០៧០.០៤៩      | ១៦.១៩៣.៤៧៥      | ៣.៤៤១.៣៧២              | ៣.០៨៧.៤៩៣              | ១៤.០៦៤.៨៨៧      | ១២.៥៥៩.៩២២      |
| ១.៧១៧.៣១៤              | ៩១៣.៣២៨                | ៧.០១៨.៦៦២       | ៣.៧១៥.៤១៨       | ១.២៧៦.០៥០              | ៦៤៧.០៧១                | ៥.២១៥.២១៦       | ២.៦៣២.២៨៥       |
| ៧៣២.៨៨៨                | ៦១៤.៧៨៣                | ២.៩៩៥.៣១៣       | ២.៥០០.៩៣៧       | ៦៥៨.២៣០                | ៥៣០.៣៨៨                | ២.៦៩០.១៨៦       | ២.១៥៧.៦១៨       |
| ៧២១.៤៨៥                | ៦៧៤.១៨១                | ២.៩៤៨.៧០៩       | ២.៧៤២.៥៦៨       | ៤៤៣.៤២៣                | ៤៨៦.២៥៣                | ១.៨១២.២៧០       | ១.៩៧៨.០៧៧       |
| ៦៦៧.០៣៤                | ៥៤៥.៦៣៤                | ២.៧២៦.១៦៨       | ២.២១៩.៦៣៩       | ៥១៨.៤៧៨                | ៤៣២.៥២៧                | ២.១១៩.០២០       | ១.៧៥៩.៥២០       |
| ៥៦៣.២១៥                | ៥៧១.៥៤០                | ២.៣០១.៨៦០       | ២.៣២៥.០២៥       | ៥៦៣.២១៥                | ៥៧១.៥៤០                | ២.៣០១.៨៦០       | ២.៣២៥.០២៥       |
| ៥៥៤.២២៥                | ៥២០.១៧៣                | ២.២៦៥.១១៨       | ២.១១៦.០៦៤       | ៤៤៧.៦១៧                | ៤១៩.៨៤០                | ១.៨២៩.៤១១       | ១.៧០៧.៩០៩       |
| ៣៩៣.៣៥៣                | ៣៤៧.៦៩៨                | ១.៦០៧.៦៣៤       | ១.៤១៤.៤៣៥       | ២៩៨.១៦០                | ២៥៥.៧៨៩                | ១.២១៨.៥៨០       | ១.០៤០.៥៥០       |
| ៣៤០.៣៧៤                | ៣៣២.២៧១                | ១.៣៩១.១០៩       | ១.៣៥១.៦៧៨       | ២៥២.៨៦៦                | ២៧៣.៥៧៦                | ១.០៣៣.៤៦៣       | ១.១១២.៩០៧       |
| ២៦៧.៤០៦                | ៨០.២១៩                 | ១.០៩២.៨៨៨       | ៣២៦.៣៣១         | ២៥៦.៤០៩                | ៦៩.៦៦៨                 | ១.០៤៧.៩៤៤       | ២៨៣.៤០៩         |
| ២៣១.២៣០                | ១៣៦.៩១៣                | ៩៤៥.០៣៧         | ៥៥៦.៩៦២         | ១២៧.១៨៧                | ៦២.១៣៤                 | ៥១៩.៨១៣         | ២៥២.៧៦១         |
| ១២១.៧៤០                | ១៣៣.៨៨៩                | ៤៩៧.៥៥១         | ៥៤៤.៦៦០         | ៩៧.២២៨                 | ១១០.៥៣០                | ៣៩៧.៣៧១         | ៤៤៩.៦៣៦         |
| ១១២.៦១៤                | ១១៧.៧៧៣                | ៤៦០.២៥៣         | ៤៧៩.១០១         | ១១២.៦១៤                | ១១៧.៧៧៣                | ៤៦០.២៥៣         | ៤៧៩.១០១         |
| ២២.៤២០                 | ៣១.៨៨៤                 | ៩១.៦៣១          | ១២៩.៥៨២         | ១៧.៦៩៤                 | ២៤.៧២៤                 | ៧២.៣១៥          | ១០០.៥៧៧         |
| ១.៤០៣.៤១៥              | ១.២៤៧.៥៥៤              | ៥.៧៣៥.៧៥៨       | ៥.០៧៥.០៥១       | ៩២០.៧៧៨                | ៧៨៦.០៥៤                | ៣.៧៦៣.២១៩       | ៣.១៩៧.៦៦៧       |
| ១២.២៧០.០៦១             | ១០.២៤៨.៥០៧             | ៤០.១៤៧.៧៤០      | ៤១.៦៩០.៩២៦      | ៩.៤៣១.៣២១              | ៧.៨៧៥.៣៦០              | ៣៨.៥៤៥.៨០៨      | ៣២.០៣៦.៩៦៤      |

២៩. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធក្នុងឆ្នាំ  
ពន្ធពន្យារ

| ក្រុមហ៊ុនរួម           |                        |                 |                 | ធនាគារ                 |                        |                 |                 |
|------------------------|------------------------|-----------------|-----------------|------------------------|------------------------|-----------------|-----------------|
| ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល | ២០២២<br>ដុល្លារអាមេរិក | ២០២១<br>ដុល្លារអាមេរិក | ២០២២<br>ពាន់រៀល | ២០២១<br>ពាន់រៀល |
| ៦.០៨១.៦០៩              | ៤.៨២៧.១៨៨              | ២៤.៨៥៥.៥៣៦      | ១៩.៦៣៧.០០១      | ៥.១៨២.៤២៩              | ៤.០៥៩.៩២៣              | ២១.១៨០.៥៨៧      | ១៦.៥១៥.៧៦៧      |
| (១៣០.១៣៧)              | ៥០១.៧៧០                | (៥៣១.៨៧០)       | ២.០៤១.២០០       | (១៥៧.២៦០)              | ៥៦២.៩៧៧                | (៦៤២.៧២២)       | ២.២៩០.១៩០       |
| ៥.៩៥១.៤៧២              | ៥.៣២៨.៩៥៨              | ២៤.៣២៣.៦៦៦      | ២១.៦៧៨.២០១      | ៥.០២៥.១៦៩              | ៤.៦២២.៩០០              | ២០.៥៣៧.៨៦៥      | ១៨.៨០៥.៩៥៧      |

### ៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

|                                                         | ក្រុមហ៊ុនរួម   |                |             |             | ធនាគារ         |                |             |             |
|---------------------------------------------------------|----------------|----------------|-------------|-------------|----------------|----------------|-------------|-------------|
|                                                         | ២០២២           | ២០២១           | ២០២២        | ២០២១        | ២០២២           | ២០២១           | ២០២២        | ២០២១        |
|                                                         | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល     | ពាន់រៀល     |
| សាច់ប្រាក់ក្នុងដៃ                                       | ៣៧.០៤៨.៩២៣     | ៣២.៣៦៩.៣១៤     | ១៥២.៥៣០.៤១៦ | ១៣១.៨៧២.៥៨៥ | ៣៦.៥១៤.៩៨៨     | ៣១.៩៦៣.៩៥០     | ១៥០.៣៣២.២០៦ | ១៣០.២២១.១៣២ |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារ ៖ |                |                |             |             |                |                |             |             |
| គណនីចរន្ត                                               | ៧៦.៨៥៦.៦៨៩     | ១៧៧.៤០៥.១១៩    | ៣១៦.៤១៨.៩៨៩ | ៧២២.៧៤៨.៤៥៥ | ៧៦.៥៥៥.១៣៩     | ១៧៧.០២៨.៩៩៦    | ៣១៥.១៧៧.៥០៧ | ៧២១.២១៦.១៣០ |
| គណនីសន្សំ                                               | ៧.០៧៣.៣២៣      | ៦.១១៩.៦៥២      | ២៩.១២០.៨៧១  | ២៤.៩៣១.៤៦២  | ៥.៩៨៨.០៩២      | ៥.៨៥៥.៧៥០      | ២៤.៦៥២.៩៧៥  | ២៣.៨៥៦.៣២៦  |
| ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ ដំបូងបីខែ ឬ តិចជាង)    | ៥៨.៧២៣.៦០០     | -              | ២៤១.៧៦៥.០៦១ | -           | ៥៨.៧២៣.៦០០     | -              | ២៤១.៧៦៥.០៦១ | -           |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                           |                |                |             |             |                |                |             |             |
| ក្នុងរបាយការណ៍លំហូរសាច់ប្រាក់                           | ១៧៩.៧០២.៥៣៥    | ២១៥.៨៩៤.០៨៥    | ៧៣៩.៨៣៥.៣៥៧ | ៨៧៩.៥៥២.៥០២ | ១៧៧.៧៧១.៨១៥    | ២១៤.៨៤៨.៦៩៦    | ៧៣១.៩២៧.៧៤៩ | ៨៧៩.២៩៣.៥៨៨ |

### ៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់

#### សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ

|                                         | ក្រុមហ៊ុនរួម   |                |               |               | ធនាគារ         |                |               |               |
|-----------------------------------------|----------------|----------------|---------------|---------------|----------------|----------------|---------------|---------------|
|                                         | ២០២២           | ២០២១           | ២០២២          | ២០២១          | ២០២២           | ២០២១           | ២០២២          | ២០២១          |
|                                         | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល       | ពាន់រៀល       |
| ចំណេញមុនពន្ធលើប្រាក់ចំណូល               | ២៩.៥៧១.០៥៤     | ២៦.៦៥៩.០៨០     | ១២០.៨៥៦.៨៩៦   | ១០៨.៤៤៩.១៣៩   | ២៥.០៤២.៧៦០     | ២៣.៣៣៦.០០២     | ១០២.៣៤៩.៧៦២   | ៩៤.៩៣០.៨៥៦    |
| វិធីសាស្ត្រ៖                            |                |                |               |               |                |                |               |               |
| ខាតពីការចុះតម្លៃ                        |                |                |               |               |                |                |               |               |
| (កំណត់សម្គាល់ ២៦)                       | ៦.៥៤១.៩២៨      | ១.៥៨២.០៩៣      | ២៦.៧៣៦.៨៦០    | ៦.៤៣៥.៩៥៤     | ៥.៧៩៨.៤៨៥      | ២៥១.៣០៣        | ២៣.៦៩៨.៤០៨    | ១.០២២.៣០១     |
| រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់   |                |                |               |               |                |                |               |               |
| ទ្រព្យសកម្មអរូបី និងរំលស់ទ្រព្យសកម្មដែល |                |                |               |               |                |                |               |               |
| មានសិទ្ធិប្រើប្រាស់                     | ៤.៤២២.៧៧៦      | ៣.៩៨០.៦៩៧      | ១៨.០៧៥.៨៦៦    | ១៦.១៩៣.៤៧៥    | ៣.៤៤១.៣៧២      | ៣.០៨៧.៤៩៣      | ១៤.០៦៤.៨៨៧    | ១២.៥៥៩.៩២២    |
| ការជម្រះភតិសន្យាចេញពីបញ្ជី              | (២៣៦.៤៧៤)      | (១១៨.៧៣០)      | (៩៦៦.៤៦៩)     | (៤៨២.៩៩៤)     | (២៣៦.៤៧៤)      | (១១៨.៧៣០)      | (៩៦៦.៤៦៩)     | (៤៨២.៩៩៤)     |
| ទ្រព្យសកម្មអរូបី ផ្ទេរទៅជាចំណាយ         | ១៤៩.៩៩៦        | -              | ១១៣.០៣៤       | -             | ១៤៩.៩៩៦        | -              | ១១៣.០៣៤       | -             |
| ចំណេញពីការលក់ទ្រព្យសម្បត្តិ             |                |                |               |               |                |                |               |               |
| និងបរិក្ខារ                             | (៧០៦)          | (៦៩.៨៦៨)       | (២.៨៨៥)       | (២៨៤.២២៣)     | (៩៨៥)          | (៦៩.៨៦៨)       | (៤.០២៦)       | (២៨៤.២២៣)     |
| អត្ថប្រយោជន៍បុគ្គលិក                    | (៣៩.៦៣៨)       | (១១៤.៥១១)      | (១៦២.០០១)     | (៤៦៥.៨៣១)     | (២៩.០២៣)       | (១១៩.០៥៤)      | (១១៩.៦១៧)     | (៤៨៤.៣១២)     |
| ចំណូលការប្រាក់សន្សំ                     | (៦៤.២៥៣.៧៣១)   | (៥២.០៩១.៣១២)   | (២៦២.៦០៤.៩៩៩) | (២១១.៩០៧.៤៨៥) | (៥២.៤៩៦.៦១៩)   | (៤១.៨៩៦.០២៦)   | (២១៤.៥៥៣.៦៨២) | (១៧០.៤៣៣.០៣៤) |
| ចំណេញប្រតិបត្តិការមុនបម្រែបម្រួល        |                |                |               |               |                |                |               |               |
| ទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ       | (២៣.៨៤៤.៧៨៥)   | (២០.១៧២.៥៥១)   | (៩៧.៤៥៣.៦៧៨)  | (៨២.០៦១.៩៣៨)  | (១៨.៣៣០.៤៨៨)   | (១៥.៥២៨.៨៨០)   | (៧៤.៩១៦.៧០៣)  | (៦៣.១៧១.៤៨៨)  |

#### បម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ

|                                        |               |               |               |               |               |               |               |               |
|----------------------------------------|---------------|---------------|---------------|---------------|---------------|---------------|---------------|---------------|
| ការ៖                                   |               |               |               |               |               |               |               |               |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ - |               |               |               |               |               |               |               |               |
| កាលបរិច្ឆេទកំណត់លើសពីបីខែ              | (២.៧៦៥.៧៦៣)   | (៨៨២.២៤៤)     | (១១.៣០៣.៦៧៣)  | (៣.៥៨៨.៩៦៩)   | (២.៧៦៥.៧៦៣)   | (៨៨២.២៤៤)     | (១១.៣០៣.៦៧៣)  | (៣.៥៨៨.៩៦៩)   |
| គណនី និងបុរេប្រទានអតិថិជន              | (១៤១.៦៤៧.៨៤៦) | (១៨៤.៨៣៦.១៥៩) | (៥៧៨.៩១៤.៧៤៧) | (៧៥២.៣២០.៧០២) | (១៣៤.៨៧២.៩១៥) | (១៦៩.៦១៩.៦៨៩) | (៥៥១.២២៥.៦០៤) | (៦៩០.០១២.៨៥៥) |
| ប្រាក់បញ្ញើតាមច្បាប់នៅធនាគារ           |               |               |               |               |               |               |               |               |
| កណ្តាល                                 | (២.៧៤៦.៧២៧)   | (១.៩៤៧.៤២៤)   | (១១.២២៥.៨៧៣)  | (៧.៩២២.១២១)   | (២.៧៤៦.៧២៧)   | (១.៩៤៧.៤២៤)   | (១១.២២៥.៨៧៣)  | (៧.៩២២.១២១)   |
| ទ្រព្យសកម្មផ្សេងៗ                      | ៣៨៦.៤១២       | (៣៥.៦៨៥)      | ១.៥៧៩.២៦៦     | (១៤៥.១៦៧)     | ៤០៤.២៩៩       | ២២.៦១៣        | ១.៦៥២.៣៧០     | ៩១.៩៩០        |
| ប្រាក់បញ្ញើរបស់ធនាគារ                  |               |               |               |               |               |               |               |               |
| និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ         | ៥៥.៧៤០.២៣៦    | ២៩.២៤៦.១៩៩    | ២២៧.៨១០.៣៤៥   | ១១៨.៩៧៣.៥៣៨   | ៥៦.៦៧១.៩៩០    | ២៨.៩០២.១០៤    | ២៣១.៦១៨.៤២៣   | ១១៧.៥៧៣.៧៥៩   |
| ប្រាក់បញ្ញើរបស់អតិថិជន                 | ៣៥.៥៨៨.២៨០    | ៤៣.៧៥០.០៩៤    | ១៤៥.៤៤៩.៣០០   | ១៧៧.៩៧៥.៣៨២   | ៣៥.៥៨៨.២៨០    | ៤៣.៧៥០.០៩៤    | ១៤៥.៤៤៩.៣០០   | ១៧៧.៩៧៥.៣៨២   |
| បំណុលផ្សេងៗ                            | ១.៤៤៨.៤២៧     | (៤១.៥៩៣)      | ៥.៩១៩.៧២១     | (១៦៩.២០០)     | ១.២២០.២១៥     | ៥៥២.៦៥៩       | ៤.៨៧៧.០១៩     | ២.២៤៨.៣២៣     |
| សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ    | (៧៧.៨៤១.៧៧៦)  | (១៣៥.០១៩.៤៦៣) | (៣១៨.១៣៩.៣៣៥) | (៥៤៩.២៥៩.១៧៧) | (៦៤.៨៣១.១០៩)  | (១១៤.៧៥០.៧៣១) | (២៦៤.៩៦៤.៧៤១) | (៤៦០.៨០៥.៩៧៥) |



# បើកគណនីតាមអនឡាញ

ឆាប់រហ័ស និងងាយស្រួល



ស្មើនេះដើម្បីបើកគណនី  
Scan to open account  
载手机银行









អាសយដ្ឋាន៖ #២៦៥-២៦៩ វិថីអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
លេខទូរសព្ទ៖ +៨៥៥(០) ៧០ ២០០ ០០២/១៨០០ ២០០ ៨៨៨ / អ៊ីម៉ែល៖ [info@cambodiapostbank.com.kh](mailto:info@cambodiapostbank.com.kh)